



ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យពាក់ព័ន្ធ





ព្រះរាជក្រម

យើង

នស/រកម/១០២១/ ០១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣១៨/០០៥ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីវិសោធនកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើ ទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំពេញអង្គលើកទី៧ លើកលែងតែ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ នស/រកម/០៩២១/០២១ កបធ.ច ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ហើយដែលមានសេចក្តីទាំងស្រុង



ច្បាប់
ស្តីពី

វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា



P/

ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ច្បាប់នេះមានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ៖

១- ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មនិងធន់ទៅនឹងវិបត្តិក្នុងតំបន់និងសកលលោក។

២- ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលលោក តាមរយៈការជំរុញកំណើនវិបល្លាសមូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹងនិងចំណេះធ្វើ។

៣- ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។

៤- ការផ្តល់ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានតុល្យភាពស្របទៅនឹងផលប្រយោជន៍ជាតិ។

មាត្រា ២ .-

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

មាត្រា ៣ .-

វាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ ត្រូវបានកំណត់និយមន័យដូចតទៅ៖

គម្រោងវិនិយោគ សំដៅដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សរសេរជាអក្សរកាត់ **គ.ល.គ** សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬអនុគណៈកម្មាធិការវិនិយោគ

រាជធានី ខេត្ត។



គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឱ្យការនាំចេញ សំដៅដល់ គ.ល.គ ដែលបាន
លក់ឬបានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រ
កម្ពុជា។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប្រភេទឧស្សាហកម្មតាំទ្រ សំដៅដល់ គ.ល.គ
ដែលផលិតផលរបស់ខ្លួនក្នុងសមាមាត្រណាមួយ ត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុក សំដៅដល់ គ.ល.គ ដែលមិន
បម្រើឱ្យការនាំចេញ។

គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សរសេរជាអក្សរកាត់ គ.ល.គ.ល.គ
សំដៅដល់ការពង្រីកនៃ គ.ល.គ. ដែលធ្វើឡើងតាមរូបភាពណាមួយ មានជាអាទិ៍ ការពង្រីកផលិតកម្មដែល
មានស្រាប់ ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងស្រែស្រឡាយផលិតផល
ជាមួយគ្នា ការពង្រីកតាមរយៈការបំបែកបច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាព ឬការពារបរិស្ថាន
ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាទូរគមនាគមន៍មូលដ្ឋាន ឬការពង្រីកក្រោមរូបភាពផ្សេងទៀតដែល
នឹងត្រូវកំណត់ដោយអនុក្រឹត្យ។

គម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ សរសេរជាអក្សរកាត់ គ.ផ.វ.
សំដៅដល់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬនៅអនុគណៈកម្មាធិការវិនិយោគ
រាជធានី ខេត្ត ដោយមានបញ្ជាក់ច្បាស់ថាជា គ.ផ.វ. ប៉ុន្តែពុំទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ។

ថ្ងៃធ្វើការ សំដៅដល់ថ្ងៃប្រតិទិនដែលជាថ្ងៃធ្វើការជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ធាតុចូលផលិតកម្ម សំដៅដល់វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារៈបន្ទាប់បន្សំ
រួមទាំងទំនិញ ដែលត្រូវបំប្លែងនៅក្នុងកិច្ចដំណើរការផលិតកម្ម លើកលែងតែផលិតផលតេលសិលានិងគ្រឿង
បន្លាស់ឃានយន្ត។

នីតិបុគ្គលសញ្ញាតិខ្មែរ សំដៅដល់ក្រុមហ៊ុនដែលមានទីកន្លែងអាជីវកម្មនិងបានធ្វើការចុះបញ្ជីពាណិជ្ជកម្ម
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលមានភាគហ៊ុនចាប់ពី៥១(ហាសិបមួយ)ភាគរយក្នុងក្រុមហ៊ុន ត្រូវ
បានកាន់កាប់ដោយបុគ្គលដែលមានសញ្ញាតិខ្មែរ។

បរិក្ខារសំណង់ សំដៅដល់បរិក្ខារដែលត្រូវបានផ្គុំ បង្កើត ឬផលិតឡើង ដើម្បីប្រើប្រាស់ឬបំបែកភ្ជាប់
នឹងសំណង់ ដើម្បីបង្កើនគុណភាព ជាសុភាព និងភាពងាយស្រួលនៃការប្រើប្រាស់សំណង់ មានជាអាទិ៍
អំពូលភ្លើង ខ្សែភ្លើង ខ្សែកាបអុបទិក ឡាវ៉ាប្លូ រ៉ូប៊ីណេ ដើងងូតទឹក ជណ្តើរយន្ត និងទុយោ លើកលែងតែ
ម៉ាស៊ីនត្រជាក់។ ការនាំចូលម៉ាស៊ីនត្រជាក់សម្រាប់សកម្មភាពឬគម្រោងវិនិយោគក្នុងវិស័យជាក់លាក់ណាមួយ
នឹងទទួលបានការលើកទឹកចិត្តដោយឡែក ដែលនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
នៅក្នុងអនុក្រឹត្យ។

បុគ្គល សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គល។



[Handwritten signature]

វិញ្ញាបនបត្រចុះបញ្ជី សំដៅដល់វិញ្ញាបនបត្រដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬដោយ
អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត បញ្ជាក់ពីការទទួលស្គាល់គម្រោងវិនិយោគ។

វិនិយោគិន សំដៅដល់បុគ្គលអនុវត្តគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

សកម្មភាពវិនិយោគ សំដៅដល់សកម្មភាពជួញដូរក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានបង្កើតឡើង
ឬត្រូវបានទិញយក ឬត្រូវបានលក់ ឬត្រូវបានធ្វើអនុប្បទាន ឬត្រូវបានពង្រីក ឬត្រូវបានរួមបញ្ចូលគ្នា និងត្រូវ
បានអនុញ្ញាតជាលាយលក្ខណ៍អក្សរដោយស្ថាប័នទទួលបន្ទុកដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋាន
គតិយុត្តជាធរមាន។

សំណើសុំចុះបញ្ជីគម្រោងវិនិយោគ សំដៅដល់សំណើដែលបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ
ដាក់ជូនអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដោយបុគ្គលណាមួយក្នុងគោលបំណងបង្កើត គ.ល.គ
និងគ.ធ.វ.។ សំណើនេះអាចរាប់បញ្ចូលដំណាក់កាលមួយឬច្រើន ដោយរួមបញ្ចូលទាំងសំណើសុំពង្រីក
គ.ល.គ.។

សម្ភារៈបរិក្ខារផលិតកម្ម សំដៅដល់គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍ផ្សេងៗ សម្រាប់ប្រើ
ប្រាស់ជាមូលដ្ឋានសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្ម លើកលែងតែយានយន្ត។ ចំពោះការនាំចូលយានយន្ត
សម្រាប់សកម្មភាពឬគម្រោងវិនិយោគក្នុងវិស័យដាក់លាក់ណាមួយ នឹងទទួលបានការលើកទឹកចិត្តដោយឡែក
ដែលនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឬនៅក្នុងអនុក្រឹត្យ។

សម្ភារៈសាងសង់ សំដៅដល់សម្ភារៈសំណង់ដែលបានបំប្លែងឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការ
សាងសង់សំណង់នានា រួមបញ្ចូលទាំង បរិក្ខារសំណង់ សម្រាប់ គ.ល.គ. ប្រើប្រាស់ ដើម្បីដំណើរការ
សកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងដំណាក់កាលសាងសង់ដំបូងឬពង្រីក។

បរិក្ខារសំណង់ សម្ភារៈសាងសង់ និងសម្ភារៈបរិក្ខារផលិតកម្ម ដូចមានចែងក្នុងមាត្រានេះត្រូវមាន
លក្ខខណ្ឌបច្ចេកទេសនិងបរិមាណសមស្របទៅនឹងគម្រោងវិនិយោគ។

អ្នកដាក់ពាក្យសុំ សំដៅដល់បុគ្គលដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជាឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

អនុក្រឹត្យ សំដៅដល់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី២

ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

មាត្រា ៤ .-

ត្រូវបានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសរសេរជាអក្សរកាត់ថា ក.អ.ក. ជាស្ថាប័នប្រតិបត្តិ
កិច្ចការមុខងារជាសេនាធិការនិងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំនិងគ្រប់គ្រង
កិច្ចការប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។



មាត្រា ៥ .-

ក.អ.ក. មាននាយករដ្ឋមន្ត្រីជាប្រធាន ព្រមទាំងមានអនុប្រធានមួយរូបឬច្រើនរូប និងសមាជិកមួយចំនួន តាមការចាំបាច់។ អាស្រ័យដោយឆន្ទានុសិទ្ធិរបស់ខ្លួន នាយករដ្ឋមន្ត្រីអាចប្រគល់សិទ្ធិដល់ឥស្សរជនជាសមាជិកនៃរាជរដ្ឋាភិបាលឬជាថ្នាក់ដឹកនាំនៃ ក.អ.ក. ដើម្បីដឹកនាំជំនួសក្នុងកម្រិតណាមួយក្នុងផ្នែកណាមួយនៃការងាររបស់ ក.អ.ក. ក្នុងគោលដៅធានាប្រសិទ្ធភាពនៃការបំពេញបេសកកម្មដែលមានកំណត់ក្នុងមាត្រា៤នៃច្បាប់នេះរួមបញ្ចូលនូវការគ្រប់គ្រង និងការចាត់ចែងប្រើប្រាស់ថវិកា និងធនធានមនុស្ស ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការតែងតាំងសមាសភាពនៃ ក.អ.ក. ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។

មាត្រា ៦ .-

ក.អ.ក. មានរចនាសម្ព័ន្ធដូចតទៅ៖

- អគ្គលេខាធិការដ្ឋាននៃ ក.អ.ក.
- គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា សរសេរជាអក្សរកាត់ថា គ.ស.អ.ក.
- គណៈកម្មាធិការវិនិយោគកម្ពុជា សរសេរជាអក្សរកាត់ថា គ.វ.ក.។

អគ្គលេខាធិការដ្ឋាននៃ ក.អ.ក. គ.ស.អ.ក. និង គ.វ.ក. ត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូបរៀងៗខ្លួន និងអមដោយអគ្គលេខាធិការរងមួយចំនួនសម្រាប់ជំនួយការតាមការចាំបាច់។

ក.អ.ក. អាចបង្កើតរចនាសម្ព័ន្ធឬយន្តការបន្ថែមទៀតដោយអនុក្រឹត្យផ្អែកលើភាពចាំបាច់។

មាត្រា ៧ .-

ក.អ.ក. មានថវិកាដោយឡែករបស់ខ្លួនដែលជាថវិកាជាតិ និងមានមន្ត្រីរាជការក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ៨ .-

ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក.អ.ក. ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។

ជំពូកទី ៣

យន្តការវិនិយោគរាជធានី ខេត្ត

មាត្រា ៩ .-

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនវិនិយោគិន ការពិនិត្យ និងសម្រេចលើការវិនិយោគឯកជននិងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ ត្រូវធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ធ្វើសេវាធានាការឱ្យរដ្ឋបាលរាជធានី ខេត្ត។ សិទ្ធិ អំណាច ទំហំនៃការវិនិយោគ និងការរៀបចំនិងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។



(Handwritten mark)

ជំពូកទី៤

ការចុះបញ្ជីនិងការអនុវត្តគម្រោងវិនិយោគ

មាត្រា ១០ .-

បុគ្គលដែលមានបំណងអនុវត្ត គ.ល.គ. ឬគ.ល.គ.ល.គ. ឬគ.ធន.វ. ត្រូវដាក់សំណើសុំចុះបញ្ជីជាលាយលក្ខណ៍អក្សរនៅក.អ.ក. ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

សំណើសុំចុះបញ្ជីគម្រោងវិនិយោគខាងលើនេះ អាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។

មាត្រា ១១ .-

សំណើសុំចុះបញ្ជីគម្រោងវិនិយោគត្រូវភ្ជាប់ជាមួយនូវព័ត៌មានមួយចំនួនដែលនឹងកំណត់នៅក្នុងអនុក្រឹត្យ។

មាត្រា ១២ .-

នៅពេលទទួលបានសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ក.អ.ក. ត្រូវពិនិត្យនិងសម្រេចលើសំណើនេះតាមយន្តការច្រកចេញ-ចូលតែមួយ។

យន្តការច្រកចេញ-ចូលតែមួយក្នុងការពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ដូចបានកំណត់ក្នុងកថាខណ្ឌទី១នៃមាត្រានេះ គឺជាយន្តការពិនិត្យនិងសម្រេចក្នុងការចុះបញ្ជីគម្រោងវិនិយោគដោយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលប្រចាំការនៅក.អ.ក. ទៅតាមការចាត់តាំងនិងប្រតិភូកម្មសិទ្ធិអំណាចពីប្រធានក្រសួង ស្ថាប័ន ក្រោមការសម្របសម្រួលរបស់ក.អ.ក. ។

ប្រសិនបើគម្រោងវិនិយោគដែលត្រូវបានស្នើសុំនេះមិនស្ថិតក្នុងបញ្ជីអវិជ្ជមានដែលនឹងត្រូវកំណត់ដោយឡែកក្នុងអនុក្រឹត្យ ក.អ.ក. ត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យសុំក្នុងអំឡុងពេលមិនលើសពី២០(ម្ភៃ)ថ្ងៃនៃថ្ងៃធ្វើការ។

វិញ្ញាបនបត្រចុះបញ្ជីត្រូវមានភ្ជាប់នូវការក្នុងដែលមានលេខសម្គាល់ ឬយូអរកូដ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលផ្ទុកទិន្នន័យបឋមមួយចំនួនពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជី ដើម្បីជាប្រយោជន៍ដល់ការចុះបញ្ជីពាក់ព័ន្ធនានា និងសម្រាប់ការអនុវត្តគម្រោងវិនិយោគ។

ក្រសួង ស្ថាប័នដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធនឹងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគមិនអាចតម្រូវឱ្យអ្នកដាក់ពាក្យស្នើសុំ ឬអ្នកអនុវត្តគម្រោងវិនិយោគផ្តល់នូវឯកសារនានា ដែលមានស្រាប់នៅក្នុងការក្នុងដែលមានលេខសម្គាល់ ឬយូអរកូដ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលជាប់នៅលើវិញ្ញាបនបត្រចុះបញ្ជីដែលចេញដោយក.អ.ក. បានទេ។

មាត្រា ១៣ .-

គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជី អាចចាប់ផ្តើមអនុវត្តបានដោយស្វ័យប្រវត្តិ។

ក.អ.ក. ទទួលបានវិញ្ញាបនបត្រចុះបញ្ជីមិនមែនជាការលើកលែងឱ្យគម្រោងវិនិយោគរួចផុតពីការទទួលនូវការត្រួតពិនិត្យតាមការកំណត់ដោយច្បាប់និងបទប្បញ្ញត្តិនានាឡើយ។



រាល់គម្រោងវិនិយោគត្រូវជាកម្មវត្ថុនៃការតាមដាននិងត្រួតពិនិត្យតាមរយៈយន្តការច្រកចេញ-ចូល តែមួយសម្របសម្រួលដោយក.អ.ក. ដើម្បីធានានូវអនុលោមភាពគតិយុត្តនិងលក្ខខណ្ឌនានាដែលជាមូលហេតុ នៃការទទួលបានវិញ្ញាបនបត្រចុះបញ្ជី។

អ្នកអនុវត្តគម្រោងវិនិយោគត្រូវផ្តល់របាយការណ៍ស្តីពីការអនុវត្តគម្រោងវិនិយោគ ទៅតាមកាលវិភាគ ជាក់លាក់ ដែលកំណត់ដោយក.អ.ក.។ ទម្រង់និងបែបបទលម្អិតនៃគំរូរបាយការណ៍ ត្រូវកំណត់ដោយសេចក្តី ណែនាំរបស់ក.អ.ក.។

ការផ្តល់របាយការណ៍ស្តីពីការអនុវត្តគម្រោងវិនិយោគ ពុំមែនជាមូលដ្ឋាននៃការរួចផុតពីការពិនិត្យ អនុលោមភាពក្នុងការអនុវត្តគម្រោងនៅនឹងកន្លែងអនុវត្តគម្រោងទេ ប្រសិនបើក.អ.ក. សន្មតថាមានភាពចាំបាច់ ឬប្រសិនបើមានការតវ៉ាណាមួយពីបុគ្គលដែលអះអាងថាបានទទួលរងនូវផលប៉ះពាល់ពីការអនុវត្តគម្រោង វិនិយោគ។

មាត្រា ១៤ .-

នីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវកំណត់ដោយ អនុក្រឹត្យដោយឡែក។

ជំពូកទី ៥

ការធានានិងការការពារវិនិយោគ

មាត្រា ១៥ .-

វិនិយោគិននឹងទទួលបាននូវប្រព្រឹត្តកម្មមិនរើសអើងទាក់ទងនឹងបដិទាន សំណង ឬដំណោះស្រាយជា តម្លៃសេដ្ឋកិច្ចផ្សេងទៀត ក្នុងករណីការវិនិយោគរបស់ខ្លួនបានទទួលរងនូវការខូចខាត ដោយសារជម្លោះប្រដាប់ អាវុធ ឬកម្មវិធីស៊ីវិល ឬការដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ប្រសិនបើមានច្បាប់និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការធ្វើបដិទានឬផ្តល់សំណងសមរម្យណាមួយនោះ។

វិនិយោគិនបរទេសមិនត្រូវជាកម្មវត្ថុនៃការរើសអើង ដោយសារមូលហេតុសញ្ញាតិបរទេស លើកលែង តែកម្មសិទ្ធិលើដីធ្លី ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងបទប្បញ្ញត្តិទាំងឡាយ ជាធរមាន។

មាត្រា ១៦ .-

រដ្ឋមិនត្រូវធ្វើជាកូបនីយកម្មដែលនាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់វិនិយោគិនក្នុងព្រះរាជាណា- ចក្រកម្ពុជាឡើយ។

មាត្រា ១៧ .-

រដ្ឋមិនត្រូវធ្វើអស្តាមិករណ៍ដែលនាំឱ្យប៉ះពាល់ដល់គម្រោងវិនិយោគដែលបានទទួលការអនុម័ត ឡើយ ទោះបីដោយផ្ទាល់ឬដោយប្រយោល ឬតាមរយៈវិធានការប្រហាក់ប្រហែលនឹងការធ្វើអស្តាមិករណ៍ក្តី



Handwritten signature or mark.

លើកលែងតែក្នុងករណីបម្រើប្រយោជន៍សាធារណៈ ដែលការធ្វើអស្យាមិករណ៍នេះត្រូវអនុវត្តតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- ១- ភាពមិនរើសអើង
- ២- សំណងដោយសមរម្យនិងយុត្តិធម៌ និង
- ៣- អនុលោមតាមច្បាប់និងនីតិវិធីអស្យាមិករណ៍ជាធរមាន។

មាត្រា ១៨ .-

រាជរដ្ឋាភិបាលមិនត្រូវកំណត់ថ្លៃផលិតផលឬថ្លៃសេវាធានាដែលបង្កើតដោយគម្រោងវិនិយោគនោះ ឡើយ។

មាត្រា ១៩ .-

ដោយអនុលោមទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន វិនិយោគិនមានសិទ្ធិទិញរូបិយបណ្ណ បរទេសដោយសេរី និងបង្វិលទៅបរទេសនូវរូបិយបណ្ណបរទេសទាំងអស់នោះដើម្បីទូទាត់កាតព្វកិច្ចខាងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួន តាមរយៈប្រព័ន្ធធនាគារដែលជាអន្តរការីប្រតិស្រុត។ ការផ្ទេរទាំង នេះរាប់បញ្ចូលទាំង៖

- ១- វិភាគទានចំពោះមូលធន រាប់បញ្ចូលទាំងវិភាគទានមូលធនបឋម
- ២- ប្រាក់ចំណូល ចំណេញមូលធន ភាគលាភ កម្រៃសួយសារ កម្រៃអាជ្ញាបណ្ណ កម្រៃនៃការ គ្រប់គ្រង និងជំនួយបច្ចេកទេស ការប្រាក់ និងប្រាក់ចំណូលដទៃទៀតដែលកើតពីការវិនិយោគ
- ៣- ផលដែលទទួលបានពីការលក់សរុប ឬការលក់មួយផ្នែក ឬការរំលាយក្រុមហ៊ុនដែលអនុវត្ត គម្រោងវិនិយោគ
- ៤- ការទូទាត់លើការនាំចូល និងការបង្វិលទៅក្រៅប្រទេសទាំងប្រាក់ដើម និងការប្រាក់នៃប្រាក់កម្ចី
- ៥- ការទូទាត់ចំពោះសំណងក្នុងករណីមានកុលិយុតស៊ីវិល ក្នុងករណីមានអស្យាមិករណ៍ឬការដកហូត ដោយរដ្ឋ
- ៦- ការទូទាត់កើតឡើងពីដំណោះស្រាយវិវាទដោយមធ្យោបាយណាមួយ រាប់បញ្ចូលទាំងសេចក្តី សម្រេចរបស់តុលាការឬសេចក្តីសម្រេចរបស់មជ្ឈត្តការ និង
- ៧- ចំណូលនិងប្រាក់ឈ្នួលដទៃទៀតរបស់និយោជិត។

មាត្រា ២០ .-

កម្មសិទ្ធិបញ្ញារបស់វិនិយោគិនត្រូវបានការពារដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២១ .-

កម្មសិទ្ធិលើដីធ្លីរបស់វិនិយោគិនសម្រាប់បម្រើឱ្យគោលដៅអនុវត្តគម្រោងវិនិយោគ ត្រូវបានអនុញ្ញាត ចំណែកបុគ្គលដែលមានសញ្ជាតិខ្មែរស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។



វិនិយោគិនមានសិទ្ធិប្រើប្រាស់ដីធ្លីតាមរយៈជាអាទិ៍ សម្បទានដីសេដ្ឋកិច្ច ឬសិទ្ធិជួលអចិន្ត្រៃយ៍ និងការជួលដែលមានអំឡុងពេលកំណត់ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ២២._

បុគ្គលដែលត្រូវបានចាត់ទុកជាវិនិយោគិន ដោយផ្អែកទៅលើច្បាប់នេះ មានសិទ្ធិដូចខាងក្រោម៖

១- សិទ្ធិជួលនិយោជិតបរទេស ដើម្បីគ្រប់គ្រងឬប្រតិបត្តិការគម្រោងវិនិយោគក្នុងចំនួនមិនលើសពីចំនួនដែលបានកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីពុំអាចរកនិយោជិតខ្មែរដែលមានជំនាញដើម្បីគ្រប់គ្រងឬប្រតិបត្តិការគម្រោងវិនិយោគនោះ។ ការអនុញ្ញាតឱ្យជួលនិយោជិតបរទេសនេះ គឺត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្តែង និងពុំមានលក្ខណៈអចិន្ត្រៃយ៍ទេ។

២- សិទ្ធិទទួលបានការអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នរយៈពេលវែងសម្រាប់ខ្លួនឯងផ្ទាល់សម្រាប់សហព័ទ្ធនិងកូនដែលជាអនីតិជន ក្នុងអំឡុងពេលដែលគម្រោងវិនិយោគរបស់ខ្លួនមានប្រតិបត្តិការ។

៣- សិទ្ធិស្នើសុំការអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នរយៈពេលវែងសម្រាប់និយោជិតបរទេស និងសម្រាប់សហព័ទ្ធនិងកូនដែលជាអនីតិជនរបស់និយោជិតបរទេសទាំងនេះ ក្នុងអំឡុងពេលដែលកិច្ចសន្យាការងារនៅមានសុពលភាព។

៤- សិទ្ធិទទួលបានបណ្ណការងារនិងសៀវភៅការងារសម្រាប់ខ្លួនឯងផ្ទាល់និងសម្រាប់និយោជិតបរទេសរបស់ខ្លួន។

ក.អ.ក.ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តត្រូវចេញលិខិតបញ្ជាក់អំពីឋានៈជាវិនិយោគិនជូនបុគ្គលពាក់ព័ន្ធនឹងគម្រោងវិនិយោគទៅតាមការស្នើសុំរបស់វិនិយោគិន ដើម្បីប្រើប្រាស់សម្រាប់ការស្នើសុំការអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នរយៈពេលវែង បណ្ណការងារនិងសៀវភៅការងារ និងគោលបំណងចាំបាច់ដទៃទៀតស្របតាមនីតិវិធីជាធរមាន។

នីតិវិធីពិសេសសម្រាប់ការស្នើសុំបណ្ណការងារនិងសៀវភៅការងារ ដូចមានចែងក្នុងមាត្រានេះត្រូវកំណត់នៅក្នុងប្រកាសរួមរវាងក.អ.ក. និងក្រសួងទទួលបន្ទុកវិស័យការងារ។

បែបបទនិងនីតិវិធីពិសេសសម្រាប់ការស្នើសុំការអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នរយៈពេលវែង ដូចមានចែងក្នុងមាត្រានេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

មាត្រា ២៣._

វិនិយោគិនមានសិទ្ធិទទួលបាននូវសេវាថែទាំវិនិយោគចំពោះគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក.អ.ក.ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាថែទាំវិនិយោគចំពោះគម្រោងវិនិយោគដូចមានចែងក្នុងកថាខណ្ឌទី១នៃមាត្រានេះ ត្រូវកំណត់ដោយអនុក្រឹត្យ។



Handwritten signature or mark.

ជំពូកទី៦
ការលើកទឹកចិត្តវិនិយោគ

មាត្រា ២៤ .-

វិស័យនិងសកម្មភាពវិនិយោគដូចខាងក្រោម ត្រូវទទួលការលើកទឹកចិត្ត៖

- ១- ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍ
- ២- ឧស្សាហកម្មឬកម្មន្តសាលាថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់
- ៣- ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក
- ៤- ឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាលា ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក និងឧស្សាហកម្មភ្ជាប់បណ្តាញផ្គត់ផ្គង់
- ៥- ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិក
- ៦- ឧស្សាហកម្មគ្រឿងបន្លាស់ បង្ក និងតម្លើង
- ៧- ឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន
- ៨- កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុកឬការនាំចេញ
- ៩- សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និងមធ្យមសួនឧស្សាហកម្ម និងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- ១០- ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនឹងទេសចរណ៍
- ១១- ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
- ១២- ឧស្សាហកម្មឌីជីថល
- ១៣- ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញផលិតភាព
- ១៤- ការវិនិយោគក្នុងវិស័យសុខាភិបាល
- ១៥- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
- ១៦- ការវិនិយោគក្នុងវិស័យទ្វីបស្លឹក
- ១៧- ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា
- ១៨- ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
- ១៩- វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀតដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលយល់ឃើញថាមានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

មាត្រា ២៥ .-

វិស័យនិងសកម្មភាពវិនិយោគដែលមានចែងក្នុងមាត្រា ២៤ នៃច្បាប់នេះដែលមិនស្ថិតនៅក្នុងបញ្ជីផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបានការលើកទឹកចិត្តជាមូលដ្ឋានផ្នែកពន្ធដារ និង/ឬពន្ធកម្មទំនិញស្រុកឬមួយផ្នែក ក្រោយពេលបានបញ្ជូនបទព្រមព្រៀងបញ្ជាក់ឋានៈជា គ.ល.គ.។



(Handwritten signature/initials)

វិស័យនិងសកម្មភាពវិនិយោគដែលមានចែងក្នុងមាត្រា២៤នៃច្បាប់នេះដែលពុំទទួលបានការលើកទឹកចិត្តទាំងផ្នែកពន្ធដារនិងពន្ធតយត្រូវបានកំណត់ក្នុងបញ្ជីអវិជ្ជមានដែលនឹងចែងដោយអនុក្រឹត្យ។

មាត្រា២៦ .-

សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា **គ.ល.គ** មានសិទ្ធិជ្រើសរើសការលើកទឹកចិត្តជាមូលដ្ឋានជាពីរជម្រើសដូចខាងក្រោម៖

១. ជម្រើសទី១

- ការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣(បី)ឆ្នាំ រហូតដល់៩(ប្រាំបួន)ឆ្នាំ ទៅតាមវិស័យនិងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។ វិស័យនិងសកម្មភាពវិនិយោគ ព្រមទាំងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល នឹងត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬ អនុក្រឹត្យ។ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល **គ.ល.គ** មានសិទ្ធិទទួលបានការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមពេលធៀបទៅនឹងទឹកប្រាក់ពន្ធត្រូវបង់សរុប ដូចខាងក្រោម៖
 - ២៥(ម្ភៃប្រាំ)ភាគរយ សម្រាប់២(ពីរ)ឆ្នាំដំបូង
 - ៥០(ហាសិប)ភាគរយ សម្រាប់២(ពីរ)ឆ្នាំបន្ទាប់ និង
 - ៧៥(ចិតសិបប្រាំ)ភាគរយ សម្រាប់២(ពីរ)ឆ្នាំចុងក្រោយ។
- ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងអំឡុងពេលលើកលែងពន្ធលើប្រាក់ចំណូល។
- ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
- ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ ឬ

២. ជម្រើសទី២

- មានសិទ្ធិកាត់កងចំណាយមូលធនតាមរយៈវិស័យពិសេស ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
- មានសិទ្ធិកាត់កងរហូតដល់២០០(ពីររយ)ភាគរយ លើចំណាយជាក់លាក់ផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩(ប្រាំបួន)ឆ្នាំ។ វិស័យ និងសកម្មភាពវិនិយោគ និងចំណាយជាក់លាក់ព្រមទាំងរយៈពេលកាត់កងចំណាយ ត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬ អនុក្រឹត្យ។
- ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្នុងរយៈពេលជាក់លាក់ណាមួយទៅតាមវិស័យ និងសកម្មភាពវិនិយោគ ដែលត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬ អនុក្រឹត្យ។



- ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
- ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។

ក្រៅពីការលើកទឹកចិត្តក្នុងកថាខណ្ឌទី១នៃមាត្រានេះ៖

ក. គ.ល.គ. បម្រើឱ្យការនាំចេញ និង គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ. បម្រើឱ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម។

ខ. គ.ល.គ. បម្រើទីផ្សារក្នុងស្រុក មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម។ ការលើកទឹកចិត្តចំពោះធាតុចូលផលិតកម្ម ត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬ អនុក្រឹត្យ។

គ.ល.គ. ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានសិទ្ធិទទួលបាននូវការលើកទឹកចិត្តនិងការការពារដូចគ្នានឹង គ.ល.គ. ផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់នេះ។

មាត្រា ២៧ .-

ក្រៅពីការលើកទឹកចិត្តជាមូលដ្ឋាន ដែលមានចែងក្នុងមាត្រា២៦នៃច្បាប់នេះ សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ. ទទួលបានការលើកទឹកចិត្តបន្ថែម ដូចខាងក្រោម៖

១- ទទួលបានការលើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្ត គ.ល.គ.។

២- ទទួលបានការកាត់កងចំណាយក្នុងអត្រា ១៥០(មួយរយហាសិប)ភាគរយ ពីមូលដ្ឋានគិតពន្ធចំពោះសកម្មភាពណាមួយដូចខាងក្រោម៖

- ក. ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍
- ខ. ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដល់កម្មករនិយោជិតខ្មែរ
- គ. ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យទារកដ្ឋាន និងសុខុមាលភាពផ្សេងទៀតសម្រាប់កម្មករនិយោជិត
- ឃ. ការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម
- ង. ការផ្តល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរ ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកបដោយសុវត្ថិភាពដល់កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅទៅរោងចក្រ កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខុមាលភាពផ្សេងទៀត។



៣- ទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល ចំពោះការពង្រីកនៃ គ.ល.គ ដែលត្រូវកំណត់ ដោយអនុក្រឹត្យ។

មាត្រា ២៨ .-

បន្ថែមពីលើការលើកទឹកចិត្តដូចមានកំណត់ក្នុងមាត្រា ២៦ និងមាត្រា ២៧ នៃច្បាប់នេះ វិស័យនិង សកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាចទទួលបានការលើកទឹកចិត្តពិសេសដោយឡែកផ្សេងទៀត ដែលត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រង។

ជំពូកទី ៧

ការទិញ ការលក់ ឬការរួមបញ្ចូលគ្នានៃគម្រោងវិនិយោគ

មាត្រា ២៩ .-

សិទ្ធិ បុព្វសិទ្ធិ ឬសិទ្ធិដទៃទៀត ដែល គ.ល.គ. បានទទួលមិនអាចផ្ទេរទៅតតិយជនណាមួយបានទេ លើកលែងតែការផ្ទេរតាមរយៈការទិញ ការលក់ និងការរួមបញ្ចូលគ្នានៃគម្រោងវិនិយោគ។

មាត្រា ៣០ .-

គម្រោងវិនិយោគអាចត្រូវបានទិញ លក់ ឬរួមបញ្ចូលគ្នាដោយមិនបាត់បង់ការលើកទឹកចិត្ត ការធានា លើការវិនិយោគ និងកាតព្វកិច្ចទាំងឡាយដែលនៅមានបន្ត ប្រសិនបើការទិញ ការលក់ ឬការរួមបញ្ចូលគ្នានោះ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយត្រូវបានធ្វើឡើងតាមរយៈការស្នើសុំជាលាយលក្ខណ៍ អក្សរទៅ ក.អ.ក ឬទៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលនីតិវិធីលម្អិតត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី ៨

ការលុបគម្រោងវិនិយោគ

មាត្រា ៣១ .-

គម្រោងវិនិយោគអាចត្រូវបានលុបក្នុងករណីណាមួយដូចខាងក្រោម៖

១- អលទ្ធភាពក្នុងការអនុវត្ត គ.ល.គ. បន្តទៀត។

២- នីតិបុគ្គលដែលអនុវត្ត គ.ល.គ. ត្រូវបានរំលាយ។

៣- ការខកខានអនុវត្តកាតព្វកិច្ចដែលបានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៤- តាមសំណើរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ លើគម្រោងដែលមានផលប៉ះពាល់ធ្ងន់ធ្ងរជាអាទិ៍ដល់ បរិស្ថាន ឬសន្តិសុខជាតិ ឬផលប្រយោជន៍សាធារណៈ ឬសុខុមាលភាពប្រជាពលរដ្ឋ ឬតាមសំណើរបស់ វិនិយោគិន។



[Handwritten signature]

មាត្រា ២ .-

ក្នុងករណីការលុបដោយលក្ខខណ្ឌដូចមានចែងក្នុងចំណុច១នៃមាត្រា៣១នៃច្បាប់នេះ វិនិយោគិនត្រូវដាក់ពាក្យស្នើសុំលុបដោយផ្ទាល់ ឬតាមរយៈអ្នកតំណាងដែលមានសិទ្ធិ ទៅក.អ.ក. ឬទៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ លិខិតស្នើសុំខាងលើនេះត្រូវចុះហត្ថលេខាដោយវិនិយោគិន ឬអ្នកតំណាងដែលមានសិទ្ធិ ដោយត្រូវបញ្ជាក់អំពីមូលហេតុនៃអលទ្ធភាពនេះ និងត្រូវភ្ជាប់មកជាមួយនូវឯកសារគាំទ្រផ្សេងៗ។

ក្នុងករណីការលុបដោយការរំលាយដូចមានចែងក្នុងចំណុច២នៃមាត្រា៣១នៃច្បាប់នេះ ប្រសិនបើការរំលាយនេះធ្វើឡើងដោយការជម្រះបញ្ជីនិងរំលាយក្រុមហ៊ុនដោយស្ម័គ្រចិត្ត នោះវិនិយោគិនត្រូវដាក់ពាក្យស្នើសុំលុបដោយផ្ទាល់ ឬតាមរយៈអ្នកតំណាងដែលមានសិទ្ធិ ទៅក.អ.ក. ឬទៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

ក្នុងករណីការលុបដោយការរំលាយដូចមានចែងក្នុងចំណុច២នៃមាត្រា៣១នៃច្បាប់នេះ ប្រសិនបើការរំលាយនេះធ្វើឡើងដោយសេចក្តីសម្រេចរបស់តុលាការ វិនិយោគិនអាចដាក់ពាក្យស្នើសុំលុបដោយផ្ទាល់ ទៅក.អ.ក. ឬទៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដោយភ្ជាប់មកជាមួយនូវ សេចក្តីសម្រេចស្ថាពររបស់តុលាការនិងឯកសារពាក់ព័ន្ធអំពីការរំលាយនីតិបុគ្គលដែលអនុវត្ត គ.ល.គ. និងសេចក្តីបញ្ជាក់ពីទំនាក់ទំនងផលប្រយោជន៍ជាមួយ គ.ល.គ. ដែលត្រូវលុបនេះផងដែរ។

គ.ល.គ. អាចត្រូវបានលុបដោយឆន្ទានុសិទ្ធិរបស់ក.អ.ក. ឬរបស់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដោយអនុលោមតាមលក្ខខណ្ឌដូចមានកំណត់ក្នុងចំណុច៣នៃមាត្រា៣១នៃច្បាប់នេះ។

នីតិវិធីលម្អិតស្តីពីការស្នើសុំលុបនិងការលុបដោយឆន្ទានុសិទ្ធិ ដូចមានកំណត់ពីចំណុច១ ដល់ចំណុច៤នៃមាត្រា៣១នៃច្បាប់នេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា ៣ .-

ទោះបីជាគម្រោងវិនិយោគត្រូវបានលុបក៏ដោយ វិនិយោគិនមិនអាចរួចផុតពីកាតព្វកិច្ចសារពើពន្ធនិងកាតព្វកិច្ចដទៃផ្សេងៗទៀតឡើយ។

មាត្រា ៤ .-

វិនិយោគិនអាចធ្វើការតវ៉ាចំពោះការលុបគម្រោងវិនិយោគបាន តាមរយៈការដាក់ពាក្យតវ៉ាជាលាយលក្ខណ៍អក្សរទៅក.អ.ក. ឬទៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ស្របតាមនីតិវិធីជាធរមាន។

ក្នុងករណីមានការតវ៉ា ក.អ.ក. ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវធ្វើសេចក្តីសម្រេចចំពោះការតវ៉ាខាងលើ។

ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចចំពោះការតវ៉ាខាងលើ វិនិយោគិនដែលបានតវ៉ា អាចដាក់ពាក្យបណ្តឹងទៅតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៥ .-

ក្នុងករណីដែលគម្រោងវិនិយោគត្រូវបានលុប វិនិយោគិនអាចផ្ទេរទ្រព្យសម្បត្តិដែលសេសសល់ ទៅក្រុមហ៊ុនស្នេហាឬប្រើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីដែលគម្រោងវិនិយោគបានប្រើសម្ភារៈសាងសង់



Handwritten signature or mark.

បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដែលបាននាំចូលដោយលើកលែងពន្ធតយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ក្នុងអំឡុងពេលតិចជាង៥(ប្រាំ)ឆ្នាំ វិនិយោគិនមាន កាតព្វកិច្ចបង់ពន្ធលើសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មផ្សេងៗ ទាំងនោះ ដែលត្រូវកំណត់ដោយអនុក្រឹត្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី៩

វិវាទនិងការដោះស្រាយវិវាទ

មាត្រា៣៦ .-

វិវាទរវាងវិនិយោគិននិងវិនិយោគិនពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគ អាចត្រូវបានដោះស្រាយតាម យន្តការសម្របសម្រួលដោយក.អ.ក.ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីជាធរមាន តាមការស្នើសុំជាលាយលក្ខណ៍អក្សរទៅក.អ.ក.ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដោយភាគីវិវាទ ណាមួយ។

ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីទទួលបានសំណើសុំជាលាយលក្ខណ៍អក្សរដែលស្នើសុំ សម្របសម្រួល ក.អ.ក.ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវចាត់ចែងរៀបចំការសម្របសម្រួល ជាមួយវិនិយោគិននិងអង្គពាក់ព័ន្ធដទៃទៀតទៅតាមការចាំបាច់ សំដៅទទួលបានដំណោះស្រាយសមរម្យមួយ។

ប្រសិនបើការដោះស្រាយតាមយន្តការសម្របសម្រួលខាងលើពុំទទួលបានជោគជ័យ វិវាទអាចត្រូវ បានដោះស្រាយតាមរយៈ៖

- ១- មជ្ឈត្តការជាតិឬមជ្ឈត្តការអន្តរជាតិដែលយល់ព្រមដោយគូវិវាទ
- ២- តុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី១០

ការអនុវត្ត

មាត្រា៣៧ .-

បន្ទាប់ពីច្បាប់នេះចូលជាធរមាន រាជរដ្ឋាភិបាលត្រូវចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះឱ្យមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ។

ជំពូកទី១១

អន្តរបញ្ញត្តិ

មាត្រា៣៨ .-

អនុក្រឹត្យដូចខាងក្រោមត្រូវបន្តមានសុពលភាពរហូតដល់មានអនុក្រឹត្យឬលិខិតបទដ្ឋានគតិយុត្តថ្មី



(Handwritten signature/initials)

១. អនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

២. អនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការបង្កើតអនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត។

៣. អនុក្រឹត្យលេខ៣៤ អនក្រ.បក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៧ ស្តីពីការកែសម្រួលផ្នែកទី១ ឧបសម្ព័ន្ធទី១នៃអនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

៤. អនុក្រឹត្យលេខ៦០ អនក្រ.បក ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

៥. អនុក្រឹត្យលេខ៣៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការកែសម្រួលមាត្រា១៥ នៃ អនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

៦. អនុក្រឹត្យលេខ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់ សេដ្ឋកិច្ចពិសេស។

៧. លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

មាត្រា៣៩.-

ក.អ.ក ត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួន រហូតដល់មានព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមកជំនួស។

មាត្រា៤០.-

ការវិនិយោគទាំងឡាយដែលបានទទួលការលើកទឹកចិត្ត និងដែលបានទទួលការអនុញ្ញាតដោយ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះ ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ និងអនុក្រឹត្យនានា ត្រូវបានចាត់ទុកជា គ.ល.គ. ដូចមានចែងក្នុងច្បាប់នេះនិងអនុក្រឹត្យពាក់ព័ន្ធ។

ការវិនិយោគទាំងឡាយដែលពុំបានទទួលការលើកទឹកចិត្តឬទទួលបានត្រឹមតែលើការធានាការវិនិយោគ និងដែលបានទទួលការអនុញ្ញាតដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ និងអនុក្រឹត្យនានា ត្រូវបានចាត់ទុកជា គ.ឈ. ដូចមានចែងក្នុងច្បាប់នេះនិងអនុក្រឹត្យ



គ.ល.គ. ដែលមានសិទ្ធិទទួលបាននូវការលើកលែងពន្ធលើប្រាក់ចំណូល មុនពេលប្រកាសឱ្យប្រើនូវ ច្បាប់នេះ ហើយដែលសិទ្ធិទទួលបាននេះត្រូវបានអនុម័តជាលាយលក្ខណ៍អក្សរដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវបន្តទទួលបាននូវសិទ្ធិនិងការលើកលែងពន្ធ លើប្រាក់ចំណូលត្រឹមទំហំដែលនៅសេសសល់តែប៉ុណ្ណោះ។

ជំពូកទី១២
អវសានបញ្ញត្តិ

មាត្រា ៤១ .-

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ០៣/ នស/៩៤ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ និង បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរាករណ៍។

មាត្រា ៤២ .-


ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

ថ្ងៃសុក្រ ៩ រោច ខែ ឧសភា ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២១

ពល. ៤១១០.៧៥៣

ន សីហមុនី
នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនិមិត្តសាលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៣៩ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១._

អនុក្រឹត្យនេះ មានគោលបំណងអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២._

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

មាត្រា ៣._

វាក្យសព្ទសំខាន់ៗ ដែលប្រើក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់និយមន័យដូចតទៅ៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរសេរជាអក្សរកាត់ថា ក.អ.ក. សំដៅដល់ស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត សរសេរជាអក្សរកាត់ថា អ.គ.វ.ខ. សំដៅដល់អង្គភាពបំពេញមុខងារជាសេនាធិការឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

ក្រុមសកម្មភាពវិនិយោគ ទី១ សរសេរជាអក្សរកាត់ថា ក្រុម ១ សំដៅដល់ក្រុមសកម្មភាពវិនិយោគដែលមានចែងក្នុងផ្នែកទី១ ឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ និងជាក្រុមសកម្មភាពវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឬស្ថិតក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្រុមសកម្មភាពវិនិយោគ ទី២ សរសេរជាអក្សរកាត់ថា ក្រុម ២ សំដៅដល់ក្រុមសកម្មភាពវិនិយោគដែលមានចែងក្នុងផ្នែកទី២ ឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ និងជាក្រុមសកម្មភាពវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យាធម្មតា។

ក្រុមសកម្មភាពវិនិយោគ ទី៣ សរសេរជាអក្សរកាត់ថា ក្រុម ៣ សំដៅដល់ក្រុមសកម្មភាពវិនិយោគដែលមានចែងក្នុងផ្នែកទី៣ ឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ និងជាក្រុមសកម្មភាពវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យាទាប។

គម្រោងវិនិយោគ សំដៅដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សរសេរជាអក្សរកាត់ថា គ.ល.គ. សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពី ក.អ.ក. ឬ អ.គ.វ.ខ.។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឱ្យការនាំចេញ សំដៅដល់ គ.ល.គ. ដែលបានលក់ឬបានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប្រភេទឧស្សាហកម្មគាំទ្រ សំដៅដល់ គ.ល.គ. ដែលផលិតផលរបស់ខ្លួនក្នុងសមាមាត្រណាមួយ ត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើទីផ្សារក្នុងស្រុក សំដៅដល់ គ.ល.គ. ដែលមិនបម្រើឱ្យការនាំចេញ។

គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សរសេរជាអក្សរកាត់ គ.ព.គ.ល.គ. សំដៅដល់ការពង្រីកនៃ គ.ល.គ. ដែលធ្វើឡើងតាមរូបភាពណាមួយ មានជាអាទិ៍ ការពង្រីកផលិតកម្មដែលមានស្រាប់ ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងស្រែឡាយផលិតផលជាមួយគ្នា ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាពឬការពារបរិស្ថាន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាទូរគមនាគមន៍មូលដ្ឋាន ឬការពង្រីកក្រោមរូបភាពផ្សេងទៀត។

គម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ សរសេរជាអក្សរកាត់ គ.ជ.វ. សំដៅដល់ គម្រោងវិនិយោគដែលបានចុះបញ្ជីនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដោយមានបញ្ជាក់ច្បាស់ថាជា គ.ជ.វ. ប៉ុន្តែពុំទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ។

ថ្ងៃធ្វើការ សំដៅដល់ថ្ងៃប្រតិទិនដែលជាថ្ងៃធ្វើការជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ធាតុចូលផលិតកម្ម សំដៅដល់វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារៈបន្ទាប់បន្សំរួមទាំងទំនិញដែលត្រូវបំប្លែងនៅក្នុងកិច្ចដំណើរការផលិតកម្ម លើកលែងតែផលិតផលគេលសិលានិងគ្រឿងបន្លាស់យានយន្ត។

នីតិបុគ្គលសញ្ញាតិខ្មែរ សំដៅដល់ក្រុមហ៊ុនដែលមានទីកន្លែងអាជីវកម្មនិងបានធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលមានភាគហ៊ុនចាប់ពី ៥១ (ហាសិបមួយ) ភាគរយ ក្នុងក្រុមហ៊ុន ត្រូវបានកាន់កាប់ដោយបុគ្គលដែលមានសញ្ញាតិខ្មែរ។

បរិក្ខារសំណង់ សំដៅដល់បរិក្ខារដែលត្រូវបានផ្តុំ បង្កើត ឬផលិតឡើង ដើម្បីប្រើប្រាស់ ឬបំពាក់ភ្ជាប់នឹងសំណង់ដើម្បីបង្កើនគុណភាព ជាសុភាព និងភាពងាយស្រួលនៃការប្រើប្រាស់សំណង់ មានជាអាទិ៍ អំពូលភ្លើង ខ្សែភ្លើង ខ្សែកាបអុបទិក ឡាវាប្លាស្ទិក រ៉ឺម៉ក ដើម្បីដឹក ជញ្ជូនយន្ត ទុយោ និងម៉ាស៊ីនត្រជាក់។ ចំពោះការលើកទឹកចិត្តសម្រាប់ការនាំចូលម៉ាស៊ីនត្រជាក់ដូចមានចែងក្នុងអនុក្រឹត្យនេះ គឺសម្រាប់តែបម្រើឱ្យ គ.ល.គ. ក្នុងវិស័យកម្មន្តសាល។ ចំពោះការនាំចូលម៉ាស៊ីនត្រជាក់សម្រាប់សកម្មភាព ឬគម្រោងវិនិយោគក្នុងវិស័យជាក់លាក់ណាមួយក្រៅពីវិស័យកម្មន្តសាល នឹងទទួលបានការលើកទឹកចិត្តដែលនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឬនៅក្នុងអនុក្រឹត្យដោយឡែក។

បុគ្គល សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គល។

បញ្ជីអវិជ្ជមាន សំដៅដល់បញ្ជីគម្រោងវិនិយោគដែលកំណត់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ និងដែលតាមមាត្រា១២ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាបញ្ជីនៃសកម្មភាពវិនិយោគដែលមិនអាចចាត់ទុកថាជា គ.ល.គ. ។

បញ្ជីបែងចែកក្រុមនៃសកម្មភាពវិនិយោគ សំដៅដល់បញ្ជីសកម្មភាពវិនិយោគ ដែលមានចែងនៅក្នុងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ និងជាបញ្ជីនៃប្រភេទក្រុមសកម្មភាពវិនិយោគ ទី១ ទី២ និងទី៣ ដែលត្រូវបានបែងចែកទៅតាមទិសដៅគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងកម្រិតបច្ចេកវិទ្យា។

ពន្ធលើប្រាក់ចំណូលដែលទទួលបានការលើកទឹកចិត្ត សំដៅដល់ពន្ធដែលអនុវត្តចំពោះប្រាក់ចំណូលជាប់ពន្ធពីសកម្មភាពអាជីវកម្មរបស់ គ.ល.គ. ។ ប្រាក់ចំណូលជាប់ពន្ធសំដៅដល់ប្រាក់ចំណូលសុទ្ធដែលគណនាទៅតាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

វិញ្ញាបនបត្រចុះបញ្ជី សំដៅដល់វិញ្ញាបនបត្រដែលចេញដោយ ក.អ.ក. ឬ អ.គ.វ.វ.ខ. បញ្ជាក់ពីការទទួលស្គាល់គម្រោងវិនិយោគ។

វិនិយោគិន សំដៅដល់បុគ្គលអនុវត្តគម្រោងវិនិយោគដែលបានចុះបញ្ជីនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ.។

សកម្មភាពវិនិយោគ សំដៅដល់សកម្មភាពធុរកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានបង្កើតឡើង ឬត្រូវបានទិញយក ឬត្រូវបានលក់ ឬត្រូវបានធ្វើអនុប្បទាន ឬត្រូវបានពង្រីក ឬត្រូវបានរួមបញ្ចូលគ្នា និងត្រូវបានអនុញ្ញាតជាលាយលក្ខណ៍អក្សរដោយស្ថាប័នទទួលបន្ទុក ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មជ្ឈមណ្ឌលឡឌីស្ទ្រីក (ឬ ភ័ស្តុភារកម្ម) គឺសំដៅទៅលើមជ្ឈមណ្ឌលប្រមូល រក្សាទុក និងចែកចាយទំនិញតាមការដឹកជញ្ជូន ឬក្រុមទាំងសេវាឡឌីស្ទ្រីក (ឬ ភ័ស្តុភារកម្ម) ដែលមានតម្លៃបន្ថែម (Value Added Service) ដូចជា៖ សេវាលើកដាក់, ផ្ទេរ-ផ្គុំទំនិញ, ផ្គុំទំនិញ, ធ្វើចំណាត់ថ្នាក់, វេចខ្ចប់, បង្រួមកញ្ចប់ទំនិញទៅក្នុងកុងតឺន័រ, ការបំពេញបែបបទគយ និងការដំណើរការព័ត៌មានសម្រាប់រំហូរទំនិញ។

សំណើសុំចុះបញ្ជីគម្រោងវិនិយោគ សំដៅដល់សំណើដែលបានដាក់ជូន ក.អ.ក. ឬដាក់ជូន អ.គ.វ.វ.ខ. ដោយបុគ្គលណាមួយក្នុងគោលបំណងបង្កើត គ.ល.គ. និងគ.ធ.វ.។ សំណើនេះអាចរាប់បញ្ចូលដំណាក់កាលមួយឬច្រើន ដោយរួមបញ្ចូលទាំងសំណើសុំពង្រីក គ.ល.គ.។

សម្ភារៈបរិក្ខារផលិតកម្ម សំដៅដល់គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍ផ្សេងៗ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្ម លើកលែងតែយានយន្ត។

សម្ភារៈសាងសង់ សំដៅដល់សម្ភារៈសំណង់ដែលបានបំប្លែងឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការសាងសង់សំណង់នានា រួមបញ្ចូលទាំង បរិក្ខារសំណង់ សម្រាប់ គ.ល.គ. ប្រើប្រាស់ ដើម្បីដំណើរការសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងដំណាក់កាលសាងសង់ដំបូងឬពង្រីក។ សម្ភារៈសំណង់ សំដៅដល់វត្ថុធាតុដើមសម្រាប់ធ្វើការលាយផ្សំ ដុំ ឬប្រើប្រាស់ជាគ្រឿងផ្គត់ផ្គង់សំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់ មានជាអាទិ៍ ខ្សាច់ ថ្ម ក្រួស ស៊ីម៉ង់ត៍ ដែកកញ្ចក់ ដីឥដ្ឋ សេរ៉ាមិក ឈើ។

បរិក្ខារសំណង់ សម្ភារៈសាងសង់ និងសម្ភារៈបរិក្ខារផលិតកម្ម ដូចមានចែងក្នុងមាត្រានេះត្រូវមានលក្ខខណ្ឌបច្ចេកទេសនិងបរិមាណសមស្របទៅនឹងគម្រោងវិនិយោគ។

អ្នកដាក់ពាក្យសុំ សំដៅដល់បុគ្គលដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ.។

ទុនវិនិយោគ សំដៅដល់តម្លៃវិនិយោគដែលបង្ហាញជារូបិយវត្ថុ ឬរូបិយបណ្ណបរទេស ដោយមិនរាប់បញ្ចូលតម្លៃដីធ្លី និងទុនបង្វិល។

ទុនពង្រីក គ.ល.គ. សំដៅដល់តម្លៃវិនិយោគបន្ថែមលើ គ.ល.គ. ដែលមានស្រាប់ ដែលត្រូវបានប្រើប្រាស់សម្រាប់តែការវិនិយោគលើសម្ភារៈសាងសង់និងសម្ភារៈបរិក្ខារផលិតកម្មថ្មី។

សំណុំពាក្យសុំចុះបញ្ជីគម្រោងវិនិយោគ សំដៅដល់ពាក្យសុំចុះបញ្ជី ដូចមានទម្រង់ក្នុងឧបសម្ព័ន្ធទី៥ ឧបសម្ព័ន្ធទី៦ និងឧបសម្ព័ន្ធទី៧ នៃអនុក្រឹត្យនេះ និងឯកសារគាំទ្រដល់សំណើសុំចុះបញ្ជី។

សេវាកម្មវិជ្ជាជីវៈ សំដៅដល់សេវាទាំងឡាយ ដែលមានជាអាទិ៍ សេវាកម្មច្បាប់ ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម ទីប្រឹក្សាសារពើពន្ធ ស្ថាបត្យកម្ម វិស្វកម្ម សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្មគ្រប់គ្រង។

អ្នកតំណាងដែលមានសិទ្ធិ សំដៅដល់អ្នកតំណាងស្របច្បាប់ដែលបានទទួលសិទ្ធិពីរូបវន្តបុគ្គលឬនីតិបុគ្គលដែលអនុវត្តគម្រោងវិនិយោគ និងមានសិទ្ធិសម្រេចតាមកម្រិតសិទ្ធិដែលបានប្រគល់ជូនតាមរយៈលិខិតផ្ទេរសិទ្ធិ។

ឯកសារគាំទ្រ សំដៅដល់ឯកសារដែលត្រូវដាក់ជាមួយសំណើសុំចុះបញ្ជីគម្រោងវិនិយោគឬសំណើសុំ
ដទៃទៀត។

ជំពូកទី២

នីតិវិធីនៃការចុះបញ្ជី និងការអនុវត្តគម្រោងវិនិយោគ

មាត្រា ៤.-

សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ល.គ. ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- ១- អ្នកដាក់ពាក្យសុំ ត្រូវតែជាបុគ្គលដែលអនុវត្តគម្រោងវិនិយោគ ឬដោយអ្នកតំណាងដែលមានសិទ្ធិ។
- ២- គម្រោងដែលត្រូវបានស្នើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ល.គ. ត្រូវមានទីតាំងអនុវត្ត និងមាន
ទីស្នាក់ការចុះបញ្ជីច្បាស់លាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៣- គម្រោងដែលបានស្នើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ល.គ. មិនមែនជាសកម្មភាពវិនិយោគដែល
មានកំណត់នៅក្នុងឧបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ។

បុគ្គលដែលមានបំណងអនុវត្ត គ.ល.គ. ត្រូវដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ល.គ. ជាលាយលក្ខណ៍
អក្សរនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដើម្បីទទួលបានការលើកទឹកចិត្ត និងការធានានិងការការពារដោយអនុលោម
តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំពោះសំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ល.គ. ដែលធ្វើឡើងដោយអនុលោមតាមកថាខណ្ឌទី២នៃ
មាត្រានេះ អ្នកដាក់ពាក្យសុំត្រូវផ្តល់ព័ត៌មានចាំបាច់តាមទម្រង់ពាក្យសុំចុះបញ្ជីជា គ.ល.គ. ដូចមានក្នុងឧបសម្ព័ន្ធទី៥
នៃអនុក្រឹត្យនេះ។

សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ល.គ. ខាងលើនេះ អាចធ្វើឡើងផងដែរតាមរយៈថ្នាលបច្ចេកវិទ្យា
ព័ត៌មាន។

សំណើសុំចុះបញ្ជីជា គ.ល.គ. ដែលបានបំពេញសព្វគ្រប់ហើយ ត្រូវចុះហត្ថលេខាដោយបុគ្គលដែលត្រូវ
អនុវត្តគម្រោងវិនិយោគ ឬដោយអ្នកតំណាងដែលមានសិទ្ធិ។

ក្នុងករណីសំណើសុំចុះបញ្ជីជា គ.ល.គ. ត្រូវបានចុះហត្ថលេខាដោយអ្នកតំណាងដែលមានសិទ្ធិ អ្នកតំណាងនោះ
ត្រូវប្រគល់នូវឯកសារដែលបញ្ជាក់អំពីសិទ្ធិជាអ្នកតំណាង និងឯកសារគាំទ្រដែលបញ្ជាក់ពីវិសាលភាពនៃសិទ្ធិសម្រេច។

បុគ្គលមានបំណងធ្វើការវិនិយោគនិងដំណើរការលើសពីសកម្មភាពវិនិយោគមួយឡើងទៅ ត្រូវដាក់សំណើសុំ
ចុះបញ្ជីគម្រោងវិនិយោគជា គ.ល.គ. ដាច់ដោយឡែកពីគ្នាសម្រាប់សកម្មភាពវិនិយោគនីមួយៗ លើកលែងតែ
សកម្មភាពដែលគាំទ្រឱ្យគម្រោងចម្បងឬគម្រោងពង្រីក។

គម្រោងវិនិយោគដែលត្រូវបានលុបឬបិទបង្អាក់ ដោយពុំបានអនុវត្តតាមនីតិវិធីជាធរមាន មិនត្រូវបានអនុញ្ញាត
ឱ្យចុះបញ្ជីគម្រោងវិនិយោគជាថ្មីទេ។

គម្រោងវិនិយោគដែលស្នើសុំចុះបញ្ជីទាំងឡាយណាដែលត្រូវបានរកឃើញថា ធ្លាប់ត្រូវបានលុបឬបិទដោយ
ចេតនាចៀសវាងឬគេចវេនពន្ធ ពុំត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីជា គ.ល.គ. ជាថ្មី។

អ្នកដាក់ពាក្យសុំត្រូវបង់កម្រៃសេវាទៅតាមតារាងតម្លៃសេវាសាធារណៈដែលបានកំណត់។

មាត្រា ៥._

សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ព.គ.ល.គ. ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- ១- អ្នកដាក់ពាក្យសុំ ត្រូវតែជាបុគ្គលដែលអនុវត្តគម្រោងវិនិយោគ ឬដោយអ្នកតំណាងដែលមានសិទ្ធិ។
- ២- គម្រោងដែលត្រូវបានស្នើសុំចុះបញ្ជីជា គ.ព.គ.ល.គ. ត្រូវតែជា គ.ល.គ. ដែលមានស្រាប់។
- ៣- គម្រោងដែលត្រូវបានស្នើសុំចុះបញ្ជីជា គ.ព.គ.ល.គ. មិនរាប់បញ្ចូលការទិញ ការលក់ ឬការរួមបញ្ចូលគ្នា នៃ គ.ល.គ. ផ្សេងទៀត ដែលទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលរួចហើយ។
- ៤- គម្រោងដែលត្រូវបានស្នើសុំចុះបញ្ជីជា គ.ព.គ.ល.គ. មិនត្រូវជាការបំពេញបន្ថែមបង្កប់ទុនវិនិយោគនៃ គ.ល.គ. ដែលបានចុះបញ្ជីដំបូង។

៥- គម្រោងដែលត្រូវបានស្នើសុំចុះបញ្ជីជា គ.ព.គ.ល.គ. ត្រូវមានទុនពង្រីកយ៉ាងតិចស្មើទុនអប្បបរមា ដូចមានចែងក្នុងឧបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ។

បុគ្គលដែលមានបំណងអនុវត្ត គ.ព.គ.ល.គ. ត្រូវដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ព.គ.ល.គ. ជាលាយលក្ខណ៍អក្សរនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. តាមនីតិវិធីនិងទម្រង់ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី៦នៃ អនុក្រឹត្យនេះ។

សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ព.គ.ល.គ. ខាងលើនេះ អាចធ្វើឡើងផងដែរតាមរយៈថ្នាលបច្ចេកវិទ្យា ព័ត៌មាន។

សំណើសុំចុះបញ្ជីជា គ.ព.គ.ល.គ. ដែលបានបំពេញសព្វគ្រប់ហើយ ត្រូវចុះហត្ថលេខាដោយបុគ្គលដែល ត្រូវអនុវត្តគម្រោងវិនិយោគ ឬដោយអ្នកតំណាងដែលមានសិទ្ធិ។

ក្នុងករណីសំណើសុំចុះបញ្ជីជា គ.ព.គ.ល.គ. ត្រូវបានចុះហត្ថលេខាដោយអ្នកតំណាងដែលមានសិទ្ធិ អ្នកតំណាងនោះត្រូវប្រគល់នូវឯកសារដែលបញ្ជាក់អំពីសិទ្ធិជាអ្នកតំណាង និងឯកសារគាំទ្រដែលបញ្ជាក់ពីវិសាលភាព នៃសិទ្ធិសម្រេច។

អ្នកដាក់ពាក្យសុំត្រូវបង់កម្រៃសេវាទៅតាមតារាងតម្លៃសេវាសាធារណៈដែលបានកំណត់។

មាត្រា ៦._

បុគ្គលដែលមានបំណងស្នើសុំចុះបញ្ជីជា គ.ផ.វ. ត្រូវដាក់សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ផ.វ. ជាលាយលក្ខណ៍អក្សរនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. តាមនីតិវិធីនិងទម្រង់សង្ខេបដែលមានកំណត់ក្នុងឧបសម្ព័ន្ធទី៧ នៃអនុក្រឹត្យនេះ ដើម្បីទទួលបានការធានានិងការការពារដោយអនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រ កម្ពុជា និងកិច្ចព្រមព្រៀងឬសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិនិយោគដែលកម្ពុជាបានផ្តល់ស្ថាប័ន។ សំណើសុំ ចុះបញ្ជីគម្រោងវិនិយោគជា គ.ផ.វ. ខាងលើនេះ អាចធ្វើឡើងផងដែរតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។

សំណើសុំចុះបញ្ជីជា គ.ផ.វ. ដែលបានបំពេញសព្វគ្រប់ហើយ ត្រូវចុះហត្ថលេខាដោយបុគ្គលដែលត្រូវអនុវត្ត គម្រោងវិនិយោគ ឬដោយអ្នកតំណាងដែលមានសិទ្ធិ។ ក្នុងករណីសំណើសុំចុះបញ្ជីជា គ.ផ.វ. ត្រូវបានចុះហត្ថលេខា ដោយអ្នកតំណាងដែលមានសិទ្ធិ អ្នកតំណាងនោះត្រូវប្រគល់នូវឯកសារដែលបញ្ជាក់អំពីសិទ្ធិជាអ្នកតំណាង និង ឯកសារគាំទ្រដែលបញ្ជាក់ពីវិសាលភាពនៃសិទ្ធិសម្រេច។

អ្នកដាក់ពាក្យសុំត្រូវបង់កម្រៃសេវាទៅតាមតារាងតម្លៃសេវាសាធារណៈដែលបានកំណត់។

ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវពិនិត្យសំណើសុំដូចមានចែងក្នុងកថាខណ្ឌទី១ នៃមាត្រានេះ ដោយថ្មីៗថ្មីៗដល់ អត្ថប្រយោជន៍នៃគម្រោងចំពោះសេដ្ឋកិច្ចជាតិ និងអំពីភាពចាំបាច់នៃការផ្តល់វិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ ពាក្យសុំដោយឆន្ទានុសិទ្ធិ។

ដើម្បីជាមូលដ្ឋានក្នុងការសម្រេច ក.អ.ក. និង អ.គ.វ.វ.ខ. ត្រូវពិនិត្យមើលលក្ខខណ្ឌ ដូចខាងក្រោម៖

- ១- អ្នកដាក់ពាក្យសុំ ត្រូវតែជាបុគ្គលដែលអនុវត្តគម្រោងវិនិយោគ ឬដោយអ្នកតំណាងដែលមានសិទ្ធិ។
- ២- គម្រោងដែលត្រូវបានស្នើសុំចុះបញ្ជីជា គ.ជ.វ. ត្រូវមានទីតាំងអនុវត្ត និងមានទីស្នាក់ការចុះបញ្ជីច្បាស់លាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៣- គម្រោងដែលបានស្នើសុំចុះបញ្ជីជា គ.ជ.វ. មិនមែនជាសកម្មភាពវិនិយោគដែលត្រូវបានហាមឃាត់ ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
- ៤- នីតិបុគ្គលដែលអនុវត្ត គ.ជ.វ. ពុំត្រូវបានកាន់កាប់ឬគ្រប់គ្រងដោយរូបវន្តបុគ្គលដែលពុំមែនជាពលរដ្ឋ នៃបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឬពលរដ្ឋនៃប្រទេសដែលពុំមានកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងវិនិយោគដែលកម្ពុជាបានផ្តល់សក្ខីប័ណ្ណ ឬពលរដ្ឋនៃប្រទេសដែលពុំមានទំនាក់ទំនង ការទូតជាមួយព្រះរាជាណាចក្រកម្ពុជា។
- ៥- គម្រោងដែលបានស្នើសុំចុះបញ្ជីជា គ.ជ.វ. នេះ មិនត្រូវធ្វើឡើងដោយអ្នកតំណាងដែលមានសិទ្ធិដែល បើកផ្លូវឱ្យជនបរទេសដែលត្រូវបានហាមឃាត់ការធ្វើសកម្មភាពណាមួយនៅព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស បានទទួលឱកាសវិនិយោគដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដោយអនុលោមតាមច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៧._

ដោយអនុលោមតាមយន្តការច្រកចេញ-ចូលតែមួយ ក្នុងការពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគដូចមាន កំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងថេរវេលាមិនលើសពី ២០ (ម្ភៃ) ថ្ងៃ នៃថ្ងៃធ្វើការ ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យសុំ ប្រសិនបើគម្រោងវិនិយោគដែលត្រូវបានស្នើសុំ បានបំពេញនិងអនុលោមតាមនីតិវិធីនៃការចុះបញ្ជី ដូចមានចែងនៅក្នុងអនុក្រឹត្យនេះ ព្រមទាំងច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ វិញ្ញាបនបត្រចុះបញ្ជី ត្រូវបានផ្តល់ជូនតាមទម្រង់ដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី៨ នៃអនុក្រឹត្យនេះ ដោយភ្ជាប់ជាមួយនូវលក្ខខណ្ឌសំខាន់ៗ និងការលើកទឹកចិត្តតាមទម្រង់ដូចមានកំណត់ក្នុង ឧបសម្ព័ន្ធទី៩ នៃអនុក្រឹត្យនេះ។

វិញ្ញាបនបត្រចុះបញ្ជី ត្រូវមានភ្ជាប់នូវប្រាកដដែលមានលេខសម្គាល់ ឬយូអ័រកូដ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលផ្ទុកទិន្នន័យបឋមមួយចំនួនពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជី ដើម្បីជាប្រយោជន៍ដល់ការ ចុះបញ្ជីពាក់ព័ន្ធនានា និងសម្រាប់ការអនុវត្តគម្រោងវិនិយោគ។ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព ដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធនឹងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគ មិនអាចតម្រូវឱ្យ អ្នកដាក់ពាក្យសុំឬវិនិយោគិនផ្តល់នូវឯកសារនានាដែលមានស្រាប់នៅក្នុងប្រាកដដែលមានលេខសម្គាល់ ឬ 



យុទ្ធសាស្ត្រ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលជាប់នៅលើវិញ្ញាបនបត្រចុះបញ្ជី ដែលចេញដោយ ក.អ.ក. ឬ អ.គ.វ.វ.ខ. បានទេ។

អនុលោមទៅតាមលក្ខខណ្ឌជាក់ស្តែង ក.អ.ក. ឬ អ.គ.វ.វ.ខ. មានសិទ្ធិពន្យារពេល ឬបដិសេធការចុះបញ្ជី ដល់អ្នកដាក់ពាក្យសុំ ចំពោះគ្រប់សំណើសុំចុះបញ្ជីគម្រោងវិនិយោគ ដោយមានការជូនដំណឹងដល់អ្នកដាក់ពាក្យ សុំជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់ ក្រោមហេតុផលណាមួយដូចខាងក្រោម៖

១- សំណើសុំចុះបញ្ជីគម្រោងវិនិយោគមិនអនុលោមតាមនីតិវិធីនៃការចុះបញ្ជី ដូចមានចែងក្នុងអនុក្រឹត្យនេះ ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឬ

២- អ្នកដាក់ពាក្យសុំមិនបានផ្តល់ជូននូវព័ត៌មានគ្រប់គ្រាន់ ដែលតម្រូវដោយច្បាប់ឬអនុក្រឹត្យនេះ។ ឬ

៣- គម្រោងដែលបានស្នើសុំមានវេទនាខុស ដែលតម្រូវឱ្យមានការសុំយោបល់សម្រេចជាមុនពី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាល។

ការជូនដំណឹងអំពីការពន្យារពេលការចុះបញ្ជីដូចមានចែងក្នុងកថាខណ្ឌទី៣នៃមាត្រានេះ ត្រូវបញ្ជាក់ឱ្យបាន ច្បាស់នូវចំណុចឬអំពីលក្ខខណ្ឌ និងអំពីថេរវេលាសម្រាប់អ្នកដាក់ពាក្យសុំត្រូវកែតម្រូវឬបំពេញ។

មាត្រា ៨.-

ការចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យសុំ មិនមែនជាការលើកលែងឱ្យគម្រោងវិនិយោគរួចផុតពី ការទទួលនូវការយល់ព្រមការអនុញ្ញាត អាជ្ញាបណ្ណ លិខិតអនុញ្ញាត ឬបញ្ជីកានានា ដែលតម្រូវដោយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទោះបីជាផុតរយៈពេល ២០ (ម្ភៃ) ថ្ងៃ នៃថ្ងៃធ្វើការ ដូចមានចែងក្នុងកថាខណ្ឌទី១ នៃមាត្រា៧ នៃអនុក្រឹត្យ នេះក៏ដោយ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពមានសមត្ថកិច្ចត្រូវតែផ្តល់ការយល់ព្រម ការអនុញ្ញាត អាជ្ញាបណ្ណ តាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការយឺតយ៉ាវក្នុង ការចេញលិខិតអនុញ្ញាតនានាពីក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពមានសមត្ថកិច្ចដោយគ្មាន មូលហេតុសមរម្យ មិនត្រូវជាកម្មវត្ថុនៃការរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងវិនិយោគនោះឡើយ។ កាលបរិច្ឆេទ នៃការចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យសុំ គឺជាកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តគម្រោង។

មាត្រា ៩.-

ក្រោយពេលពិនិត្យឃើញថាសំណុំពាក្យសុំចុះបញ្ជីគម្រោងវិនិយោគ បានអនុលោមទៅតាមនីតិវិធីជាធរមាន រួចហើយ មន្ត្រីទទួលបន្ទុកត្រូវចាត់ចែងសំណុំពាក្យសុំនេះទៅតាមនីតិវិធីរដ្ឋបាលផ្ទៃក្នុងរបស់ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដោយគ្មានការពន្យារពេលឡើយ។

នៅពេលទទួលសំណុំពាក្យសុំចុះបញ្ជីគម្រោងវិនិយោគ មន្ត្រីទទួលបន្ទុកត្រូវចេញលិខិតបញ្ជាក់ការទទួល សំណុំពាក្យសុំនេះជូនអ្នកដាក់ពាក្យសុំ សម្រាប់ការមកទទួលយកវិញ្ញាបនបត្រចុះបញ្ជីនៅពេលក្រោយ។

ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវចាត់ចែងការពិនិត្យនិងការសម្រេចលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ តាមរយៈ យន្តការច្រកចេញ-ចូលតែមួយដែលបានកំណត់ដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីតំណាង ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពដែលប្រចាំការនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវផ្តល់មតិឯកភាព ឬបដិសេធជាលាយលក្ខណ៍អក្សរលើសំណុំពាក្យសុំចុះបញ្ជីនេះ ដោយគ្មានការយឺតយ៉ាវទៅតាមយន្តការច្រក

ចេញ-ចូលតែមួយ។ មតិឯកភាពឬបដិសេធនេះ ត្រូវចាត់ទុកថាជាមតិរបស់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពសាមី។ បែបបទនិងរបៀបរបបការងារនៃយន្តការច្រកចេញ-ចូលតែមួយ ត្រូវកំណត់ដោយ ក.អ.ក. ឬ អ.គ.វ.វ.ខ.។

ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យសុំ បន្ទាប់ពីទទួលបានការសម្រេច ដោយយន្តការច្រកចេញ-ចូលតែមួយ។ វិញ្ញាបនបត្រចុះបញ្ជីនេះអាចចេញដោយលិខិតជាលាយលក្ខណ៍អក្សរ តាមរយៈការប្រគល់ជូនអ្នកដាក់ពាក្យសុំដោយផ្ទាល់ដៃ ឬតាមប្រៃសណីយ៍កម្ពុជា ឬតាមទម្រង់អេឡិចត្រូនិក ឬតាម ថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលប្រើប្រាស់ជាផ្លូវការដោយ ក.អ.ក. ឬ អ.គ.វ.វ.ខ.។

មាត្រា ១០._

ក.អ.ក. ឬ អ.គ.វ.វ.ខ. មានកាតព្វកិច្ចចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ ដោយអនុលោមតាមមាត្រា ១៣ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យអនុលោមភាពគតិយុត្ត និងការអនុវត្តកាតព្វកិច្ចនានា ដែលជាលក្ខខណ្ឌនៃការទទួលបានវិញ្ញាបនបត្រចុះបញ្ជី។

ការចុះពិនិត្យការអនុវត្តគម្រោងវិនិយោគជាក់ស្តែង ត្រូវធ្វើឡើងជាទៀងទាត់ឬតាមការចាំបាច់ ដោយមាន ការជូនដំណឹងជាមុនទៅបុគ្គលពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគ លើកលែងតែក្នុងករណីសង្ស័យ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធអាចចុះត្រួតពិនិត្យដោយមិនចាំបាច់ជូនដំណឹងជាមុន។

ការចុះពិនិត្យការអនុវត្តគម្រោងវិនិយោគជាក់ស្តែងខាងលើនេះ មានគោលបំណង៖

១- ពិនិត្យតម្រូវការនិងការប្រើប្រាស់សម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និង/ឬ ធាតុចូលផលិតកម្ម សម្រាប់ការអនុវត្តគម្រោងវិនិយោគ ស្របតាមគោលការណ៍កំណត់។ ចំពោះធាតុចូលផលិតកម្ម ដែលនាំចូលដោយទទួលបានការលើកទឹកចិត្តពន្ធអាករ មិនអនុញ្ញាតឱ្យស្តុកទុកហួសរយៈពេលកំណត់នៃការប្រើប្រាស់ ទំនិញ ឬស្តុកទុកមិនប្រើប្រាស់អស់រយៈពេលយូរដោយគ្មានមូលហេតុច្បាស់លាស់ ហើយមិនបានស្នើសុំការអនុញ្ញាត នាំចេញទៅវិញ ឬបញ្ចេញលក់លើទីផ្សារក្នុងស្រុក ឬផ្ទេរទៅឱ្យគម្រោងវិនិយោគផ្សេងស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

២- ពិនិត្យរឿងរាងនៃការអនុវត្តគម្រោងវិនិយោគ រួមទាំងគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ និង/ឬហិរញ្ញវត្ថុសាធារណៈ និងការប្រើប្រាស់កញ្ចប់លើកទឹកចិត្តវិនិយោគដែល ក.អ.ក. ឬ អ.គ.វ.វ.ខ. បានផ្តល់ឱ្យ គម្រោងវិនិយោគ។

៣- ពិនិត្យអត្ថិភាពនិងនីតិភាពជាក់ស្តែងនៃគម្រោងវិនិយោគ។

មាត្រា ១១._

វិនិយោគិនមានកាតព្វកិច្ចផ្តល់របាយការណ៍ក្នុងរយៈពេលនិងតាមទម្រង់ដែលត្រូវបានកំណត់ដូចខាងក្រោម៖

១- ក្នុងរយៈពេល ២០(ម្ភៃ)ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទបិទបញ្ចប់ការប្រកាសពន្ធ វិនិយោគិនមានកាតព្វកិច្ច ផ្តល់ជូន ក.អ.ក. ឬ អ.គ.វ.វ.ខ. នូវរបាយការណ៍ប្រចាំឆមាសនិងប្រចាំឆ្នាំ ស្តីពី៖

ក- ការនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និង/ឬធាតុចូលផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្ម របស់ខ្លួន។



- ខ- ការអនុវត្តគម្រោងវិនិយោគជាក់ស្តែង ដោយបញ្ជាក់ពីទុនវិនិយោគ ចំនួនបុគ្គលិក-កម្មករ ស្ថានភាពផលិតកម្ម ស្ថានភាពទីផ្សារ និងការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន សង្គម។
- គ- ការបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
- ២- ទម្រង់និងបែបបទលម្អិតនៃគំរូរបាយការណ៍ ត្រូវកំណត់ដោយសេចក្តីណែនាំរបស់ ក.អ.ក. ឬ អ.គ.វ.រ.ខ.។
- ៣- កាតព្វកិច្ចនៃការផ្តល់របាយការណ៍ប្រចាំឆមាសនិងប្រចាំឆ្នាំ៖
 - ក- ផ្អែកលើមូលដ្ឋានរបាយការណ៍ប្រចាំឆមាសនិងប្រចាំឆ្នាំ ដែលផ្តល់ដោយវិនិយោគិន ក.អ.ក. ឬ អ.គ.វ.រ.ខ. ត្រូវចេញនៅឆ្នាំបន្ទាប់នូវវិញ្ញាបនបត្របញ្ជាក់ពីការបំពេញកាតព្វកិច្ចរបស់វិនិយោគិន។
 - ខ- ក្នុងករណី ក.អ.ក. ឬ អ.គ.វ.រ.ខ. ខកខានមិនបានចេញវិញ្ញាបនបត្របញ្ជាក់ពីការបំពេញកាតព្វកិច្ចរបស់វិនិយោគិន ខណៈវិនិយោគិនបានផ្តល់របាយការណ៍ត្រឹមត្រូវតាមការកំណត់នៃមាត្រានេះ ការខកខាននេះ ត្រូវបានចាត់ទុកថាវិនិយោគិនបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្វ័យប្រវត្តិ។
 - គ- ក្នុងករណីវិនិយោគិនខកខានមិនបានផ្តល់របាយការណ៍ត្រឹមត្រូវតាមការកំណត់នៃមាត្រានេះទេ គម្រោងវិនិយោគ នឹងត្រូវបាត់បង់ការលើកទឹកចិត្ត និងការធានានិងការការពារនានាដែលធ្លាប់ទទួលបានកន្លងមក។ វិនិយោគិនត្រូវលើកសំណើមក ក.អ.ក. ឬ អ.គ.វ.រ.ខ. សុំការចេញវិញ្ញាបនបត្របញ្ជាក់ពីការបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយភ្ជាប់មកជាមួយនូវរបាយការណ៍និងលិខិតបញ្ជាក់ពីមូលហេតុនៃការខកខានមិនបានផ្តល់របាយការណ៍ មុននឹងគម្រោងវិនិយោគត្រូវទទួលបានការលើកទឹកចិត្ត និងការធានានិងការការពារនានាកន្លងមកឡើងវិញ។

មាត្រា១២._

វិនិយោគិន ត្រូវដាក់សំណើសុំការសម្រេចជាលាយលក្ខណ៍អក្សរមក ក.អ.ក. ឬ អ.គ.វ.រ.ខ. ដើម្បីទទួលបាននូវការយល់ព្រមលើការផ្លាស់ប្តូរនានាដែលពាក់ព័ន្ធនឹងគម្រោងវិនិយោគ និងមាននៅក្នុងលក្ខន្តិកៈរបស់វិនិយោគិនដែលបានតម្កល់ទុកនៅ ក.អ.ក. ឬ អ.គ.វ.រ.ខ.។ ក.អ.ក. ឬ អ.គ.វ.រ.ខ. ត្រូវធ្វើការពិនិត្យនិងសម្រេចលើសំណើសុំនេះ ទៅតាមនីតិវិធីជាធរមាន។

ជំពូកទី៣
ការលើកទឹកចិត្តវិនិយោគ

មាត្រា១៣._

លើកលែងតែមានកំណត់ផ្សេងដោយច្បាប់ សកម្មភាពវិនិយោគទាំងឡាយណាដែលមិនស្ថិតនៅក្នុងឧបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ អាចទទួលបានការលើកទឹកចិត្តជាមូលដ្ឋាន ទៅតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ក្រោយពីទទួលបានវិញ្ញាបនបត្រចុះបញ្ជីបញ្ជាក់ថា៖ ជា គ.ល.គ. ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ការពិនិត្យសម្រេច ឬកំណត់ថាសកម្មភាពវិនិយោគដែលមិនស្ថិតក្នុងឧបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ ត្រូវផ្អែកលើសំណុំពាក្យសុំចុះបញ្ជីគម្រោងវិនិយោគនិងការបញ្ជាក់ផ្សេងៗជាផ្លូវការ។

ដើម្បីទទួលបានការលើកទឹកចិត្តជាមូលដ្ឋានផ្នែកពន្ធដារ គ.ល.គ. ត្រូវបំពេញកាតព្វកិច្ចទុនវិនិយោគ និង/ឬ ទំហំដី និង/ឬលក្ខខណ្ឌផ្សេងទៀត ឱ្យបានតាមការកំណត់ក្នុងអនុក្រឹត្យនេះ ក្នុងរយៈពេលណាមួយឆាប់ជាងគេ រវាងរយៈពេលដូចមានកំណត់តាមផែនការវិនិយោគរបស់ គ.ល.គ. នៅពេលដាក់ពាក្យស្នើសុំ និងឆ្នាំដែល គ.ល.គ. ទទួលប្រាក់ចំណូលដំបូង។ ដោយឡែក គ.ល.គ. ក្នុងវិស័យកសិកម្ម អាចបំពេញកាតព្វកិច្ចទុនវិនិយោគ និង/ឬទំហំដី និង/ឬលក្ខខណ្ឌផ្សេងទៀត ឱ្យបានតាមការកំណត់នៃអនុក្រឹត្យនេះ រហូតដល់ឆ្នាំចុងក្រោយនៃរយៈពេលលើកលែងពន្ធ។

សកម្មភាពឬគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋនិង/ឬហិរញ្ញវត្ថុសាធារណៈ ដែលពុំមាន ការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទទួលបានការចុះបញ្ជីគម្រោងវិនិយោគ និងមិនទទួលបាន ការលើកទឹកចិត្តទេ។

មាត្រា ១៤._

សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ. ដោយអនុលោមតាមមាត្រា ២៦ នៃច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិជ្រើសរើសការលើកទឹកចិត្តជាមូលដ្ឋាន តាមជម្រើសណាមួយ ដូចខាងក្រោម៖

១- ជម្រើសទី១ ត្រូវទទួលបានការលើកទឹកចិត្ត ដូចខាងក្រោម៖

ក- ទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូល លើកដំបូងពីសកម្មភាពអាជីវកម្ម ក្នុងរយៈពេលជាក់លាក់ណាមួយ នៅតាមប្រភេទក្រុមសកម្មភាព វិនិយោគដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធទី២នៃអនុក្រឹត្យនេះ ដូចខាងក្រោម៖

- ៩ (ប្រាំបួន) ឆ្នាំ សម្រាប់ក្រុម ១
- ៦ (ប្រាំមួយ) ឆ្នាំ សម្រាប់ក្រុម ២
- ៣ (បី) ឆ្នាំ សម្រាប់ក្រុម ៣។

ខ- មានសិទ្ធិទទួលបានការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមពេលធៀបទៅ នឹងទឹកប្រាក់ពន្ធត្រូវបង់សរុប បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ដូចខាងក្រោម៖

- ២៥ (ម្ភៃប្រាំ) ភាគរយ សម្រាប់២ (ពីរ) ឆ្នាំដំបូង
- ៥០ (ហាសិប) ភាគរយ សម្រាប់២ (ពីរ) ឆ្នាំបន្ទាប់ និង
- ៧៥ (ចិតសិបប្រាំ) ភាគរយ សម្រាប់២ (ពីរ) ឆ្នាំចុងក្រោយ។

គ- ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងរយៈពេលជាក់លាក់ណាមួយ នៅតាម ប្រភេទក្រុមសកម្មភាពវិនិយោគ ដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធទី២នៃ អនុក្រឹត្យនេះ ដូចខាងក្រោម៖

- ៩ (ប្រាំបួន) ឆ្នាំ សម្រាប់ក្រុម ១
- ៦ (ប្រាំមួយ) ឆ្នាំ សម្រាប់ក្រុម ២
- ៣ (បី) ឆ្នាំ សម្រាប់ក្រុម ៣។

ឃ- ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។

ង- ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់ និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀត។

២- ជម្រើសទី២ ត្រូវទទួលបានការលើកទឹកចិត្ត ដូចខាងក្រោម៖

ក- មានសិទ្ធិកាត់កងចំណាយមូលធនតាមរយៈវិសាលភាពសេស ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

ខ- មានសិទ្ធិកាត់កងក្នុងអត្រា ២០០ (ពីររយ) ភាគរយ លើចំណាយជាក់លាក់ផ្សេងទៀត ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធទី២នៃអនុក្រឹត្យនេះ ដូចខាងក្រោម៖

- ៩ (ប្រាំបួន) ឆ្នាំ សម្រាប់ក្រុម ១
- ៦ (ប្រាំមួយ) ឆ្នាំ សម្រាប់ក្រុម ២
- ៣ (បី) ឆ្នាំ សម្រាប់ក្រុម ៣។

- ចំណាយជាក់លាក់ រួមមាន៖

- ចំណាយលើការបណ្តុះបណ្តាលជំនាញជាក់លាក់ដល់និយោជិតខ្មែរ ដើម្បីជំនួសនិយោជិតបរទេស
- ចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- ចំណាយលើការផ្តល់អាហារូបករណ៍ជូននិយោជិតខ្មែរទៅសិក្សាជំនាញជាក់លាក់ណាមួយនៅបរទេស
- ចំណាយលើការសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការជួលអ្នកជំនាញបរទេសមកបណ្តុះបណ្តាលលើបច្ចេកវិទ្យាថ្មីៗ បដិវត្តន៍ឧស្សាហកម្មទី៤ មានជាអាទិ៍ បច្ចេកវិទ្យាសិប្បនិម្មិត និងបច្ចេកវិទ្យារ៉ូបូត ឬការរៀបចំដំឡើងស្តុកទុកទិន្នន័យធំ។

គ- ទទួលបានការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាពវិនិយោគ ដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធទី២នៃអនុក្រឹត្យនេះ ដូចខាងក្រោម៖

- ៩ (ប្រាំបួន) ឆ្នាំ សម្រាប់ក្រុម ១
- ៦ (ប្រាំមួយ) ឆ្នាំ សម្រាប់ក្រុម ២
- ៣ (បី) ឆ្នាំ សម្រាប់ក្រុម ៣។

ឃ- ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។

ង- ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ក្រៅពីការលើកទឹកចិត្តតាមរយៈជម្រើសទាំង ២ (ពីរ) ខាងលើ៖

១- គ.ល.គ. មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

២- បន្ថែមលើចំណុច១នៃកថាខណ្ឌនេះ គ.ល.គ. បម្រើឱ្យការនាំចេញ ឬ គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ. បម្រើឱ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ នូវធាតុចូលផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ក្នុងករណីធាតុចូលផលិតកម្ម ពុំបាន

ប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឱ្យខ្សែច្រវាក់ផលិតកម្ម គ.ល.គ. បម្រើឱ្យការនាំចេញ ឬ គ.ល.គ. ដែលជាប្រភេទឧស្សាហកម្ម
គាំទ្រដល់ គ.ល.គ. បម្រើឱ្យការនាំចេញ ត្រូវបង់ពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម តាមច្បាប់និង
លិខិតបទដ្ឋានគតិយុត្តជាធរមាន។

៣- លើកលែងតែមានកំណត់ផ្សេងដោយច្បាប់ សកម្មភាពវិនិយោគទាំងឡាយណាដែលស្ថិតនៅក្នុងឧបសម្ព័ន្ធទី៣
នៃអនុក្រឹត្យនេះ ត្រូវទទួលបានការលើកទឹកចិត្តលើការនាំចូល ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម
ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្ម
របស់ខ្លួន តែមិនទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោយពីទទួលបានវិញ្ញាបនបត្រចុះបញ្ជីបញ្ជាក់ថានេះជា
គ.ល.គ. ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

៤- គ.ល.គ. បម្រើទីផ្សារក្នុងស្រុក ដែលមានសកម្មភាពវិនិយោគស្ថិតក្នុងឧបសម្ព័ន្ធទី៤នៃអនុក្រឹត្យនេះ
មានសិទ្ធិនាំចូល ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ នូវធាតុចូលផលិតកម្មសម្រាប់
បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

៥- ចំពោះ គ.ល.គ. បម្រើទីផ្សារក្នុងស្រុក ដែលមានលទ្ធភាពនាំចេញដោយផ្ទាល់ ឬផ្គត់ផ្គង់ជាធាតុចូល
ផលិតកម្មដល់ គ.ល.គ. បម្រើឱ្យការនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលបានផលិតពីធាតុចូលផលិតកម្ម
ដែលបាននាំចូលនិងបំពេញកាតព្វកិច្ចពន្ធអាកររួចហើយ ត្រូវទទួលបានការបង្វិលសង ឬទុកសម្រាប់ការទូទាត់នូវ
ពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ចំពោះទំនិញដែលត្រូវបាននាំចូលនៅពេលបន្ត ដោយអនុលោម
តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីជាធរមាន តាមការស្នើសុំរបស់វិនិយោគិន។

មាត្រា ១៥._

ក្រៅពីការលើកទឹកចិត្តជាមូលដ្ឋាន ដែលមានចែងក្នុងមាត្រា១៤ នៃអនុក្រឹត្យនេះ គ.ល.គ. ទទួលបានការលើក
ទឹកចិត្តបន្ថែម ដូចខាងក្រោម៖

១- គ.ល.គ. ទទួលបានការលើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្មដែលផលិត
ក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្ត គ.ល.គ.។ ការលើកលែងអាករលើតម្លៃបន្ថែមនេះ ត្រូវអនុវត្តតាម
អត្រា ០ (សូន្យ) ភាគរយ។

២- គ.ល.គ. ទទួលបានការកាត់កងចំណាយក្នុងអត្រា ១៥០ (មួយរយហាសិប) ភាគរយ ពីមូលដ្ឋានគិតពន្ធ
ចំពោះសកម្មភាពណាមួយដូចខាងក្រោម៖

- ក- ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍។
- ខ- ការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញដល់កម្មករ
និយោជិតខ្មែរ។
- គ- ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ អាហារដ្ឋានដោយឥតគិតថ្លៃ ឬអាហារដ្ឋានដែលមាន
តម្លៃសមរម្យ ទារកដ្ឋាន និងសុខុមាលភាពផ្តល់ទំនៀមសម្រាប់កម្មករនិយោជិត។
- ឃ- ការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម។
- ង- ការផ្តល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរ ដូចជាការផ្តល់មធ្យោបាយជីកជញ្ជូន
ប្រកបដោយផាសុកភាពដល់កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅទៅរោងចក្រ។



កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ អាហារដ្ឋានដោយឥតគិតថ្លៃ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខុមាលភាពផ្សេងៗទៀត។

ច- ការវិនិយោគឬសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មសំណល់គ្រប់ប្រភេទ ជាអាទិ៍ សំណល់រឹង សំណល់គ្រោះថ្នាក់ សំណល់រាវ ផ្សេងៗ។

៣- គ.ល.គ. មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ នូវសម្ភារៈសាងសង់ និងបរិក្ខារសំណង់ សម្រាប់សាងសង់កន្លែងស្នាក់នៅ ទារកដ្ឋាន បន្ទប់សង្គ្រោះបឋម កន្លែង បរិភោគអាហារ អាហារដ្ឋានដោយឥតគិតថ្លៃ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ សម្រាប់តែកម្មករនិយោជិតនៃ គម្រោងវិនិយោគរបស់ខ្លួន ដែលស្ថិតនៅក្នុងទីតាំងនៃគម្រោងវិនិយោគ។

មាត្រា ១៦.-

ការផ្តល់ការលើកទឹកចិត្តដល់ គ.ព.គ.ល.គ. ត្រូវអនុវត្តតាមខ្លឹមសារដូចខាងក្រោម៖

១- គ.ល.គ. ដែលស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន ត្រូវបានទទួលការលើកទឹកចិត្តនូវរយៈពេល លើកលែងពន្ធលើប្រាក់ចំណូល ក្នុងករណីដែលការពង្រីកគម្រោងនោះធ្វើឡើងតាមរូបភាពណាមួយ ដូចខាងក្រោម៖

- ក- ការពង្រីកផលិតកម្មដែលមានស្រាប់។
- ខ- ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងស្រែស្រឡាយផលិតផលជាមួយគ្នា។
- គ- ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាពឬការពារបរិស្ថាន។
- ករណីការពង្រីកសកម្មភាពក្រោមរូបភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

២- ដោយរាប់ចាប់ពីពេលពង្រីកនៃ គ.ល.គ. គ.ព.គ.ល.គ. ត្រូវទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល ទៅតាមសកម្មភាពវិនិយោគនៃគម្រោងដើម ក្នុងរយៈពេលជាក់លាក់ណាមួយ ទៅតាមប្រភេទក្រុមសកម្មភាព វិនិយោគដែលបានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធទី២នៃអនុក្រឹត្យនេះ ដូចខាងក្រោម៖

- ក- ៩ (ប្រាំបួន) ឆ្នាំ សម្រាប់ក្រុម ១
- ខ- ៦ (ប្រាំមួយ) ឆ្នាំ សម្រាប់ក្រុម ២
- គ- ៣ (បី) ឆ្នាំ សម្រាប់ក្រុម ៣។

៣- ចំណែកនៃប្រាក់ចំណូលដែលត្រូវលើកលែងពន្ធសម្រាប់ គ.ព.គ.ល.គ. ស្មើនឹងប្រាក់ចំណូលជាប់ពន្ធ សរុបតុលានឹងអត្រាទុនពង្រីកនៃ គ.ល.គ.។ អត្រាទុនពង្រីកនៃ គ.ល.គ. ស្មើនឹងទុនពង្រីកនៃ គ.ល.គ. ចែកនឹង ទុនវិនិយោគសរុប។ ទុនវិនិយោគសរុប ស្មើនឹងទុនវិនិយោគនៃ គ.ល.គ. ដែលបានចុះបញ្ជីដំបូង ឬកន្លះទុនពង្រីក នៃ គ.ល.គ. ដែលត្រូវទទួលបានការលើកទឹកចិត្ត។ រូបមន្តនៃការគណនា ដូចខាងក្រោម៖

បចល. = បចស. x (ទព. / ទស.)

បចល. = ប្រាក់ចំណូលដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល

បចស. = ប្រាក់ចំណូលជាប់ពន្ធសរុប

ទព. = ទុនពង្រីក គ.ល.គ. ដែលត្រូវទទួលបានការលើកទឹកចិត្ត

ទស. = ទុនវិនិយោគសរុប (ទច. + ទព.)

ទច. = ទុនវិនិយោគនៃ គ.ល.គ. ដែលបានចុះបញ្ជីដំបូង



៤- ប្រាក់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់ គ.ព.គ.ល.គ. ត្រូវបានលើកលែងផ្អែកតាមសមាមាត្រនៃ អត្រាទុនពង្រីក គ.ល.គ. ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលលើគម្រោងពង្រីក។

៥- គ.ព.គ.ល.គ. ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
មាត្រា ១៧._

គ.ល.គ. ផ្គុំដំឡើងរថយន្តថ្មី មានសិទ្ធិទទួលបាននូវការលើកទឹកចិត្តក្រោមរូបភាពនៃការបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម សម្រាប់ការនាំចូលគ្រឿងបន្លំដំឡើងរថយន្តបម្រើទីផ្សារក្នុងស្រុក តាមលក្ខណៈ វិនិច្ឆ័យ និងអត្រាបញ្ចុះពន្ធដូចខាងក្រោម៖

- ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ចំនួន៥០ (ហាសិប)ភាគរយ ចំពោះ គ.ល.គ. ដែលប្រើប្រាស់គ្រឿងបន្លំជាផលិតផលសម្រេចដែលមិនតម្រូវ ឱ្យមានដំណើរការកែច្នៃបន្ថែមទៀត មានធាតុផ្សំក្នុងស្រុកយ៉ាងតិច៣ (បី) ភាគរយ ហើយបំពេញ បានលក្ខខណ្ឌ២ (ពីរ) ក្នុងចំណោមលក្ខខណ្ឌ៣ (បី) ខាងក្រោម (១) ប្រើប្រាស់គ្រឿងបន្លំចាប់ពី៤០០ (បួនរយ) បំណែកឡើងទៅក្នុងរថយន្តមួយគ្រឿង (២) មានទុនវិនិយោគចាប់ពី ៥.០០០.០០០ (ប្រាំលាន) ដុល្លារអាមេរិកឡើងទៅ (៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី១៥០ (មួយរយហាសិប) នាក់ឡើង
- ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ចំនួន៧០ (ចិតសិប) ភាគរយ ចំពោះ គ.ល.គ. ដែលប្រើប្រាស់គ្រឿងបន្លំជាផលិតផលសម្រេចមិនទាន់បាញ់ថ្នាំ មានធាតុផ្សំក្នុងស្រុកយ៉ាងតិច៥ (ប្រាំ) ភាគរយ ហើយបំពេញបានលក្ខខណ្ឌ២ (ពីរ) ក្នុងចំណោម លក្ខខណ្ឌ៣ (បី) ខាងក្រោម (១) ប្រើប្រាស់គ្រឿងបន្លំចាប់ពី៥០០ (ប្រាំរយ) បំណែកឡើងទៅក្នុង រថយន្តមួយគ្រឿង (២) មានទុនវិនិយោគចាប់ពី ១៥.០០០.០០០ (ដប់ប្រាំលាន) ដុល្លារអាមេរិក ឡើងទៅ (៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី៣០០ (បីរយ) នាក់ឡើងទៅ
- ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ចំនួន៨០ (ប៉ែតសិប) ភាគរយ ចំពោះ គ.ល.គ. ដែលប្រើប្រាស់គ្រឿងបន្លំមិនទាន់ផ្សារនិងបាញ់ថ្នាំមានធាតុផ្សំ ក្នុងស្រុកយ៉ាងតិច២០ (ម្ភៃ) ភាគរយ ហើយបំពេញបានលក្ខខណ្ឌ២ (ពីរ) ក្នុងចំណោមលក្ខខណ្ឌ៣ (បី) ខាងក្រោម (១) ប្រើប្រាស់គ្រឿងបន្លំចាប់ពី៦០០ (ប្រាំមួយរយ) បំណែកឡើងទៅក្នុងរថយន្ត មួយគ្រឿង (២) មានទុនវិនិយោគចាប់ពី៣៥.០០០.០០០ (សាមសិបប្រាំលាន) ដុល្លារអាមេរិក ឡើងទៅ (៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី៥០០ (ប្រាំរយ) នាក់ឡើងទៅ
- ទទួលបានការលើកទឹកចិត្តបញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ចំនួន ៩០ (កៅសិប) ភាគរយ ចំពោះ គ.ល.គ. ដែលប្រើប្រាស់គ្រឿងបន្លំមិនទាន់សង្កត់ពុម្ព ពត់ ផ្សារ និង បាញ់ថ្នាំ មានធាតុផ្សំក្នុងស្រុកយ៉ាងតិច៤០ (សែសិប) ភាគរយ ហើយបំពេញបានលក្ខខណ្ឌ២ (ពីរ) ក្នុងចំណោមលក្ខខណ្ឌ៣ (បី) ខាងក្រោម (១) ប្រើប្រាស់គ្រឿងបន្លំចាប់ពី ៧០០ (ប្រាំពីររយ) បំណែក ឡើងទៅក្នុងរថយន្តមួយគ្រឿង (២) មានទុនវិនិយោគចាប់ពី៤៥.០០០.០០០ (សែសិបប្រាំលាន) ដុល្លារអាមេរិកឡើងទៅ (៣) ប្រើប្រាស់កម្លាំងពលកម្មចាប់ពី៦០០ (ប្រាំមួយរយ) នាក់ឡើងទៅ។

លក្ខណៈវិនិច្ឆ័យលើការលើកទឹកចិត្តផ្នែកសារពើពន្ធដែលមានចែងនៅក្នុងអនុក្រឹត្យនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែង ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាអនុសាសន៍ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។

មាត្រា ១៨._

គ.ល.គ. មានសិទ្ធិដាក់ការស្នើសុំការលើកទឹកចិត្តពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋទៅកាន់ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដើម្បីពិនិត្យសម្រេច តាមរយៈយន្តការអន្តរក្រសួង ស្ថាប័ន។

នីតិវិធីសម្រាប់ផ្តល់ការលើកទឹកចិត្តពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ លើការនាំចូល និងការប្រើប្រាស់នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅ ក.អ.ក. ត្រូវកំណត់ដោយប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក.អ.ក.។

នីតិវិធីសម្រាប់ផ្តល់ការលើកទឹកចិត្តពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ លើការនាំចូល និងការប្រើប្រាស់នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មសម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅ អ.គ.វ.វ.ខ. ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។

វិនិយោគិន ឬអ្នកតំណាងដែលមានសិទ្ធិ អាចដាក់ការស្នើសុំជាលាយលក្ខណ៍អក្សរទៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដើម្បីសុំការពិនិត្យ និងសម្រេច លើការផ្ទេរ ការលក់ ឬការនាំចេញទៅវិញ តាមរយៈយន្តការអន្តរក្រសួង ស្ថាប័ននូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដែលបាននាំចូលដោយពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ទៅឱ្យវិនិយោគិនផ្សេងទៀតសម្រាប់ប្រើប្រាស់ក្នុង គ.ល.គ. ឬនាំចេញទៅក្រៅប្រទេស។

សម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដែលបាននាំចូលដោយពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ដែលប្រើប្រាស់ លក់ ផ្ទេរ ក្នុងគោលដៅផ្សេង ដោយមានការអនុញ្ញាតជាមុនពី ក.អ.ក. ឬ អ.គ.វ.វ.ខ. វិនិយោគិនត្រូវបង់ពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីគយជាធរមាន។

ក្នុងករណីសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដែលបាននាំចូលដោយពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ត្រូវបានប្រើប្រាស់ លក់ ផ្ទេរ ក្នុងគោលដៅផ្សេង ដោយគ្មានការអនុញ្ញាតជាមុនពី ក.អ.ក. ឬ អ.គ.វ.វ.ខ. វិនិយោគិនត្រូវបង់ពន្ធដារ អាករពិសេស អាករលើតម្លៃបន្ថែម និងពិន័យផ្សេងទៀត អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីគយជាធរមាន។

ចំពោះការបោះបង់ចោលឬកម្ទេចចោល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដែលបាននាំចូលដោយពន្ធដារ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ វិនិយោគិន ត្រូវអនុវត្តតាមនីតិវិធីដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីគយជាធរមាន។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចពី ក.អ.ក. ឬ អ.គ.វ.វ.ខ. ឱ្យលក់ ផ្ទេរ ប្រើប្រាស់ក្នុងគោលដៅផ្សេង ក្នុងរយៈពេល ២៨ (ម្ភៃប្រាំបី) ថ្ងៃ វិនិយោគិនមានកាតព្វកិច្ចបង់ពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម និង/ឬ ពិន័យផ្សេងៗ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីគយជាធរមាន។

ការខកខានឬការយឺតយ៉ាវចំពោះការបង់ពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម និង/ឬពិន័យ ដូចមាន ចែងក្នុងមាត្រានេះ វិនិយោគិនត្រូវរងនូវវិធានការរដ្ឋបាល អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី៤

ការផ្តល់សេវាថែទាំវិនិយោគ

មាត្រា ១៩.-

ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវផ្តល់សេវាថែទាំវិនិយោគ ដូចខាងក្រោម៖

១- សិក្សាវាយតម្លៃស្ថានភាព និងស្វែងយល់ពីវឌ្ឍនភាព តម្រូវការជាក់ស្តែង និងបញ្ហាប្រឈមរបស់ គម្រោងវិនិយោគឬរបស់វិនិយោគិន តាមរយៈការប្រមូលព័ត៌មានដែលផ្តល់ដោយវិនិយោគិន។

២- រៀបចំជំនួបរវាងតំណាងក្រសួងស្ថាប័ននិងវិនិយោគិនពាក់ព័ន្ធ ក្នុងគោលបំណងផ្សព្វផ្សាយ តម្រង់ទិស និងបង្កើនការយល់ដឹងពីបច្ចុប្បន្នភាពនៃការវិវត្តគោលនយោបាយ ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង នីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ។

៣- ពិគ្រោះយោបល់និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព ពាក់ព័ន្ធដើម្បីទទួលយកនូវការយល់ព្រម ការអនុញ្ញាត អាជ្ញាបណ្ណ លិខិតអនុញ្ញាត ឬបញ្ជីកានានា និងទិដ្ឋាការចេញចូល និងស្នាក់នៅរបស់វិនិយោគិន។

៤- រៀបចំកម្មវិធីផ្គត់ផ្គង់វិនិយោគិនទាំងក្នុងប្រទេសនិងបរទេស សំដៅលើកកម្ពស់ការធ្វើសន្ទនាកម្មខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក។

៥- រៀបចំជំនួបរវាងតំណាងក្រសួង ស្ថាប័នរដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព និងវិនិយោគិនពាក់ព័ន្ធ ក្នុងគោលបំណងផ្សព្វផ្សាយតម្រង់ទិស និងបង្កើនការយល់ដឹងពីការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់បម្រើឱ្យការធ្វើ សន្ទនាកម្មខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការផ្តល់សេវាថែទាំវិនិយោគទូទៅ។

៦- សម្របសម្រួលជាមួយគម្រោងវិនិយោគដែលមានស្រាប់ ដើម្បីជំរុញការទាត់ទាញក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ផលិតកម្មរបស់គម្រោងវិនិយោគទាំងនោះមកវិនិយោគនៅកម្ពុជា ក្នុងទិសដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវសន្ទនាកម្ម ឧស្សាហកម្មប្រតិបត្តិ និងឧស្សាហកម្មអនុគមន៍។

៧- ពិគ្រោះយោបល់លើការស្វែងរកទីតាំងយុទ្ធសាស្ត្រនិងសក្តានុពលសម្រាប់គម្រោងវិនិយោគ ឬការពង្រីក គម្រោងវិនិយោគដែលអាចតភ្ជាប់ទៅនឹងប៉ូលសេដ្ឋកិច្ចនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសកម្ពុជា អនុតំបន់ទន្លេមេគង្គ និងតំបន់អាស៊ាន។

៨- ពិគ្រោះយោបល់លើការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍។

៩- សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធលើការគាំទ្រហិរញ្ញវត្ថុដល់វិនិយោគិន។

១០- ពិគ្រោះយោបល់ជាមួយវិនិយោគិន លើបញ្ហាប្រឈមនានា និងស្វែងរកលទ្ធភាពផ្តល់ដំណោះស្រាយ ដើម្បីទប់ស្កាត់វិវាទវិនិយោគដែលអាចកើតឡើងជាមួយហេតុ។

១១- ផ្តល់ការពិគ្រោះយោបល់លើយន្តការដោះស្រាយវិវាទដែលកើតចេញពីការអនុវត្តគម្រោងវិនិយោគ ប្រកាសមាត្រា៣៦ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវរៀបចំយន្តការផ្តល់សេវាថែទាំវិនិយោគ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្រួល វិនិយោគ សំដៅបង្កើនទំនុកចិត្ត និងស្វែងរកលទ្ធភាពដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនក្នុងគ្រប់ដំណាក់កាល នៃការអនុវត្តគម្រោងវិនិយោគ ដែលនឹងធានានូវផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ ការប្រកួតប្រជែងស្មើភាព និងបរិយាកាសវិនិយោគអំណោយផល។

មាត្រា ២០._

ការផ្តល់សេវាថែទាំវិនិយោគ ត្រូវធ្វើឡើងតាមរយៈយន្តការអន្តរក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព ដែលជាសេនាធិការរបស់ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដែលត្រូវបង្កើតឡើងតាមរយៈសេចក្តីសម្រេចរបស់ ក.អ.ក. ឬ អ.គ.វ.វ.ខ. ។

ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវចាត់អ្នកសម្របសម្រួលឱ្យបំពេញតួនាទីជា “មន្ត្រីបង្គោល” ដើម្បីដឹកនាំយន្តការ អន្តរក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពនេះ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ។

ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ ត្រូវចាត់តំណាងដែលមានសិទ្ធិសម្រេច ដើម្បីចូលរួមអនុវត្តយន្តការអន្តរក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព នេះ។

មាត្រា ២១._

វិនិយោគិនអាចស្នើសុំសេវាថែទាំវិនិយោគពីយន្តការអន្តរក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព ដោយត្រូវបញ្ជូនការស្នើជាលាយលក្ខណ៍អក្សរមក ក.អ.ក. ឬ អ.គ.វ.វ.ខ. ដោយកំណត់និងបញ្ជាក់ឱ្យបានច្បាស់នូវ បញ្ហាប្រឈមនិងវិធានការជាក់លាក់ដែលប៉ះពាល់ដល់ការអនុវត្តគម្រោងវិនិយោគរបស់ខ្លួនទៅតាមទម្រង់ ដូចមាន កំណត់ក្នុងឧបសម្ព័ន្ធទី១០ នៃអនុក្រឹត្យនេះ។

ក្រោយពីទទួលបានការស្នើសុំថែទាំវិនិយោគ ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវឆ្លើយតបដោយបញ្ជាក់អំពីការសម្រេច រៀបចំកាលវិភាគនិងកម្មវិធីការងារសម្រាប់សិក្សា វាយតម្លៃ និងកំណត់បញ្ហាប្រឈម។

ក្នុងករណីចាំបាច់ ក.អ.ក. ឬ អ.គ.វ.វ.ខ. ត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ឬក៏អាចអញ្ជើញវិនិយោគិនឱ្យជួបផ្ទាល់ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយផងដែរ។

ជំពូកទី៥

ការទិញ ការលក់ ឬការរួមបញ្ចូលគ្នាផែនការវិនិយោគ

មាត្រា ២២._

គម្រោងវិនិយោគអាចត្រូវបានទិញ លក់ ឬរួមបញ្ចូលគ្នា ដោយបន្តទទួលបានការលើកទឹកចិត្ត ការធានានិងការការពារលើការវិនិយោគ និងបន្តបំពេញកាតព្វកិច្ចទាំងឡាយ ដោយអនុលោមទៅតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យនេះ ប្រសិនបើការទិញ ការលក់ ឬការរួមបញ្ចូលគ្នា មិនត្រូវបានហាមឃាត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ឬមិនត្រូវបានកម្រិតដោយវិញ្ញាបនបត្រចុះបញ្ជីឬកិច្ចសន្យាសម្បទានផ្សេងទៀត។

គម្រោងវិនិយោគអាចត្រូវបានទិញ លក់ ឬរួមបញ្ចូលគ្នា ដោយបុគ្គលជាវិនិយោគិន អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីដែលបុគ្គលដែលមិនទាន់ត្រូវបានចាត់ទុកជាវិនិយោគិន ចង់ទិញ ឬរួមបញ្ចូលគ្នានៃគម្រោងវិនិយោគ បុគ្គលនោះត្រូវស្នើសុំជាលាយលក្ខណ៍អក្សរទៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. តាមនីតិវិធីជាធរមាន។

គម្រោងវិនិយោគពីរ ឬច្រើន អាចត្រូវបានបញ្ចូលគ្នាជាគម្រោងវិនិយោគតែមួយ ដោយអាចរក្សានូវឈ្មោះគម្រោងវិនិយោគដើមណាមួយ ឬបង្កើតឈ្មោះគម្រោងវិនិយោគថ្មី ដោយបន្តទទួលបានការលើកទឹកចិត្ត ការធានានិងការការពារលើការវិនិយោគ និងបន្តបំពេញកាតព្វកិច្ចទាំងឡាយ។

ការរួមបញ្ចូលគ្នានៃគម្រោងវិនិយោគ មិនធ្វើឱ្យបាត់បង់បុគ្គលភាពគតិយុត្តនៃវិនិយោគិនដែលអនុវត្តគម្រោងវិនិយោគនៅមុនការរួមបញ្ចូលគ្នានៃគម្រោងវិនិយោគទេ លើកលែងតែវិនិយោគិននោះជានីតិបុគ្គលដែលត្រូវបានលុបចោល ដោយអនុលោមទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

រាល់ការទិញ ការលក់ ឬរួមបញ្ចូលគ្នាគម្រោងវិនិយោគមួយ ឬច្រើន ដែលខកខានមិនបានសុំការចុះបញ្ជីនៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដោយអនុលោមតាមជំពូកទី៥នៃអនុក្រឹត្យនេះ បុគ្គលដែលជាអ្នកទិញនៅក្រោយការទិញ ការលក់ឬរួមបញ្ចូលគ្នា ត្រូវបាត់បង់សិទ្ធិក្នុងការទទួលបានការលើកទឹកចិត្ត និងការធានានិងការការពារលើការវិនិយោគ។

មាត្រា ២៣._

បុគ្គលដែលមានបំណងទិញឬលក់គម្រោងវិនិយោគ ត្រូវដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរមក ក.អ.ក. ឬ អ.គ.វ.វ.ខ. ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រចាំបាច់មួយចំនួន ដូចខាងក្រោម៖

- ១- ពាក្យស្នើសុំដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាភិបាលឬអភិបាលដែលមានសិទ្ធិ។
- ២- សេចក្តីសម្រេចរបស់វិនិយោគិនជាអ្នកលក់និងបុគ្គលជាអ្នកទិញ។ ក្នុងករណីវិនិយោគិនជានីតិបុគ្គល សេចក្តីសម្រេចនោះត្រូវធ្វើឡើងដោយម្ចាស់ភាគហ៊ុន។
- ៣- សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលដែលមានសិទ្ធិដោយភ្ជាប់ជាមួយនូវសេចក្តីចម្លងលក្ខន្តិកៈក្រុមហ៊ុនមេនៅក្រៅប្រទេសដែលត្រូវបានបកប្រែជាខេមរភាសា ឬជាភាសាអង់គ្លេស ហើយឯកសារទាំងអស់នេះមានប្រថាប់ត្រាក្រុមហ៊ុន ការបញ្ជាក់ពីមេធាវីឬសារការី ក្នុងករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គលនៅក្រៅប្រទេស។

៤- កិច្ចព្រមព្រៀងស្តីពីការទិញឬការលក់គម្រោងវិនិយោគ។

៥- លិខិតបញ្ជាក់ការទទួលខុសត្រូវនូវបំណុលពន្ធដូនិងបំណុលផ្សេងៗ។

៦- លិខិតប្រគល់-ទទួលបញ្ជីសម្ភារៈសារពើភណ្ឌដែលទទួលបានការលើកទឹកចិត្តពី ក.អ.ក. ឬ អ.គ.វ.វ.ខ.។

៧- អត្តសញ្ញាណប័ណ្ណ “សញ្ជាតិខ្មែរ” ឬលិខិតឆ្លងដែន “បរទេស” (សមាជិកថ្មី)។

បុគ្គលដែលមានបំណងរួមបញ្ចូលនូវគម្រោងវិនិយោគ ត្រូវដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរមក ក.អ.ក. ឬ អ.គ.វ.វ.ខ. ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រចាំបាច់មួយចំនួន ដូចខាងក្រោម៖

១- ពាក្យស្នើសុំដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាភិបាលឬអភិបាលដែលមានសិទ្ធិ។

២- សេចក្តីសម្រេចរបស់វិនិយោគិនដែលជាម្ចាស់គម្រោងវិនិយោគ។ ក្នុងករណីវិនិយោគិនជានីតិបុគ្គល សេចក្តីសម្រេចនោះត្រូវធ្វើឡើងដោយម្ចាស់ភាគហ៊ុន។

៣- សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលដែលមានសិទ្ធិ ដោយភ្ជាប់ជាមួយនូវសេចក្តីចម្លងលក្ខន្តិកៈក្រុមហ៊ុនមេនៅក្រៅប្រទេសដែលត្រូវបានបកប្រែជាខេមរភាសា ឬជាភាសាអង់គ្លេស ហើយឯកសារទាំងអស់នេះមានប្រថាប់ត្រាក្រុមហ៊ុន ការបញ្ជាក់ពីមេធាវីឬសារការី ក្នុងករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គលនៅក្រៅប្រទេស។

៤- ឈ្មោះវិនិយោគិនដែលត្រូវបន្តអនុវត្តគម្រោងវិនិយោគនៅក្រោយការរួមបញ្ចូលគ្នា។

៥- កិច្ចព្រមព្រៀងរួមបញ្ចូលគ្នា។

៦- លក្ខន្តិកៈក្រុមហ៊ុនមានសុពលភាព ដែលជានីតិបុគ្គលអនុវត្តគម្រោងវិនិយោគដែលត្រូវរួមបញ្ចូលគ្នា។

៧- លិខិតបញ្ជាក់ការទទួលខុសត្រូវនូវបំណុលពន្ធដូនិងបំណុលផ្សេងៗ។

៨- លិខិតប្រគល់-ទទួលបញ្ជីសម្ភារៈសារពើភណ្ឌដែលទទួលបានការលើកទឹកចិត្តពី ក.អ.ក. ឬ អ.គ.វ.វ.ខ.។

៩- អត្តសញ្ញាណប័ណ្ណ “សញ្ជាតិខ្មែរ” ឬលិខិតឆ្លងដែន “បរទេស” (សមាជិកថ្មី)។

គម្រោងវិនិយោគត្រូវបានចាត់ទុកថាបានទិញ លក់ ឬត្រូវបានរួមបញ្ចូលគ្នា នៅក្រោយទទួលបានការអនុញ្ញាតជាផ្លូវការ និងការទទួលស្គាល់នូវលក្ខន្តិកៈថ្មីរបស់នីតិបុគ្គលដែលបន្តអនុវត្តគម្រោងវិនិយោគពី ក.អ.ក. ឬ អ.គ.វ.វ.ខ.។

វិនិយោគិនដែលទទួលអនុវត្តគម្រោងវិនិយោគបន្ត តាមរយៈការទិញ ការលក់ ឬការរួមបញ្ចូលគ្នានៃគម្រោងវិនិយោគ ដោយអនុលោមតាមជំពូកទី៥នៃអនុក្រឹត្យនេះ ត្រូវទទួលបន្ទុកនូវសិទ្ធិនិងកាតព្វកិច្ចទាំងឡាយដែលមានអត្ថិភាពចំពោះគម្រោងវិនិយោគ។

ជំពូកទី៦

ការលុបគម្រោងវិនិយោគ

មាត្រា ២៤._

ក្នុងករណីការលុបគម្រោងវិនិយោគ ដោយមូលហេតុអវត្តមានក្នុងការអនុវត្តគម្រោងវិនិយោគបន្តទៀត ដូចមានចែងនៅក្នុងចំណុច១នៃមាត្រា៣១ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា វិនិយោគិនត្រូវដាក់ពាក្យសុំលុបគម្រោងវិនិយោគដោយផ្ទាល់ ឬតាមរយៈអ្នកតំណាងដែលមានសិទ្ធិ ទៅ ក.អ.ក. ឬ អ.គ.វ.វ.ខ. ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រមួយចំនួន ដូចខាងក្រោម៖



១- ពាក្យស្នើសុំដែលចុះហត្ថលេខាដោយវិនិយោគិនឬអ្នកតំណាងដែលមានសិទ្ធិ។ ក្នុងករណីវិនិយោគិនជានីតិបុគ្គល ពាក្យស្នើសុំត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាភិបាល។

២- សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលដែលមានសិទ្ធិ ដោយភ្ជាប់ជាមួយនូវសេចក្តីចម្លងលក្ខន្តិកៈក្រុមហ៊ុនមេនៅក្រៅប្រទេសដែលត្រូវបានបកប្រែជាខេមរភាសា ឬជាភាសាអង់គ្លេស ហើយឯកសារទាំងអស់នេះមានប្រថាប់ត្រាក្រុមហ៊ុន ការបញ្ជាក់ពីមេធាវីឬសារការី ក្នុងករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គលនៅក្រៅប្រទេស។

៣- លក្ខន្តិកៈមានសុពលភាពរបស់នីតិបុគ្គល។

៤- ឯកសារបញ្ជាក់អំពីស្ថានភាពបំណុលចំពោះបុគ្គលិក កម្មករ-និយោជិត។

៥- របាយការណ៍ហិរញ្ញវត្ថុសង្ខេបសម្រាប់រយៈពេល ៣(បី)ឆ្នាំចុងក្រោយ គិតត្រឹមកាលបរិច្ឆេទនៃការសម្រេចការបញ្ចប់ការអនុវត្តគម្រោងវិនិយោគ។

៦- ឯកសារគាំទ្រផ្សេងទៀតដែលអាចបញ្ជាក់អំពីស្ថានភាពនៃការអនុវត្តគម្រោងវិនិយោគ ប្រសិនបើមាន។

ក្នុងករណីការលុបគម្រោងវិនិយោគ ដោយមូលហេតុនីតិបុគ្គលដែលអនុវត្តគម្រោងវិនិយោគត្រូវបានរំលាយ តាមការព្រមព្រៀងជាឯកច្ឆន្ទរបស់សហកម្មសិទ្ធិករទូទៅ ដូចមានចែងនៅក្នុងចំណុច២នៃមាត្រា៣១ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា វិនិយោគិនត្រូវដាក់ពាក្យសុំលុបគម្រោងវិនិយោគដោយផ្ទាល់ ឬតាមរយៈអ្នកតំណាងដែលមានសិទ្ធិទៅ ក.អ.ក. ឬ អ.គ.វ.រ.ខ. ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រមួយចំនួន ដូចខាងក្រោម៖

១- ពាក្យស្នើសុំដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាភិបាល ឬអ្នកតំណាងដែលមានសិទ្ធិ។

២- សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលដែលមានសិទ្ធិ ដោយភ្ជាប់ជាមួយនូវសេចក្តីចម្លងលក្ខន្តិកៈក្រុមហ៊ុនមេនៅក្រៅប្រទេសដែលត្រូវបានបកប្រែជាខេមរភាសា ឬជាភាសាអង់គ្លេស ហើយឯកសារទាំងអស់នេះមានប្រថាប់ត្រាក្រុមហ៊ុន ការបញ្ជាក់ពីមេធាវីឬសារការី ក្នុងករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គលនៅក្រៅប្រទេស។

៣- កំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្រេចរំលាយនីតិបុគ្គល។

៤- លក្ខន្តិកៈមានសុពលភាពរបស់នីតិបុគ្គល។

៥- ឯកសារបញ្ជាក់អំពីស្ថានភាពបំណុលចំពោះបុគ្គលិក កម្មករ-និយោជិត។

៦- របាយការណ៍ហិរញ្ញវត្ថុសង្ខេបសម្រាប់រយៈពេល ៣ (បី)ឆ្នាំចុងក្រោយ គិតត្រឹមកាលបរិច្ឆេទនៃការសម្រេចការបញ្ចប់ការអនុវត្តគម្រោងវិនិយោគ។

៧- ឯកសារគាំទ្រផ្សេងទៀតដែលអាចបញ្ជាក់អំពីស្ថានភាពនៃការអនុវត្តគម្រោងវិនិយោគ ប្រសិនបើមាន។

ក្នុងករណីការលុបគម្រោងវិនិយោគ ដោយមូលហេតុនីតិបុគ្គលដែលអនុវត្តគម្រោងវិនិយោគត្រូវបានរំលាយ ដោយសេចក្តីសម្រេចរបស់តុលាការ ដូចមានចែងនៅក្នុងចំណុច២នៃមាត្រា៣១ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា វិនិយោគិនត្រូវដាក់ពាក្យសុំលុបគម្រោងវិនិយោគដោយផ្ទាល់ ឬតាមរយៈអ្នកតំណាងដែលមានសិទ្ធិទៅ ក.អ.ក. ឬ អ.គ.វ.រ.ខ. ដោយភ្ជាប់មកជាមួយនូវសេចក្តីសម្រេចស្ថាពររបស់តុលាការអំពីការរំលាយនីតិបុគ្គល។

ក្នុងករណីការលុបគម្រោងវិនិយោគ ដោយមូលហេតុមិនបានអនុវត្តកាតព្វកិច្ចដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចមានចែងនៅក្នុងចំណុច៣នៃមាត្រា៣១ នៃច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា ក.អ.ក. ឬ អ.គ.វ.រ.ខ. មានឆន្ទានុសិទ្ធិក្នុងការលុបគម្រោងវិនិយោគ ប្រសិនបើ៖

១- វិនិយោគិន មិនបានបំពេញលក្ខខណ្ឌនានាដែលមានចែងក្នុងវិញ្ញាបនបត្រចុះបញ្ជី។ ករណីនេះមិន រាប់បញ្ចូលនូវការមិនបានបំពេញលក្ខខណ្ឌ ដោយសារប្រធានសក្តិទេ។ ឬ

២- វិនិយោគិនមិនបានចាប់ផ្តើមអនុវត្តគម្រោងវិនិយោគរបស់ខ្លួន ក្នុងរយៈពេល ១២ (ដប់ពីរ)ខែ បន្ទាប់ពី ទទួលបានវិញ្ញាបនបត្រចុះបញ្ជី។ ករណីនេះមិនរាប់បញ្ចូលនូវការមិនបានអនុវត្តគម្រោងវិនិយោគដោយសារប្រធានសក្តិ ឬការអនុវត្តកិច្ចសន្យាសម្បទាន ដែលរយៈពេលនឹងកំណត់ជាក់ស្តែងតាមការព្រមព្រៀងនៅក្នុងកិច្ចសន្យា។ ឬ

៣- ការអនុវត្តគម្រោងវិនិយោគជាក់ស្តែងខុសពីមុខសញ្ញាវិនិយោគដែលបានចុះបញ្ជី។

ក្នុងករណីការលុបគម្រោងវិនិយោគ ដោយមូលហេតុតាមការស្នើរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ឬតាមការស្នើ របស់វិនិយោគិន ដូចមានចែងនៅក្នុងចំណុច៤នៃមាត្រា៣១ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ ឬវិនិយោគិន ត្រូវដាក់ពាក្យសុំលុបគម្រោងវិនិយោគទៅ ក.អ.ក. ឬ អ.គ.វ.រ.ខ. ដើម្បីពិនិត្យ និងសម្រេច ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារបញ្ជាក់ ដូចខាងក្រោម៖

១- ការណ៍ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ជាអាទិ៍ ដល់បរិស្ថាន ឬសន្តិសុខជាតិ ឬផលប្រយោជន៍សាធារណៈ ឬសុខុមាលភាពប្រជាពលរដ្ឋ។ ឬ

២- ការណ៍ដែលវិនិយោគិនគេចវេះការបំពេញកាតព្វកិច្ចសារពើពន្ធ។ ឬ

៣- ការណ៍ដែលវិនិយោគិនមិនបានបំពេញកាតព្វកិច្ចនានាដែលមានចែងក្នុងវិញ្ញាបនបត្រចុះបញ្ជី។ ករណីនេះ មិនរាប់បញ្ចូលនូវការមិនបានបំពេញកាតព្វកិច្ចដោយសារប្រធានសក្តិទេ។ ឬ

៤- ការណ៍ដែលគម្រោងវិនិយោគបានបាត់បង់សិទ្ធិប្រើប្រាស់ទីតាំង។

គម្រោងវិនិយោគ ត្រូវបានចាត់ទុកថាបានលុប នៅពេលដែល ក.អ.ក. ឬ អ.គ.វ.រ.ខ. បញ្ជាក់អំពីការលុប គម្រោងវិនិយោគ តាមរយៈលិខិតជាលាយលក្ខណ៍អក្សរ។

មាត្រា ២៥._

ក្នុងករណីគម្រោងវិនិយោគត្រូវបានលុប វិនិយោគិនអាចផ្ទេរទ្រព្យសម្បត្តិដែលនៅសេសសល់ទៅក្រៅប្រទេស ឬប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមតាមនីតិវិធីនិងខ្លឹមសារដូចមានចែងក្នុងមាត្រា១៨ នៃអនុក្រឹត្យនេះ។

មាត្រា ២៦._

ទោះបីគម្រោងវិនិយោគត្រូវបានលុបក៏ដោយ វិនិយោគិនមិនអាចរួចផុតពីកាតព្វកិច្ចសារពើពន្ធនិងកាតព្វកិច្ច ដទៃផ្សេងៗទៀត អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី៧
អវសានប្បញ្ញត្តិ

មាត្រា ២៧._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ២៨._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៩ កើត ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣ ✓


នាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធទី ១៖ បញ្ជីអនុវត្ត

នៃអនុក្រឹត្យលេខ ១២៤ ប្រចាំថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២២ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
សកម្មភាពវិនិយោគ ឬ ក្រុមសកម្មភាពវិនិយោគដែលបំពេញបទប្បញ្ញត្តិសម្រាប់ការវិនិយោគ

ល.រ	សកម្មភាពវិនិយោគ ឬ ក្រុមសកម្មភាពវិនិយោគ	លក្ខណៈវិនិច្ឆ័យ
ក. សកម្មភាពវិនិយោគ ឬ ក្រុមសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម		
ក.១ ផលិតកម្មដំណាំ សត្វ និងសកម្មភាពកសិកម្មផ្សេងៗទៀត (Crop and animal production, and other agricultural activities)		
ក.១.១ ដំណាំស្រូវ (Rice crop)		- ដំណាំស្រូវ៖ ទុនវិនិយោគសម្បូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ៥០០ (ប្រាំរយ) ហិកតា - ផលិតកម្មគ្រាប់ពូជស្រូវ៖ ទំហំដីតិចជាង ៥០ (ហាសិប) ហិកតា
ក.១.២ សាកសួរដំណាំរួមផ្សំ (Horticulture and subsidiary crop)		- ដំណាំបន្លែ (Vegetable crops)៖ ទុនវិនិយោគសម្បូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ១០ (ដប់) ហិកតា - ដំណាំហ្វូបផ្លែ (Fruit crops)៖ ទុនវិនិយោគសម្បូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ១០០ (មួយរយ) ហិកតា - រុក្ខជាតិលម្អ (Ornamental plants)៖ ទុនវិនិយោគសម្បូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ១០ (ដប់) ហិកតា



ក.១.៣	ដំណាំឧស្សាហកម្ម (Industrial crop)	• ដំណាំផលិតយកម្សៅ (Starch crop) មានដូចជា ដំឡូងមី ពោតក្រហម ពណ្តក សណ្តែក ជាដើម ÷ ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ១០០ (មួយរយ) ហិកតា • ដំណាំផលិតយកស្ករ (Sugar crop) មានដូចជាត្នោត អំពៅ ÷ ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ៥០០ (ប្រាំរយ) ហិកតា • ដំណាំផលិតជាប្រេង (Oil crop) មានដូចជា ពណ្តកសណ្តែក ស្វាយចន្ទី ល្វាយក្តី ដូង ដូងប្រេង ជាដើម ÷ ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ១០០ (មួយរយ) ហិកតា • ដំណាំផលិតជាសរសៃ (Fiber crop) មានដូចជា កប្បាស ក្រចៅ ខ្នើ មន ជាដើម ÷ ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ឬទំហំដីតិចជាង ៥០ (ហាសិប) ហិកតា • ដំណាំឧស្សាហកម្មផ្សេងៗដែលមានដូចជា កាហ្វេ តែ លើកលែងថ្នាំជក់ ÷ ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ឬទំហំដីតិចជាង ៥០ (ហាសិប) ហិកតា។
ក.១.៤	ការបង្កាត់ពូជសត្វ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
ក.១.៥	សារពាង្គកាយកែច្នៃរស់ (Living Modified Organisms-LMOs)	
ក.១.៦	ការផលិតផលិតផលពីថ្នាំជក់គ្រប់ប្រភេទ (Production of tobacco products)	
ក.១.៧	ការចិញ្ចឹមសត្វចតុប្បាទតូច (កសិដ្ឋានសត្វចតុប្បាទតូច) Raising of small four-legged animals (Farm of small four-legged animals)	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ឬចំនួនតិចជាង ៥០០ (ប្រាំរយ) ក្បាល
ក.១.៨	ការចិញ្ចឹមសត្វចតុប្បាទធំ (កសិដ្ឋានសត្វចតុប្បាទធំ) Raising of large four-legged animals (Farm of large four-legged animals)	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬចំនួនតិចជាង ៣០០ (បីរយ) ក្បាល
ក.១.៩	ការចិញ្ចឹមសត្វចតុប្បាទយកទឹកដោះ (កសិដ្ឋានសត្វចតុប្បាទយកទឹកដោះ) Raising of four-legged animals for milk (Farm of four-legged animals for milk)	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ឬចំនួនតិចជាង ១០០ (មួយរយ) ក្បាល



ក. ១	ក. ១.១០	ការចិញ្ចឹមសត្វស្លាប (កសិដ្ឋានសត្វស្លាប) Raising of poultry (Poultry farm)	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ឬចំនួនតិចជាង ២០ ០០០ (ម្ភៃពាន់) ក្បាល
	ក. ១.១១	កសិដ្ឋានចម្រុះ (Mixed farming)	ទុនវិនិយោគសមមូលទាបជាង ៣០០ ០០០ (បីរយពាន់) ដុល្លារអាមេរិក និងទំហំដីតិចជាង ៣០ (សាមសិប) ហិកតា
	ក. ១.១២	ការចិញ្ចឹមថនិកសត្វព្រៃ (Wild mammal husbandry)	ទុនវិនិយោគសមមូលទាបជាង ២៥០ ០០០ (ពីររយ ហាសិបពាន់) ដុល្លារអាមេរិក ឬតិចជាង ២៥០ (ពីររយហាសិប) ក្បាល
	ក. ១.១៣	ការចិញ្ចឹមបក្សីព្រៃ (Wild bird husbandry)	ទុនវិនិយោគសមមូលទាបជាង ២៥០ ០០០ (ពីររយ ហាសិបពាន់) ដុល្លារអាមេរិក ឬតិចជាង ១ ៥០០ (មួយពាន់ ប្រាំរយ) ក្បាល
	ក. ១.១៤	ការចិញ្ចឹមឧបសត្វព្រៃ (Wild reptile husbandry)	ទុនវិនិយោគសមមូលទាបជាង ២៥០ ០០០ (ពីររយ ហាសិបពាន់) ដុល្លារអាមេរិក ឬតិចជាង ១ ០០០ (មួយពាន់) ក្បាល
	ក. ១.១៥	ការដាំឈើ (Tree Planting)	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ឬទំហំដីតិចជាង ៤០០ (បួនរយ) ហិកតា
	ក. ១.១៦	ការដាំក្រូចជាតិផ្សេងៗ (Tree Plantation)	ទុនវិនិយោគសមមូលទាបជាង ២៥០ ០០០ (ពីររយហាសិបពាន់) ដុល្លារអាមេរិក ឬទំហំដីតិចជាង ១០០ (មួយរយ) ហិកតា
	ក. ១.១៧	ការដាំកៅស៊ូ (Rubber Planting)	ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ៥០០ (ប្រាំរយ) ហិកតា
ក. ២	ក. ១.១៨	ការកែច្នៃកៅស៊ូឬការកែច្នៃឈើកៅស៊ូ (Rubber Processing or rubber wood processing)	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
	ក. ២ វារីវប្បកម្ម (Aquaculture)		
	ក. ២.១	វារីវប្បកម្មទឹកសាប (Freshwater aquaculture)	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ឬទំហំដីតិចជាង ៥ (ប្រាំ) ហិកតា
ក. ៣	ក. ២. ២	វារីវប្បកម្មសមុទ្រ (Marine aquaculture)	ទុនវិនិយោគសមមូលទាបជាង ៣ ០០០ ០០០ (បីលាន) ដុល្លារអាមេរិក និងទំហំដីតិចជាង ១០ (ដប់) ហិកតា
	ក. ៣ ការនេសាទ (Fishing)		



	- សេវាកម្មដំឡើងផ្ទះសំណាក់/ប្លាស្ទិក - ប្រព័ន្ធស្រោចស្រពពីប្រភពទឹកដល់ទីតាំងដាំដុះ (ប្រព័ន្ធចែកចាយទឹក ប្រព័ន្ធតំណក់ទឹក ប្រព័ន្ធបាចសាច ជាដើម) - រចនាសម្ព័ន្ធ/សំណង់ សម្រាប់ដាំដុះក្នុងរោង - ការផ្តល់សេវាក្រោយពេលប្រមូលផល ដូចជា សេវាសម្អាត, សម្អាតនិង silo facilities, ចាត់ថ្នាក់, លាប, និងវេចខ្ចប់ ការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកទេសដើម្បីបង្កើនទិន្នផលកសិកម្ម - សេវាថែទាំ និងរក្សាគុណភាពដំណាំ, សេវាកំចាត់សត្វល្អិត, ការវេចខ្ចប់, ការពិនិត្យគុណភាព និងការសម្លាប់មេរោគ - ការគ្រប់គ្រងថែទាំប្រព័ន្ធធារាសាស្ត្រ - ការថែទាំដី - ការគ្រប់គ្រងសត្វល្អិតចង្រៃ	
ខ.១៣	សេវាគាំទ្រលើវិស័យកសិកម្ម (Agricultural support services)	• សេវាកម្មការពាររុក្ខជាតិនិងសេវាកម្មតាមអនាម័យ (Plant protection services and phytosanitary services) ÷ ទុនវិនិយោគសម្បូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក • សេវាធ្វើផែនទីតំបន់ដាំដុះដំណាំ (Service on Agricultural crop mapping) ÷ ទុនវិនិយោគសម្បូលទាបជាង ១ ៥០០ ០០០ (មួយលាន ប្រាំរយពាន់) ដុល្លារអាមេរិក • មន្ទីរពិសោធន៍វិភាគដី (Soil), ជី (Fertilizer), ថ្នាំវិសាស្ត្រ (Biopesticide), រូបសណ្ឋានថ្នាំកសិកម្ម (Pesticide formulation), សំណល់ថ្នាំកសិកម្ម (Pesticide residue), គុណភាពពូជដំណាំ (Seed quality testing) និងរុក្ខជាតិ (Plant) ÷ ទុនវិនិយោគសម្បូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
ខ.១៤	សេវាកម្មដំឡើង បំពាក់ និងជួសជុលគ្រឿងម៉ាស៊ីនឧស្សាហកម្ម បម្រើឱ្យវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម	ទុនវិនិយោគសម្បូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
ខ.១៥	សេវាកម្មដំឡើង ថែទាំ និងជួសជុលគ្រឿងយន្តកសិកម្ម (Service on installation, maintenance and repairing agricultural machinery)	



ខ.១៦	មន្ទីរពិសោធន៍វិស្វកម្មសេនេទិចដំណាំ (Genetically modified organism testing laboratory)	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក
ខ.១៧	មន្ទីរពិសោធន៍ជាលិការប្រកួតប្រជែង (Plant tissue culture laboratory)	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
ខ.១៨	ការបង្កើតមជ្ឈមណ្ឌលពិសោធន៍គ្រឿងសម្ភារៈបរិក្ខារតម្លៃធាតុ	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក
ខ.១៩	សកម្មភាពវិនិយោគលើសារមន្ទីរផ្នែកវិទ្យាសាស្ត្រធម្មជាតិ បរិស្ថាន បច្ចេកវិទ្យា	ទុនវិនិយោគសមមូលទាបជាង ៨ ០០០ ០០០ (ប្រាំបីលាន) ដុល្លារអាមេរិក
ខ.២០	សកម្មភាពវិនិយោគលើសារមន្ទីរទេសចរណ៍បាតសមុទ្រ ឬប្រតិបត្តិការទីតាំងប្រវត្តិសាស្ត្រនិងអគារប្រវត្តិសាស្ត្រ	ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក
ខ.២១	សកម្មភាពវិនិយោគលើស្ថានភាពសត្វ (ស្ថានភាពសត្វ) ឬស្ថានទេសចរណ៍ ឬសកម្មភាពអភិរក្សជីវៈចម្រុះ និងធនធានសេនេទិក	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក
ខ.២២	សកម្មភាពវិនិយោគលើស្ថានភាពសត្វបែបទំនើប	ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក និងទំហំដីតិចជាង ៥ (ប្រាំ) ហិកតា
ខ.២៣	សកម្មភាពវិនិយោគលើការបង្កើតតំបន់អេកូទេសចរណ៍	ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក និងទំហំដីតិចជាង ១០០ (មួយរយ) ហិកតា
ខ.២៤	សកម្មភាពវិនិយោគលើការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ	សកម្មភាពវិនិយោគដែលមិនអនុលោមតាមលក្ខខណ្ឌដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
ខ.២៥	សកម្មភាពវិនិយោគលើសេវាកម្មស្នាក់នៅ (Accommodation)	
ខ.២៥.១	សណ្ឋាគារ	ក្រោមកម្រិតផ្កាយ ៤ (បួន)
ខ.២៥.២	រមណីយដ្ឋានដែលមានសេវាកម្មចម្រុះ (រួមមានជាអាទិ៍ សេវាកម្មដូចជា សណ្ឋាគារ សួនកម្សាន្ត កន្លែងហាត់កីឡា និងសួនសត្វ)	មានសណ្ឋាគារក្រោមកម្រិតផ្កាយ ៣ (បី) និងទំហំដីតិចជាង ១០ (ដប់) ហិកតា
ខ.២៥.៣	សណ្ឋាគារវិសេស	មានសណ្ឋាគារក្រោមកម្រិតផ្កាយ ៤ (បួន)
ខ.២៦	ការបង្កើតបណ្ណាល័យទំនើប	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
ខ.២៧	សកម្មភាពវិនិយោគលើការបង្កើតសាលាបណ្ណាល័យ	ទុនវិនិយោគសមមូលទាបជាង ៨ ០០០ ០០០ (ប្រាំបីលាន) ដុល្លារអាមេរិក
ខ.២៨	សកម្មភាពវិនិយោគលើការបង្កើតសាលាសិល្បៈ	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក
ខ.២៩	សកម្មភាពវិនិយោគលើការបង្កើតផ្សារទំនើប/ផ្សារទំនើបចម្រុះ	ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក
ខ.៣០	សកម្មភាពវិនិយោគលើមជ្ឈមណ្ឌលសម្រាប់គោលដៅសុទ្ធសាធ តាំងពីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឬ	ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក



	សាលសន្តិសីទ		
ខ.៣១	សេវាកម្មប្រៃសណីយ៍ និងបញ្ជីអ៊ីនធឺណិត		
ខ.៣២	សកម្មភាពផលិតកម្ម និងគាំទ្រផលិតកម្មរូបភាពជីវចល និងភាពយន្ត		ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
ខ.៣៣	សកម្មភាពផលិតកម្ម និងគាំទ្រផលិតកម្មវីដេអូ, រូបភាព និងកម្មវិធីទូរទស្សន៍, សកម្មភាពថតសំលេង ឬការផ្សព្វផ្សាយតន្ត្រី		
ខ.៣៤	សកម្មភាពពាណិជ្ជកម្ម អាហារូបត្ថម្ភ លក់ដុំ លក់រាយ គ្រប់ប្រភេទ រួមទាំងហាងលក់ទំនិញរចនាទុក All kinds of commercial activity, import, export, wholesale, retails including duty free shops សេវាកម្មដឹកជញ្ជូនគ្រប់ប្រភេទ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស សកម្មភាពវិនិយោគលើសេវាកម្មដឹកជញ្ជូនតាមផ្លូវទន្លេកុងស្រុក		
ខ.៣៥	សកម្មភាពវិនិយោគលើសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកសាបកុងស្រុក បម្រើការដឹកជញ្ជូនកសិផល		ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក
ខ.៣៦	ភោជនីយដ្ឋាន ខាត់ម៉ាណូ រង្គសាល បារនីយដ្ឋាន កន្លែងម៉ាស្សា កន្លែងហាត់ប្រាណ ផ្សារ ដែលមិនស្ថិតនៅក្នុងគម្រោងវិនិយោគសណ្ឋាគារ ឬរមណីយដ្ឋានដែលជា គ.ល.គ.។ សកម្មភាពវិនិយោគលើសេវាកម្មភោជនីយដ្ឋាន ខាត់ម៉ាណូ រង្គសាល បារនីយដ្ឋាន កន្លែងម៉ាស្សា កន្លែងហាត់ប្រាណ និងផ្សារ ជាដើម ដែលធ្វើឡើងដោយតិចតួច ហើយសកម្មភាពទាំងនេះស្ថិតនៅក្នុងទីតាំង គ.ល.គ.។		
ខ.៣៧	សេវាកម្មការិយាល័យ ភ្នាក់ងារទេសចរណ៍ ព័ត៌មាន ឬផ្សព្វផ្សាយទេសចរណ៍ Tourism service provider, tourism agent, tourism information and tourism advertisement		
ខ.៣៨	អាជីវកម្ម សេវាកម្ម ឬអាជីវកម្មកាស៊ីណូ ឬល្បែងផ្សេងៗសំណាង ឬល្បែងភ្នាល់ ឬមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណកម្ម ឬល្បែងពាណិជ្ជកម្មដទៃទៀត		
ខ.៣៩	សេវាកម្មនិងអាជីវកម្មប្រាក់បៀវត្ស និងហិរញ្ញវត្ថុ រួមមានធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងប្រតិបត្តិការហិរញ្ញវត្ថុអន្តរកិរិយាកម្មគ្រប់ប្រភេទ Currency and Financial business and services, including bank, financial institution, insurance company, and all kind of financial intermediation		



គ.១២	គ.១២.៨	កម្មន្តសាលាឧបករណ៍ថតរូប	
	គ.១២.៩	ការផ្គុំ ឬដំឡើងឧបករណ៍ថតរូប	
	គ.១២.១០	កម្មន្តសាលានាឡិកាដៃ ឬនាឡិកាព្យួរជញ្ជាំង	
	គ.១២.១១	ការផ្គុំ ឬដំឡើងនាឡិកាដៃ ឬនាឡិកាព្យួរជញ្ជាំង	
	គ.១២.១២	កម្មន្តសាលានិង/ឬ ការផ្គុំឬដំឡើងឧបករណ៍ផ្សព្វផ្សាយធ្វើពីម៉ាញ៉េទិច ឬអុបទិក	
	គ.១២.១៣	កម្មន្តសាលានិង/ឬ ការផ្គុំឬដំឡើងទូរទស្សន៍	
	គ.១២.១៤	កម្មន្តសាលានិង/ឬ ការផ្គុំឬដំឡើង បរិក្ខារថតសម្លេង ឬបរិក្ខារទទួល និងថតចម្លង	
	កម្មន្តសាលា និង/ឬ ការផ្គុំ ឬដំឡើងបរិក្ខារអគ្គិសនី		
គ.១៣	គ.១៣.១	កម្មន្តសាលា និង/ឬ ការផ្គុំ ឬដំឡើងម៉ូតូអគ្គិសនី ម៉ាស៊ីនភ្លើងត្រង់សូ ឬកុំប្ល្យ៉ូទ័រ ម៉ាស៊ីនភ្លើង	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ.១៣.២	កម្មន្តសាលាបរិក្ខារថតចម្លងអគ្គិសនី ឬត្រួតពិនិត្យអគ្គិសនី	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ.១៣.៣	កម្មន្តសាលាខ្សែកាបសរសៃអុបទិក	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
	គ.១៣.៤	កម្មន្តសាលាខ្សែភ្លើងអ៊ីសូឡង់ ឬខ្សែកាបពីដៃកែថែប ទុងដៃ ឬអាប៊ុយមីញ៉ូម ឬខ្សែកាបអេឡិចត្រូនិក	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
	គ.១៣.៥	កម្មន្តសាលាគ្រឿងតម្លៃភ្លើង	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
	គ.១៣.៦	កម្មន្តសាលាបរិក្ខារអគ្គិសនីបំភ្លឺ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ.១៣.៧	កម្មន្តសាលា និង/ឬ ការផ្គុំ ឬដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ.១៣.៨	កម្មន្តសាលា និង/ឬ ការផ្គុំ ឬដំឡើងគ្រឿងអគ្គិសនីកម្រៅសម្រាប់ប្រើប្រាស់ក្នុងផ្ទះ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ.១៣.៩	កម្មន្តសាលាថ្មពិល ឬអាគុយបញ្ចូលថាមពលត្រឡប់វិញបាន ឬប្រព័ន្ធផ្គុំ, កោសិកាឥន្ធនៈ និងគ្រឿងផ្គុំថាមពលដែលមានដងស៊ីត្រីក្លូស (ដុំ និងខ្សែសាកថ្ម)	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
គ.១៤	គ.១៤.១	កម្មន្តសាលាបន្ទុះ ឬផ្គុំ ឬប្រព័ន្ធសូឡា	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ.១៤.២	ការផ្គុំឬដំឡើងបន្ទុះ ឬផ្គុំ ឬប្រព័ន្ធសូឡា	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ.១៥	កម្មន្តសាលា និង/ឬ ការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យ		
	គ.១៥.១	កម្មន្តសាលា និង/ឬ ការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យដែលមានហានិភ័យខ្ពស់ ឬបច្ចេកវិទ្យាខ្ពស់ (ឧទាហរណ៍៖ ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនស្កេនអ៊ិម៉ាយ (MRI) ម៉ាស៊ីនស៊ីតូស្កេន (CT Scan)	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក



	ឬឧបករណ៍ សម្រាប់ផ្សំក្នុងខ្លួនមនុស្ស (Implants) ។ល។ ឬឧបករណ៍បរិក្ខារពេទ្យប្រើសម្រាប់ការស្រាវជ្រាវលើវិស័យសុខភាពសាធារណៈ	ឬឧបករណ៍បរិក្ខារពេទ្យប្រើសម្រាប់ការស្រាវជ្រាវលើវិស័យសុខភាពសាធារណៈ
គ.១៥.២	កម្មន្តសាល និង/ឬការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យផ្សេងទៀត លើកលែងតែឧបករណ៍បរិក្ខារពេទ្យផលិតពីក្រណាត់ ឬសរសៃអំបោះ	កម្មន្តសាល និង/ឬការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យផ្សេងទៀត លើកលែងតែឧបករណ៍បរិក្ខារពេទ្យផលិតពីក្រណាត់ ឬសរសៃអំបោះ
គ.១៥.៣	កម្មន្តសាល និង/ឬការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យដែលធ្វើពីក្រណាត់ ឬសរសៃអំបោះ (ឧទាហរណ៍៖ សម្លៀកបំពាក់ ឬក្រណាត់ មួក ម៉ាស់ បង្គំ ឬសំបុត្រ ដែលប្រើប្រាស់ក្នុងវិស័យសុខាភិបាល)	កម្មន្តសាល និង/ឬការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យដែលធ្វើពីក្រណាត់ ឬសរសៃអំបោះ
គ.១៦	កម្មន្តសាលឱសថបុរាណ ឱសថសម័យ និងវត្ថុធាតុដើមសម្រាប់ផលិតឱសថ	កម្មន្តសាលឱសថបុរាណ ឱសថសម័យ និងវត្ថុធាតុដើមសម្រាប់ផលិតឱសថ
គ.១៧	កម្មន្តសាលជីវឧស្ម័ន ដែលកើតឡើងពីសំណល់ក្នុងស្រុក ឬរុក្ខជាតិ	កម្មន្តសាលជីវឧស្ម័ន ដែលកើតឡើងពីសំណល់ក្នុងស្រុក ឬរុក្ខជាតិ
គ.១៨	កម្មន្តសាលផលិតផលជីវប្រាសាទ	កម្មន្តសាលផលិតផលជីវប្រាសាទ
គ.១៩	កម្មន្តសាលកីមីមូលដ្ឋាន ដែលមិនផ្ទុយពីបទប្បញ្ញត្តិទានរបស់អង្គការអន្តរជាតិ ឬអង្គការសុខភាពពិភពលោក	កម្មន្តសាលកីមីមូលដ្ឋាន ដែលមិនផ្ទុយពីបទប្បញ្ញត្តិទានរបស់អង្គការអន្តរជាតិ ឬអង្គការសុខភាពពិភពលោក
គ.២០	កម្មន្តសាលជី ឬសមាសធាតុគីមីប្រភេទផ្សេងៗ	កម្មន្តសាលជី ឬសមាសធាតុគីមីប្រភេទផ្សេងៗ
គ.២១	កម្មន្តសាលប្រាសាទ ឬកៅស៊ូសំយោគក្នុងទម្រង់បឋម	កម្មន្តសាលប្រាសាទ ឬកៅស៊ូសំយោគក្នុងទម្រង់បឋម
គ.២២	កម្មន្តសាលថ្នាំកំលាំងឬផលិតផលគីមីកសិកម្មផ្សេងៗទៀត ដែលមិនផ្ទុយពីបទប្បញ្ញត្តិទានរបស់អង្គការអន្តរជាតិ ឬអង្គការសុខភាពពិភពលោក	កម្មន្តសាលថ្នាំកំលាំងឬផលិតផលគីមីកសិកម្មផ្សេងៗទៀត ដែលមិនផ្ទុយពីបទប្បញ្ញត្តិទានរបស់អង្គការអន្តរជាតិ ឬអង្គការសុខភាពពិភពលោក
គ.២៣	កម្មន្តសាលថ្នាំលាបពណ៌ វ៉ែនី (ថ្នាំធ្វើឱ្យរលោង) ឬថ្នាំទ្រទ្រង់ប្រហាក់ប្រហែល	កម្មន្តសាលថ្នាំលាបពណ៌ វ៉ែនី (ថ្នាំធ្វើឱ្យរលោង) ឬថ្នាំទ្រទ្រង់ប្រហាក់ប្រហែល
គ.២៤	កម្មន្តសាលសារធាតុ ម្សៅសាប៊ូ គ្រឿងសម្អាត និងប្លាស្ទិក គ្រឿងក្រអូប ឬគ្រឿងសម្អាត	កម្មន្តសាលសារធាតុ ម្សៅសាប៊ូ គ្រឿងសម្អាត និងប្លាស្ទិក គ្រឿងក្រអូប ឬគ្រឿងសម្អាត
គ.២៥	កម្មន្តសាលសរសៃសំយោគ	កម្មន្តសាលសរសៃសំយោគ
គ.២៦	កម្មន្តសាលផលិតផលចម្រាញ់ពីរុក្ខជាតិ	កម្មន្តសាលផលិតផលចម្រាញ់ពីរុក្ខជាតិ
គ.២៧	កម្មន្តសាលសំបកកង់ ឬពោះរៀនកង់និងការចាក់ពុម្ពឡើងវិញ ឬការធ្វើជាថ្មីនៃកៅស៊ូកង់	កម្មន្តសាលសំបកកង់ ឬពោះរៀនកង់និងការចាក់ពុម្ពឡើងវិញ ឬការធ្វើជាថ្មីនៃកៅស៊ូកង់
គ.២៨	កម្មន្តសាលផលិតផលកៅស៊ូ ក្រៅពីសំបកកង់ និងពោះរៀនកង់	កម្មន្តសាលផលិតផលកៅស៊ូ ក្រៅពីសំបកកង់ និងពោះរៀនកង់
គ.២៩	កម្មន្តសាលផលិតផលធ្វើពីប្លាស្ទិក	កម្មន្តសាលផលិតផលធ្វើពីប្លាស្ទិក



គ. ៣០	កម្មន្តសាលាផលិតផលពីដី ឬថ្ម		
	គ. ៣០.១	កម្មន្តសាលាកញ្ចក់ ឬផលិតពីកញ្ចក់ គ្រប់ទម្រង់	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៣០.២	កម្មន្តសាលាផលិតផលធន់កម្ដៅ លើកលែងបេតុង ដូចជា បាយអ សោមិកធន់កម្ដៅ ឡសម្ពាធទ្រទ្រង់ ចង្ក្រាន សារធាតុម៉ាញ៉េស៊ីត ដូចជា ឧស្ម័ន ឬក្រូមីត	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៣០.៣	កម្មន្តសាលាផលិតផលពិសេសឡែន ឬសោមិក	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៣០.៤	កម្មន្តសាលាស៊ីម៉ង់ត៍	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក
	គ. ៣០.៥	កម្មន្តសាលាកំបោរ ឬប្លាស្ទិក	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៣១	កម្មន្តសាលា ឬការកែច្នៃលោហធាតុ		
	គ. ៣១.១	កម្មន្តសាលាដៃកម្មលម្អិត ឬដៃកែច្នៃ	
	គ. ៣១.២	កម្មន្តសាលាលោហធាតុមូលដ្ឋានមានតម្លៃ ឬលោហធាតុមិនមែនដែកដទៃទៀត	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
	គ. ៣១.៣	ការស្នាក់នៅក្នុងផ្ទះ ឬដៃកែច្នៃ	
	គ. ៣១.៤	ការស្នាក់នៅក្នុងផ្ទះលោហធាតុមិនមែនដែក	
គ. ៣២	កម្មន្តសាលាបរិក្ខារសំណង់ធ្វើពីលោហធាតុ លើកលែងតែគ្រឿងម៉ាស៊ីន		
	គ. ៣២.១	កម្មន្តសាលាផលិតផលគ្រោងសំណង់ពីលោហធាតុខ្នាតធំ	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
	គ. ៣២.២	កម្មន្តសាលាផលិតផលពីលោហធាតុកែច្នៃ ដូចជា ខ្សែកាបលោហធាតុ បន្ទះសំណាញ់លោហធាតុ ដែកគោលនិងកន្ត្រាស់ ដែកគោលមិន កាត់ទ្រទ្រង់ក្បាលខ្មៅនិងផលិតផលស្រដៀងគ្នា ស្ថាប័នក្រកបាល យុទ្ធា កំណល់ផ្លូវដែក ទំពាក់ស្វ័យភ័យ ឬមេដែកឆក់	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៣២.៣	កម្មន្តសាលា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុកែច្នៃ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៣២.៤	កម្មន្តសាលាផ្ទាំង អាង ឬក្នុងតំបន់រលោហធាតុ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៣២.៥	កម្មន្តសាលាគ្រឿងកាំបិត ឧបករណ៍ដៃ ឬគ្រឿងដែកប្រើប្រាស់ទូទៅ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៣៣	កម្មន្តសាលាវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងកាបូប ឬផលិតផលពាក់ព័ន្ធនឹងវាយនភណ្ឌ		
	គ. ៣៣.១	កម្មន្តសាលាផលិតផលវាយនភណ្ឌ ឬការរៃ ការត្បាញ ឬការធ្វើឱ្យសម្រេចនូវផលិតផលវាយនភណ្ឌ	
	គ. ៣៣.២	កម្មន្តសាលាបស់តុបតែងពីវាយនភណ្ឌ លើកលែងសម្លៀកបំពាក់	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៣៣.៣	កម្មន្តសាលាសម្លៀកបំពាក់	



	គ. ៣៣.៤	កម្មន្តសាលាស្បែក ឬផលិតផលពាក់ព័ន្ធនឹងស្បែក ឬឈាមសត្វ	
	គ. ៣៣.៥	កម្មន្តសាលាស្បែកជើង	
	គ. ៣៣.៦	កម្មន្តសាលាវ៉ាលីស កាបូបឬវ៉ែននិងផលិតផលស្រដៀងកែប្រែសេះ ឬបង្ហូរសេះ ឬសម្ភារៈធ្វើដំណើរ	
	គ. ៣៣.៧	កម្មន្តសាលាគ្រឿងពាក់ព័ន្ធនឹងសម្លៀកបំពាក់ (ដូចជា ឡេវូត ឬស្លាក ជាដើម)	
គ. ៣៤	កម្មន្តសាលាផលិតផលពីដើមឈើកសិកម្ម ដែលបានដាំដុះក្នុងស្រុក ឈើស្លោ ចំបើង ឬវត្ថុធាតុក្រដាស		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៣៥	កម្មន្តសាលាក្រដាស		ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក
គ. ៣៦	កម្មន្តសាលាប្លាស្ទិកក្រដាស		ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក
គ. ៣៧	កម្មន្តសាលាកែច្នៃក្រដាស		ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក
គ. ៣៨	កម្មន្តសាលាសម្ភារៈធ្វើពីក្រដាស		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៣៩	ការបោះពុម្ពខ្នាតធំ ទៅលើក្រដាស, ក្រណាត់, ប្លាស្ទិក, កែវ, ឬកញ្ចក់ លើកលែងតែលក់ពណ៌		ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
គ. ៤០	កម្មន្តសាលាផលិតផលដែលចេញពីផលិតផលប្រេងកាតចម្រាញ់រួច		
	គ. ៤០.១	កម្មន្តសាលាផលិតផលដែលចេញពីប្រេងកាតចម្រាញ់រួច	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក
	គ. ៤០.២	កម្មន្តសាលាផលិតផលដែលចេញពីផលិតផលប្រេងកាតចម្រាញ់រួច	ទុនវិនិយោគសមមូលទាបជាង ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក
គ. ៤១	កម្មន្តសាលាបរិក្ខារដឹកជញ្ជូនរុញដោយដៃ មានជាអាទិ៍ រទេះដឹកកំរាលី រទេះអូសដៃ រទេះអីលលើទឹកកក ឬរទេះក្នុងហាងទំនិញ ។ល។		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៤២	កម្មន្តសាលាគ្រឿងសង្ហារឹម		ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
គ. ៤៣	កម្មន្តសាលាធនភ័ណ្ឌ, គ្រឿងអលង្ការ ឬគ្រឿងអលង្ការពាក់ព័ន្ធ		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៤៤	កម្មន្តសាលាឧបករណ៍តន្ត្រី		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៤៥	កម្មន្តសាលាសម្ភារៈកីឡា		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៤៦	កម្មន្តសាលាប្លេម ឬប្រដាប់ប្រដាបក្នុងលេង		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៤៧	កម្មន្តសាលាភេសជ្ជៈ ធ្វើពីផលិតផលកសិកម្ម		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ. ៤៨	កម្មន្តសាលា ឬការកែច្នៃផលិតផលម្ហូបអាហារ		ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៤៨.១	កម្មន្តសាលា ឬការកែច្នៃសាច់ ឬថ្នាំរក្សាទុកសាច់	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	គ. ៤៨.២	កម្មន្តសាលា ឬការកែច្នៃសាច់ ឬថ្នាំរក្សាទុកសាច់ត្រី សន្តវន្តសត្វ (បង្កង ក្តាម) ឬសិប្បីសត្វ (ខ្យង គ្រី)	



គ.៤៨.៣	កម្មន្តសាល ឬការកែច្នៃ ឬថែរក្សាទុកផ្ទៃឈើ និងបន្លែ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
គ.៤៨.៤	កម្មន្តសាល ឬការកែច្នៃប្រេង ឬខ្នាញ់ដែលបានពីបន្លែ ឬសត្វ	
គ.៤៨.៥	កម្មន្តសាល ឬការកែច្នៃផលិតផលធ្វើពីទឹកដោះគោ	
គ.៤៨.៦	កម្មន្តសាល ឬការកែច្នៃទឹកដោះគោស្រស់ ឬក្រម	
គ.៤៨.៧	កម្មន្តសាល ឬការកែច្នៃម្សៅទឹកដោះគោ ទឹកដោះគោខាប់ ឬទឹកដោះគោបង្កុត	
គ.៤៨.៨	កម្មន្តសាល ឬការកែច្នៃកាដេមី កាដេមីប្រអប់ កាដេមីដើម ឬទឹកកកសជាតិដទៃទៀត	
គ.៤៨.៩	កម្មន្តសាល ឬការកែច្នៃផលិតផលពីការកិនគ្រាប់ធញ្ញជាតិម្សៅអាមីដុង និងផលិតផលធ្វើពីម្សៅអាមីដុង	
គ.៤៨.១០	កម្មន្តសាល ឬការកែច្នៃនីម៉ុត និងក្រៀម និងប៊ីស្ទីត និងប៉ាស្តាប្រឡាក់ក្រាហ្វីត	
គ.៤៨.១១	កម្មន្តសាល ឬការកែច្នៃស្ករ	
គ.៤៨.១២	កម្មន្តសាល ឬការកែច្នៃកាកាវ, ស្លកូឡា, ស្ករគ្រាប់	
គ.៤៨.១៣	កម្មន្តសាល ឬការកែច្នៃមីម៉ាក្រូនី, មីសរសេ មីកូស្ត ឬផលិតផលម្សៅស្រដៀងគ្នា	
គ.៤៨.១៤	កម្មន្តសាល ឬការកែច្នៃអាហាររៀបចំរួច ឬអាហាររៀបចំដាក់ចានដែលត្រូវបានកែច្នៃចូលទៅក្នុងប្រអប់រក្សាទុក ដូចជាភ្នាសេ ឬប្រេកដាក់កំប៉ុង ឬកញ្ចប់សញ្ញាកាស ហើយខ្ទប់រួច និងបិទស្លាកសញ្ញាសម្រាប់លក់វិញ	
គ.៤៨.១៥	កម្មន្តសាល ឬការកែច្នៃកាហ្វេ តែ ឬឱសថរុក្ខជាតិសម្រាប់ប្រើ ទឹកដោះគោ និងអាហារកុមារ	
គ.៤៨.១៦	កម្មន្តសាល ឬការកែច្នៃ គ្រឿងទេសដែលបានកែច្នៃទឹកជ្រលក់ គ្រឿងផ្សំផ្សេង ឬផលិតផល សម្រាប់ធ្វើ ម្ហូបផ្សេងទៀត	
គ.៤៩	កម្មន្តសាល ឬការកែច្នៃចំណីសត្វ	

ឃ. សកម្មភាពវិនិយោគ ឬក្រុមសកម្មភាពវិនិយោគ ឬក្រុមសកម្មភាពវិនិយោគ ឬក្រុមសកម្មភាពវិនិយោគ		
ល.រ	សកម្មភាពវិនិយោគ ឬ ក្រុមសកម្មភាពវិនិយោគ	លក្ខណៈវិនិច្ឆ័យ
ឃ.១	សកម្មភាពវិនិយោគលើបច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ត ឬការកាត់បន្ថយការប្រែប្រួលអាកាសធាតុ	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
ឃ.២	សកម្មភាពវិនិយោគលើការគ្រប់គ្រង ការពារ ឬអភិរក្សបរិស្ថាន ជីវចម្រុះ ឬសេដ្ឋកិច្ចចក្រា	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
ឃ.៣	សកម្មភាពវិនិយោគលើការគ្រប់គ្រង និងការការពារការបំបុលបរិស្ថាន ដូចជា ការធ្វើប្រព្រឹត្តិកម្ម និង ការចម្រោះជាតិពុលចេញពីដី, ពីសំណល់ឧស្សាហកម្ម ឬកាកសំណល់ប្រេងឥន្ធនៈ	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក



ឃ.៤	សកម្មភាពវិនិយោគលើមជ្ឈមណ្ឌលគ្រប់គ្រង ប្រមូល និងវិភាគទិន្នន័យ	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
ឃ.៥	សកម្មភាពវិនិយោគលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស (SEZ)	សកម្មភាពវិនិយោគដែលមិនអនុលោមតាមលក្ខខណ្ឌដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
ឃ.៦	សកម្មភាពវិនិយោគលើការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)	សកម្មភាពវិនិយោគដែលមិនអនុលោមតាមលក្ខខណ្ឌដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
ឃ.៧	សកម្មភាពវិនិយោគលើការអភិវឌ្ឍស្ថានឧស្សាហកម្ម	សកម្មភាពវិនិយោគដែលមិនអនុលោមតាមលក្ខខណ្ឌដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
ឃ.៨	សកម្មភាពវិនិយោគលើការអភិវឌ្ឍស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឬបច្ចេកវិទ្យាធម្មនាគមន៍និងព័ត៌មាន (ICT)	សកម្មភាពវិនិយោគដែលមិនអនុលោមតាមលក្ខខណ្ឌដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
ឃ.៩	សកម្មភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រៃនូវ	
ឃ.៩.១	សកម្មភាពវិនិយោគលើការសាងសង់គម្រោងវិស្វកម្មសំណង់ស៊ីវិល មានជាអាទិ៍ ការស្ថាបនាផ្លូវថ្នល់ ស្ថានភ្នំទន្លេឬសមុទ្រ ផ្លូវដែក	សកម្មភាពវិនិយោគដែលមិនអនុលោមតាមលក្ខខណ្ឌដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន
ឃ.៩.២	សកម្មភាពវិនិយោគលើគម្រោងកំពង់ផែ	• ទុនវិនិយោគសមមូលទាបជាង ២០ ០០០ ០០០ (ម្ភៃលាន) ដុល្លារអាមេរិក សម្រាប់គម្រោងកំពង់ផែអន្តរជាតិ • ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក សម្រាប់គម្រោងកំពង់ផែជាតិ ឬគម្រោងកំពង់ផែសម្រាប់តែប្រភេទទំនិញជាក់លាក់ • ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក សម្រាប់កំពង់ផែទេសចរណ៍ ម៉ារីណាទេសចរណ៍ • ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក សម្រាប់កំពង់ផែនេសាទ និងម៉ារីណាទេសាទ
ឃ.៩.៣	សកម្មភាពវិនិយោគលើការសាងសង់កន្ត្រកយោងទេសចរណ៍	ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក
ឃ.៩.៤	សកម្មភាពវិនិយោគលើគម្រោងផ្គត់ផ្គង់ទឹកស្អាត	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
ឃ.៩.៥	សកម្មភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមេ សម្រាប់បណ្តាញបញ្ជូន និងអនុស្សន្ទ	ទុនវិនិយោគសមមូលទាបជាង ៧ ០០០ ០០០ (ប្រាំពីរលាន) ដុល្លារអាមេរិក



ឃ.៩.៦	សកម្មភាពវិនិយោគលើគម្រោងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមេ សម្រាប់ផ្គត់ផ្គង់ និង ចែកចាយឧស្ម័នធម្មជាតិ	ទុនវិនិយោគសមមូលទាបជាង ២០ ០០០ ០០០ (ម្ភៃលាន) ដុល្លារអាមេរិក
	ឃ.៩.៧	• ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក សម្រាប់ សកម្មភាពវិនិយោគនៅថ្នាក់ស្រុក ឬបណ្តុំស្រុក • ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក សម្រាប់ សកម្មភាពវិនិយោគនៅថ្នាក់រាជធានី ខេត្ត • ទុនវិនិយោគសមមូលទាបជាង ៣ ០០០ ០០០ (បីលាន) ដុល្លារអាមេរិក សម្រាប់ សកម្មភាពវិនិយោគថ្នាក់តំបន់
ឃ.៩.៨	សកម្មភាពវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង និងធ្វើប្រព័ន្ធត្រួតពិនិត្យសំណល់រាវ	ទុនវិនិយោគសមមូលទាបជាង ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
	ឃ.៩.៩	ទុនវិនិយោគសមមូលទាបជាង ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក
	ឃ.៩.១០	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	ឃ.៩.១១	ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក
	សកម្មភាពវិនិយោគលើចំណាតយានយន្ត	ទុនវិនិយោគសមមូលទាបជាង ៣ ០០០ ០០០ (បីលាន) ដុល្លារអាមេរិក
ឃ.១០	សកម្មភាពវិនិយោគលើវិស័យឧស្សាហកម្មឌីជីថល	
ឃ.១១	ឃ.១១.១	ទុនវិនិយោគសមមូលទាបជាង ៦០ ០០០ ០០០ (ហុកសិបលាន) ដុល្លារអាមេរិក
	ឃ.១១.២	ទុនវិនិយោគសមមូលទាបជាង ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក
	ឃ.១១.៣	ទុនវិនិយោគសមមូលទាបជាង ៦០ ០០០ ០០០ (ហុកសិបលាន) ដុល្លារអាមេរិក
	ឃ.១១.៤	ទុនវិនិយោគសមមូលទាបជាង ៤០ ០០០ ០០០ (សែសិបលាន) ដុល្លារអាមេរិក
	ឃ.១១.៥	ទុនវិនិយោគសមមូលទាបជាង ២០ ០០០ ០០០ (ម្ភៃលាន) ដុល្លារអាមេរិក



ឧបសម្ព័ន្ធទី ២

នៃអនុក្រឹត្យលេខ ១៣.៩ ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
បណ្តឹងបែងចែកក្រុមនៃសកម្មភាពវិនិយោគ

ផ្នែកទី១៖

ក្រុមសកម្មភាពវិនិយោគ ទី១ (ក្រុម ១)

ល.រ.	សកម្មភាពវិនិយោគ	លេខកូដ (ISIC Code)
១	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងយន្តហោះ យានអវកាស ម៉ាស៊ីន ឬគ្រឿងបន្លាស់ដែលពាក់ព័ន្ធដទៃទៀត	៣០៣០
២	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើង ក្បាលរថភ្លើង និងទូរទស្សន៍ ឬគ្រឿងបន្លាស់ដែលពាក់ព័ន្ធដទៃទៀត	៣០២០
៣	ការសាងសង់ និង/ឬ ការផ្គុំឬដំឡើងកប៉ាល់ ឬសំណង់បណ្តែតទឹក	៣០១១
៤	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងទូកកម្សាន្ត ឬទូកកីឡា	៣០១២
៥	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងយានយន្ត ក្រៅពីទោចក្រយានយន្ត និងត្រីចក្រយានយន្ត	២៩១០
៦	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងយានយន្ត ឬរ៉ឺម៉កសណ្តោងនិងពាក់កណ្តាលសណ្តោង	២៩២០
៧	កម្មន្តសាលគ្រឿងបន្លាស់បន្សំ ឬគ្រឿងបន្លាស់របស់យានយន្ត	២៩៣០
៨	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងម៉ាស៊ីន ឬបរិក្ខារ	២៨
៨.១	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងម៉ាស៊ីន ឬទ្វីប៊ីន លើកលែងយន្តហោះ យានយន្ត និងម៉ាស៊ីនចលនាជាន់គ្នា	២៨១១
៨.២	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងបរិក្ខារថាមពលដើរដោយវត្ថុរាវ ឬឧស្ម័ន	២៨១២
៨.៣	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងម៉ាស៊ីនកសិកម្ម រុក្ខកម្ម កសិឧស្សាហកម្ម ឬការកែច្នៃម្ហូបអាហារ	២៨២១
៨.៤	កម្មន្តសាល និង/ឬការផ្គុំឬដំឡើងម៉ាស៊ីនធ្វើរាងសណ្ឋានលោហធាតុ ឬគ្រឿងម៉ាស៊ីន ឧបករណ៍ពាក់ព័ន្ធ	២៨២២
៨.៥	កម្មន្តសាលគ្រឿងម៉ាស៊ីនប្រើក្នុងលោហកម្ម	២៨២៣
៨.៦	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងគ្រឿងម៉ាស៊ីនសម្រាប់ធ្វើអាជីវកម្មវ៉ែយកថ្ម និងសំណង់	២៨២៤
៨.៧	កម្មន្តសាល និង/ឬ ការផ្គុំឬដំឡើងម៉ាស៊ីន វាយនភណ្ឌ ផលិតកម្មសម្លៀកបំពាក់ និងស្បែក	២៨២៦




	៨.៨	កម្មន្តសាល និង/ឬ ការផ្តល់ដំឡើងវិស័យឧស្សាហកម្ម ដែលដំណើរការជាមួយមុខងារច្រើនយ៉ាង សម្រាប់គោលបំណងពិសេស ក្នុងវិស័យកសិ-ឧស្សាហកម្មឬឧស្សាហកម្ម	២៨២៩
	៨.៩	កម្មន្តសាលម៉ាស៊ីនដែលបម្រើឱ្យវិស័យឧស្សាហកម្ម (ដូចជា ទូទឹកកកសម្រាប់ឧស្សាហកម្ម, ម៉ាស៊ីនថ្លឹងឧស្សាហកម្ម, ម៉ាស៊ីនវេចខ្ចប់, ម៉ាស៊ីនចម្រោះទឹកឧស្សាហកម្ម, ម៉ាស៊ីនសង់ទ្រីហ្វុស Centrifuge ជាដើម)	
៩		កម្មន្តសាល និង/ឬ ការផ្តល់ដំឡើងបរិក្ខារ អេឡិចត្រូនិក ឬផលិតផលអុបទិក	២៦
	៩.១	កម្មន្តសាល និង/ឬ ការផ្តល់ដំឡើងកុំព្យូទ័រអេឡិចត្រូនិក	២៦២១
	៩.២	កម្មន្តសាល និង/ឬ ការផ្តល់ដំឡើងគ្រឿងបន្ថែមកុំព្យូទ័រ	២៦២២
	៩.៣	កម្មន្តសាលសន្ទុះ ឬបំពង់គ្រឿងបង្កអេឡិចត្រូនិក	២៦១១
	៩.៤	កម្មន្តសាល និង/ឬ ការផ្តល់ដំឡើងបន្ទុះសីមីកុងឌុចទ័រ ឬគ្រឿងបង្កអេឡិចត្រូនិកដទៃទៀត	២៦១២
	៩.៥	កម្មន្តសាល និង/ឬ ការផ្តល់ដំឡើងគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍	២៦៣០
	៩.៦	កម្មន្តសាលបរិក្ខាររង្វាស់ ធ្វើតេស្ត រកទិស ឬត្រួតពិនិត្យ	២៦៥១
	៩.៧	កម្មន្តសាល និង/ឬ ការផ្តល់ដំឡើងបរិក្ខារបំភាយកាំរស្មី អេឡិចត្រូមេកានិកស្រួល ឬព្យាបាលដោយអគ្គិសនី	២៦៦០
	៩.៨	កម្មន្តសាលឧបករណ៍ថតរូប	២៦៧០
	៩.៩	កម្មន្តសាលនាឡិកាដៃ ឬនាឡិកាព្យួរជញ្ជាំង	២៦៥២
	៩.១០	កម្មន្តសាលនិង/ឬ ការផ្តល់ដំឡើងឧបករណ៍ផ្សព្វផ្សាយធ្វើពីម៉ាញ៉េទិច ឬអុបទិក	២៦៨០
	៩.១១	កម្មន្តសាលទូរទស្សន៍	២៦៤១
	៩.១២	កម្មន្តសាលបរិក្ខារថតសម្លេង ឬរូបភាព ឬបរិក្ខារទទួល និងថតចម្លង	២៦៤២
១០		កម្មន្តសាលបន្ទុះ ឬផ្ទាំង ឬផ្នែក ឬប្រព័ន្ធសូឡា	
១១		កម្មន្តសាលសំបកកង់ ឬពោះរៀនកង់និងការចាក់ពុម្ពឡើងវិញ ឬការធ្វើជាថ្មីនៃកៅស៊ូកង់	២២១១
១២		កម្មន្តសាលផលិតផលកៅស៊ូ ក្រៅពីសំបកកង់ និងពោះរៀនកង់	២២១៩
១៣		សកម្មភាពវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ឬនវានុវត្តន៍ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ បរិស្ថាន ឬវិស្វកម្ម	៧២១០
១៤		សកម្មភាពវិនិយោគលើវិស័យឧស្សាហកម្មឌីជីថល	
	១៤.១	សកម្មភាពវិនិយោគលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្កាយរណប	
	១៤.២	សកម្មភាពវិនិយោគលើការស្ថាបនាខ្សែកាបអុបទិក	
	១៤.៣	សកម្មភាពវិនិយោគលើការស្ថាបនាបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ	



	១៤.៤	សកម្មភាពវិនិយោគលើការស្ថាបនាមជ្ឈមណ្ឌលទិន្នន័យ និង/ឬ សេវាកម្មក្លោង (cloud service)	
១៥		សកម្មភាពវិនិយោគលើការអប់រំកម្រិតមធ្យមសិក្សា	
១៦		សកម្មភាពវិនិយោគលើការអប់រំកម្រិតឧត្តមសិក្សា	៨៥៣០
១៧		សកម្មភាពវិនិយោគលើបច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ ឬការកាត់បន្ថយការប្រែប្រួលអាកាសធាតុ	
១៨		សកម្មភាពវិនិយោគលើការគ្រប់គ្រង ការពារ ឬអភិរក្សបរិស្ថាន ជីវចម្រុះ ឬសេដ្ឋកិច្ចចក្រា	
១៩		សកម្មភាពវិនិយោគលើការគ្រប់គ្រង និងការការពារការបំពុលបរិស្ថាន ដូចជា ការធ្វើប្រព្រឹត្តកម្ម និងការចម្រោះជាតិពុលចេញពីដី, ពីសំណល់ឧស្សាហកម្ម ឬកាកសំណល់ប្រេងឥន្ធនៈ	៣៩
២០		សកម្មភាពវិនិយោគលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស (SEZ)	
២១		សកម្មភាពវិនិយោគលើការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)	
២២		សកម្មភាពវិនិយោគលើការអភិវឌ្ឍស្ថានឧស្សាហកម្ម	
២៣		សកម្មភាពវិនិយោគលើការអភិវឌ្ឍស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឬបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)	
២៤		សកម្មភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបរិវត្ត	
	២៤.១	សកម្មភាពវិនិយោគលើការសាងសង់គម្រោងវិស្វកម្មសំណង់ស៊ីវិល មានជាអាទិ៍ ការស្ថាបនាផ្លូវថ្នល់ ស្ពានឆ្លងទន្លេឬសមុទ្រ ផ្លូវដែក	
	២៤.២	សកម្មភាពវិនិយោគលើគម្រោងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមេ សម្រាប់ផ្គត់ផ្គង់ និងចែកចាយឧស្ម័នធម្មជាតិ	
	២៤.៣	សកម្មភាពវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ប្រមូល ញែកកែច្នៃ ធ្វើប្រព្រឹត្តកម្មសំណល់រឹង ឬសំណល់គ្រោះថ្នាក់ ឬទីលានទុកដាក់សំណល់	
	២៤.៤	សកម្មភាពវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង និងធ្វើប្រព្រឹត្តកម្មសំណល់រាវ	
	២៤.៥	សកម្មភាពវិនិយោគលើការសាងសង់ប្រព័ន្ធធារាសាស្ត្រ អាងទឹកបម្រុង ឬស្ថានីយបូមទឹក	
	២៤.៦	សកម្មភាពវិនិយោគលើការសាងសង់រោងចក្រអគ្គិសនី	
២៥		សកម្មភាពវិនិយោគលើការបង្កើតមន្ទីរពេទ្យ និងមន្ទីរពេទ្យព្យាបាលជំងឺ ដែលមានទុនវិនិយោគសមមូលចាប់ពី ២៥ ០០០ ០០០ (ម្ភៃប្រាំលាន) ដុល្លារអាមេរិក និងចំនួនគ្រែអ្នកជំងឺលើសពី៨០ (ប៉ែតសិប) ឡើងទៅ	
២៦		សកម្មភាពវិនិយោគលើការបង្កើតមជ្ឈមណ្ឌលថែទាំនិងព្យាបាលមនុស្សចាស់	



២៧	សកម្មភាពវិនិយោគលើគម្រោងមជ្ឈមណ្ឌលឡូជីស្ទិក (ឬ ភ័ស្តុភារកម្ម)	
២៨	មន្ទីរពិសោធន៍វិស្វកម្មសេនេទិចដំណាំ (Genetically modified organism testing laboratory)	
២៩	សកម្មភាពវិនិយោគលើមជ្ឈមណ្ឌលពិសោធន៍ ត្រួតពិនិត្យ និងបញ្ជាក់គុណភាពផលិតផលកសិកម្ម/កសិផល ឬផលិតផលម្ហូបអាហារ ដែលមានការទទួលស្គាល់ជាអន្តរជាតិ	
៣០	សេវាគាំទ្រលើវិស័យកសិកម្ម (Agricultural support services)	
	៣០.១ សេវាកម្មការពាររុក្ខជាតិនិងសេវាកម្មរក្សាតាមអនាម័យ (plant protection services and phytosanitary services)	
	៣០.២ សេវាធ្វើផែនទីតំបន់ដាំដុះដំណាំ (Service on Agricultural crop mapping)	
	៣០.៣ មន្ទីរពិសោធន៍វិភាគដី (Soil), ជី (Fertilizer), ថ្នាំជីវសាស្ត្រ (Biopesticide), រូបសណ្ឋានថ្នាំកសិកម្ម (Pesticide formulation), សំណល់ថ្នាំកសិកម្ម (Pesticide residue), គុណភាពពូជដំណាំ (Seed quality testing) និងរុក្ខជាតិ (Plant)	
៣១	ផលិតកម្មដំណាំ សត្វ និងសកម្មភាពកសិកម្មផ្សេងទៀត (Crop and animal production, and other agricultural activities)	
	៣១.១ ការដាំដុះ	
	៣១.១.១ ដំណាំស្រូវ (Rice crop)	០១១១, ០១១២, ០១១៣
	៣១.១.២ សាកសពកម្មនិងដំណាំរួមផ្សំ (Horticulture and subsidiary crop)	
	៣១.១.៣ ដំណាំឧស្សាហកម្ម (Industrial Crop) ដែលមានដំណាំផលិតយកម្សៅ (Starch crop), ដំណាំផលិតស្ករ (Sugar crop), ដំណាំផលិតជាប្រេង (Oil crop) និងដំណាំផលិតជាសរសៃ (Fiber crop)	
	៣១.១.៤ ការបង្កាត់ពូជរុក្ខជាតិ (Plant breeding)	០១៣០
	៣១.២ ផលិតកម្មសត្វ ឬការចិញ្ចឹមសត្វផ្សេងទៀត	០១៤
	៣១.២.១ ការចិញ្ចឹមសត្វចតុប្បាទតូច (កសិដ្ឋានសត្វចតុប្បាទតូច) Raising of small four-legged animals (Farm of small four-legged animals)	
	៣១.២.២ ការចិញ្ចឹមសត្វចតុប្បាទធំ (កសិដ្ឋានសត្វចតុប្បាទធំ) Raising of large four-legged animals (Farm of large four-legged animals)	០១៤៣, ០១៤៤
	៣១.២.៣ ការចិញ្ចឹមសត្វចតុប្បាទយកទឹកដោះ (កសិដ្ឋានសត្វចតុប្បាទយកទឹកដោះ) Raising of four-legged animals for milk (Farm of four-legged animals for milk)	០១៤៦



	៣១. ២. ៤	ការចិញ្ចឹមសត្វស្លាប (កសិដ្ឋានសត្វស្លាប) Raising of poultry (Poultry farm)	
	៣១. ២. ៥	កសិដ្ឋានចម្រុះ (Mixed farming)	០១៥០
	៣១. ៣ ការដាំឈើ ឬការដាំរុក្ខជាតិផ្សេងៗ		
	៣១. ៣. ១	ការដាំឈើ (Tree Planting)	
	៣១. ៣. ២	ការដាំរុក្ខជាតិផ្សេងៗ (Tree Plantation)	
	៣១. ៣. ៣	ការដាំកៅស៊ូ (Rubber Planting)	
	៣១. ៣. ៤	ការកែច្នៃកៅស៊ូឬការកែច្នៃឈើកៅស៊ូ (Rubber Processing or rubber wood processing)	
៣២	វារីវប្បកម្ម (Aquaculture)		០៣២
	៣២. ១	វារីវប្បកម្មទឹកសាប (Freshwater aquaculture)	០៣២២
	៣២. ២	វារីវប្បកម្មសមុទ្រ (Marine aquaculture)	០៣២១
៣៣	សកម្មភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមេ សម្រាប់បណ្តាញបញ្ជូន និងអនុស្ថានីយ ដែលមានទុនវិនិយោគសមមូលចាប់ពី ៣០ ០០០ ០០០ (សាមសិបលាន) ដុល្លារអាមេរិក		
៣៤	កម្មន្តសាលផលិតផលវាយនភណ្ឌ ឬការរៃ ការត្បាញ ឬការធ្វើឱ្យសម្រេចនូវផលិតផលវាយនភណ្ឌ		
៣៥	សកម្មភាពវិនិយោគលើគម្រោងកំពង់ផែអន្តរជាតិដែលមានទុនវិនិយោគសមមូលចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) ដុល្លារអាមេរិក		
៣៦	មន្ទីរពិសោធន៍ជាលិការប្បកម្មរុក្ខជាតិ (Plant tissue culture labolatory)		
៣៧	កម្មន្តសាល និង/ឬការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យដែលមានហានិភ័យខ្ពស់ ឬបច្ចេកវិទ្យាខ្ពស់ (ឧទាហរណ៍៖ ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនស្កេនអ៊ិមវ៉ាយ (MRI) ម៉ាស៊ីនស៊ីធីស្កេន (CT Scan) ឬឧបករណ៍ សម្រាប់ផ្សំក្នុងខ្លួនមនុស្ស (Implants) ។ល។) ឬឧបករណ៍បរិក្ខារពេទ្យប្រើសម្រាប់ការស្រាវជ្រាវលើវិស័យសុខភាពសាធារណៈ ដែលមានទុនវិនិយោគសមមូលចាប់ពី ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក		




ផ្នែកទី២៖

ក្រុមសកម្មភាពវិនិយោគ ទី២ (ក្រុម ២)

ល.រ.	សកម្មភាពវិនិយោគ	លេខកូដ (ISIC Code)
១	កម្មន្តសាល ឬការកែច្នៃផលិតផលម្ហូបអាហារ	១០
	១.១ កម្មន្តសាល ឬការកែច្នៃសាច់ ឬថែរក្សាទុកសាច់	១០១០
	១.២ កម្មន្តសាល ឬការកែច្នៃសាច់ ឬថែរក្សាទុកសាច់ត្រី សន្តរន្តសត្វ (បង្កង ក្តាម) ឬសិប្បីសត្វ (ខ្យង គ្រាំ)	១០២០
	១.៣ កម្មន្តសាល ឬការកែច្នៃ ឬថែរក្សាទុកផ្លែឈើ និងបន្លែ	១០៣០
	១.៤ កម្មន្តសាល ឬការកែច្នៃប្រេង ឬខ្លាញ់ដែលបានពិបន្លែ ឬសត្វ	១០៤០
	១.៥ កម្មន្តសាល ឬការកែច្នៃផលិតផលធ្វើពីទឹកដោះគោ	១០៥០
	១.៦ កម្មន្តសាល ឬការកែច្នៃទឹកដោះគោស្រស់ ឬក្រែម	១០៥១
	១.៧ កម្មន្តសាល ឬការកែច្នៃម្សៅទឹកដោះគោ ទឹកដោះគោខាប់ ឬទឹកដោះគោបង្អួត	១០៥២
	១.៨ កម្មន្តសាល ឬការកែច្នៃកាដេមី កាដេមីប្រអប់ កាដេមីដើម ឬទឹកកករសជាតិដទៃទៀត	១០៥៣
	១.៩ កម្មន្តសាល ឬការកែច្នៃផលិតផលពីការកិនគ្រាប់ធញ្ញជាតិម្សៅអាមីដុង និងផលិតផលធ្វើពីម្សៅអាមីដុង	១០៦០
	១.១០ កម្មន្តសាល ឬការកែច្នៃនំដុត នំក្រៀម នំប៊ីស្គីត នំប៉ាស្ត្រីរក្សាទុកបានយូរ	១០៧១
	១.១១ កម្មន្តសាល ឬការកែច្នៃស្ករ	១០៧២
	១.១២ កម្មន្តសាល ឬការកែច្នៃកាកាវ, ស្ករក្អាប, ស្ករគ្រាប់	១០៧៣
	១.១៣ កម្មន្តសាល ឬការកែច្នៃមីម៉ាក្ស៊ីនី មីសរសៃ មីកូស្តស ឬផលិតផលម្សៅស្រដៀងគ្នា	១០៧៤
	១.១៤ កម្មន្តសាល ឬការកែច្នៃអាហាររៀបចំរួច ឬអាហាររៀបចំដាក់ចាន ដែលត្រូវបានកែច្នៃរួចសម្រាប់រក្សាទុក ដូចជា ក្តាស ឬច្រកដាក់កំប៉ុង ឬកញ្ចប់សុញកាស ហើយខ្ទប់រួច និងបិទស្លាកសញ្ញាសម្រាប់លក់វិញ	១០៧៥
	១.១៥ កម្មន្តសាល ឬការកែច្នៃកាហ្វេ, តែ ឬឱសថរុក្ខជាតិសម្រាប់ធុង ទឹកដោះគោ និងអាហារកុមារ	១០៧៦
	១.១៦ កម្មន្តសាល ឬការកែច្នៃគ្រឿងទេសដែលបានកែច្នៃ ទឹកជ្រលក់ គ្រឿងផ្សំផ្សេង ឬ ផលិតផល សម្រាប់ធ្វើម្ហូបផ្សេងទៀត	១០៧៧
២	កម្មន្តសាល ឬការកែច្នៃចំណីសត្វ	១០៨០
៣	កម្មន្តសាលភេសជ្ជៈ ធ្វើពីផលិតផលកសិកម្ម	



៤	កម្មន្តសាលាគីមីមូលដ្ឋាន ដែលមិនផ្ទុយពីបទប្បញ្ញត្តិនានារបស់អង្គការអន្តរជាតិ ឬអង្គការសុខភាពពិភពលោក		២០១១
៥	កម្មន្តសាលាដី ឬសមាសធាតុនីត្រូហ្សែន		២០១២
៦	កម្មន្តសាលាក្រដាស		១៧
៧	កម្មន្តសាលាម្សៅក្រដាស		
៨	កម្មន្តសាលាប្លាស្ទិក ឬកៅស៊ូសំយោគក្នុងទម្រង់បឋម		២០១៣
៩	កម្មន្តសាលាថ្នាំកសិកម្មឬផលិតផលគីមីកសិកម្មដទៃទៀត ដែលមិនផ្ទុយពីបទប្បញ្ញត្តិនានារបស់អង្គការអន្តរជាតិ ឬអង្គការសុខភាពពិភពលោក		២០២១
១០	កម្មន្តសាលាថ្នាំលាបពណ៌ វ៉ែនី (ថ្នាំធ្វើឱ្យរលោង) ឬថ្នាំទ្រទាប់ប្រហាក់ប្រហែល		២០២២
១១	កម្មន្តសាលាសាប៊ូដុំ ម្សៅសាប៊ូ គ្រឿងសម្អាត និងប៉ូលា គ្រឿងក្រអូប ឬគ្រឿងសម្អាង		២០២៣
១២	កម្មន្តសាលាសរសៃសំយោគ		២០៣០
១៣	កម្មន្តសាលាផលិតផលចម្រាញ់ពីរុក្ខជាតិ		
១៤	កម្មន្តសាលាផលិតផលធ្វើពីប្លាស្ទិក		២២២០
១៥	កម្មន្តសាលាផលិតផលពីដី ឬថ្ម		២៣
១៦	១៦.១	កម្មន្តសាលាកញ្ចក់ ឬផលិតពីកញ្ចក់ គ្រប់ទម្រង់	២៣១០
	១៦.២	កម្មន្តសាលាផលិតផលធន់កម្ដៅ លើកលែងបេតុង ដូចជា បាយអ សេរាមិក ធន់កម្ដៅ ឡូសម្ពាធ ទ្រទាប់ចង្រ្កាន សារធាតុម៉ាញ៉េស៊ីត ដូឡូមីត ឬក្រូមីត	២៣៩១
	១៦.៣	កម្មន្តសាលាផលិតផលព័រស៊ីឡែន ឬសេរាមិក	២៣៩៣
	១៦.៤	កម្មន្តសាលាកំបោរ ឬប្លាស្ទ័រ	២៣៩៤
១៧	កម្មន្តសាលា ឬការកែច្នៃលោហធាតុ		២៤
	១៧.១	កម្មន្តសាលាដែកមូលដ្ឋាន ឬដែកថែប	២៤១០
	១៧.២	កម្មន្តសាលាលោហធាតុមូលដ្ឋានមានតម្លៃ ឬលោហធាតុមិនមែនដែកដទៃទៀត	២៤២០
	១៧.៣	ការស្នាក់កម្រិតដែក ឬដែកថែប	២៤៣១
	១៧.៤	ការស្នាក់កម្រិតលោហធាតុ មិនមែនដែក	២៤៣២
១៨	កម្មន្តសាលាផលិតផលគ្រោងសំណង់ពីលោហធាតុខ្នាតធំ		២៥១១
១៩	កម្មន្តសាលាផលិតផលពីលោហធាតុកែច្នៃ ដូចជា ខ្សែកាបលោហធាតុ បន្ទះសំណាញ់លោហធាតុ ដែកគោលនិងកន្ត្រាស់ ដែកគោលមិន កាក់ទ្រទាប់ក្បាលខ្មៅនិងផលិតផលស្រដៀងគ្នា ស្ថាបត្យក្រ កប៉ាល់ យុទ្ធភ័ណ្ឌ កំណល់ផ្លូវដែក ទំពាក់ស្ទូចអ៊ីរ៉ង់ ឬមេដែកឆក់		២៥៩៩
២០	កម្មន្តសាលាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុកែច្នៃ		២៥៩៩
២១	ការផ្គុំឬដំឡើងនាឡិកាដៃ ឬនាឡិកាព្យួរជញ្ជាំង		២៦៥២



២២	កម្មន្តសាលានិង/ឬ ការផ្តួចផ្តើមឡើងឧបករណ៍ផ្សព្វផ្សាយធ្វើពីម៉ាញ៉េទិច ឬអុបទិក	២៦៨០
២៣	ការផ្តួចផ្តើមឡើងទូរទស្សន៍	២៦៨១
២៤	ការផ្តួចផ្តើមឡើងបរិក្ខារថតសម្លេង ឬរូបភាព ឬបរិក្ខារទទួល និងថតចម្លង	២៦៨២
២៥	ការផ្តួច ឬផ្តើមឡើងឧបករណ៍ចត្វុប	២៦៧១
២៦	កម្មន្តសាលា និង/ឬ ការផ្តួចផ្តើមឡើងបរិក្ខារអគ្គិសនី	២៧
២៦.១	កម្មន្តសាលា និង/ឬ ការផ្តួច ឬផ្តើមឡើងម៉ូទ័រអគ្គិសនី ម៉ាស៊ីនភ្លើងត្រង់ស្នូ ឬកុំប្រេម៉ូទ័រ ម៉ាស៊ីនភ្លើង	២៧១១
២៦.២	កម្មន្តសាលាបរិក្ខារចែកចាយអគ្គិសនី ឬត្រួតពិនិត្យអគ្គិសនី	២៧១២
២៦.៣	កម្មន្តសាលាខ្សែកាបសរសៃអុបទិក	២៧៣១
២៦.៤	កម្មន្តសាលាខ្សែភ្លើងអ៊ីសូឡង់ ឬខ្សែកាបពីដែកថែប ទុំដង ឬអាណូយមីញ៉ូម ឬខ្សែកាប អេឡិចត្រូនិក	២៧៣២
២៦.៥	កម្មន្តសាលាគ្រឿងតខ្សែភ្លើង	២៧៣៣
២៦.៦	កម្មន្តសាលាបរិក្ខារអគ្គិសនីបំភ្លឺ	២៧៤០
២៦.៧	កម្មន្តសាលា និង/ឬ ការផ្តួច ឬផ្តើមឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ	២៧៥១
២៦.៨	កម្មន្តសាលា និង/ឬ ការផ្តួច ឬផ្តើមឡើងគ្រឿងអគ្គិសនីកម្រៅសម្រាប់ប្រើប្រាស់ក្នុងផ្ទះ	២៧៥២
២៦.៩	កម្មន្តសាលាថ្មពិល ឬអាគុយបញ្ចូលថាមពលឡើងវិញបាន ឬប្រព័ន្ធផ្គុំ, កោសិកា ឥន្ធនៈ និងគ្រឿងផ្គុំថាមពលដែលមានដងស៊ីតេខ្ពស់ (ដុំ និងខ្សែសាកថ្ម)	២៧៦០
២៧	កម្មន្តសាលាស្នប់ កុំប្រេស័រ រ៉ឺប៊ីណា ឬវ៉ានបិទបើកដទៃទៀត	២៨១៣
២៨	កម្មន្តសាលាប៉ាដាង (រ៉ឺឡីម៉ង់), ពីញ៉ុង សំណុំពីញ៉ុង និងគ្រឿងបញ្ជូន	២៨១៤
២៩	កម្មន្តសាលាឡូចម្លិន, ឡូ ឬប្រដាប់ដុតបញ្ឆេះឡូ	២៨១៥
៣០	កម្មន្តសាលាបរិក្ខារលើក ឬយួរ	២៨១៦
៣១	កម្មន្តសាលាឧបករណ៍ដៃដោយថាមពល	២៨១៨
៣២	កម្មន្តសាលា និង/ឬ ការផ្តួចផ្តើមឡើងទោចក្រយានយន្ត ឬត្រីចក្រយានយន្ត	៣០៩១
៣៣	កម្មន្តសាលា និង/ឬ ការផ្តួចផ្តើមឡើងកង់ និងរទេះជនពិការ	៣០៩២
៣៤	កម្មន្តសាលាគ្រឿងបន្លាស់សម្រាប់ទោចក្រយាន	
៣៥	សកម្មភាពវិនិយោគលើគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បម្រើឱ្យវិស័យកម្មន្តសាលា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វិស្វកម្ម វិទ្យាសាស្ត្រ	៨៥២២
៣៦	សកម្មភាពវិនិយោគលើសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកសាបក្នុងស្រុកបម្រើការដឹកជញ្ជូនកសិផល	៥០២២
៣៧	សកម្មភាពវិនិយោគលើសារមន្ទីរផ្នែកវិទ្យាសាស្ត្រធម្មជាតិ បរិស្ថាន បច្ចេកវិទ្យា	



៣៨	សកម្មភាពវិនិយោគលើសារមន្ទីរទេសចរណ៍បាតសមុទ្រ ឬវប្បធម៌ ឬប្រតិបត្តិការទីតាំងប្រវត្តិសាស្ត្រនិងអគារប្រវត្តិសាស្ត្រ	៩១០២
៣៩	សកម្មភាពវិនិយោគលើសួនភូតតាម (សួនបូតានិក) ឬសួនទេសចរណ៍ ឬសួនសត្វ ឬសកម្មភាពអភិរក្សជីវៈចម្រុះ និងធនធានសេនេទិក	៩១០៣
៤០	សកម្មភាពវិនិយោគលើសួនកម្សាន្តបែបទំនើប	៩៣២១
៤១	សកម្មភាពវិនិយោគលើការបង្កើតតំបន់អេកូទេសចរណ៍	
៤២	សកម្មភាពវិនិយោគលើការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ	
៤៣	កម្មន្តសាលាឱសថបុរាណ ឱសថសម័យ និងវត្ថុធាតុដើមសម្រាប់ផលិតឱសថ	២១
៤៤	កម្មន្តសាលាជីវឧស្ស័ន ដែលកើតឡើងពីសំណល់ក្នុងស្រុក ឬរុក្ខជាតិ	
៤៥	កម្មន្តសាលាផលិតផលជីវប្លាស្ទិក	
៤៦	សកម្មភាពវិនិយោគលើមជ្ឈមណ្ឌលគ្រប់គ្រង ប្រមូល និងវិភាគទិន្នន័យ	៦៣១១
៤៧	សកម្មភាពវិនិយោគលើគម្រោងផ្គត់ផ្គង់ទឹកស្អាត	
៤៨	សកម្មភាពវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលកើតឡើងវិញ	
៤៩	សកម្មភាពវិនិយោគលើការសាងសង់ឃ្លាំងត្រជាក់ (Cold Storage) និងខ្សែច្រវាក់ត្រជាក់រួមមាន ហ្វកលីប៊ី (fork lift) និងរចនាសម្ព័ន្ធសុខុមាលភាព (Facilities)	
៥០	សកម្មភាពវិនិយោគលើការវេចខ្ចប់ក្នុងវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម	
៥១	សេវាកម្មគាំទ្រហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងវិស័យកសិកម្ម (Service on agricultural infrastructure support)	
	៥១.១ សេវាកម្មដំឡើងផ្ទះសំណាក់/ប្លាស្ទិក	
	៥១.២ ប្រព័ន្ធស្រោចស្រពពីប្រភពទឹកដល់ទីតាំងដាំដុះ (ប្រព័ន្ធចែកចាយទឹក ប្រព័ន្ធតំណាក់ទឹក ប្រព័ន្ធបាចសាច ជាដើម)	
	៥១.៣ រចនាសម្ព័ន្ធ/សំណង់ សម្រាប់ដាំដុះក្នុងរោង	
	៥១.៤ ការផ្តល់សេវាក្រោយពេលប្រមូលផល ដូចជា សេវាសម្អាត, សម្អាត និង Silo Facilities, ចាត់ថ្នាក់, លាប, និងវេចខ្ចប់ ការស្រាវជ្រាវ និងប្រឹក្សាផ្តល់បច្ចេកទេសដើម្បីបង្កើនទិន្នផលកសិកម្ម	
	៥១.៥ សេវាថែទាំ និងរក្សាគុណភាពដំណាំ, សេវាកំចាត់សត្វល្អិត, ការវេចខ្ចប់, ការពិនិត្យគុណភាព និងការសម្លាប់មេរោគ	
	៥១.៦ ការគ្រប់គ្រងថែទាំប្រព័ន្ធធារាសាស្ត្រ	
	៥១.៧ ការថែទាំដី	
	៥១.៨ ការគ្រប់គ្រងសត្វល្អិតចង្រៃ	
៥២	ដំណាំឧស្សាហកម្មផ្សេងៗដែលមានដូចជា កាហ្វេ តែ លើកលែងថ្នាំជក់	



៥៣	ការបង្កាត់ពូជសត្វ	
៥៤	ចិញ្ចឹមសត្វព្រៃ	
	៥៤.១ ការចិញ្ចឹមថនិកសត្វព្រៃ (Wild mammal husbandry)	
	៥៤.២ ការចិញ្ចឹមបក្សីព្រៃ (Wild bird husbandry)	
	៥៤.៣ ការចិញ្ចឹមឧរង្គសត្វព្រៃ (Wild reptile husbandry)	
៥៥	សកម្មភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមេ សម្រាប់បណ្តាញបញ្ជូន និងអនុស្ថានីយ ដែលមានទុនវិនិយោគសមមូលចាប់ពី ១៥ ០០០ ០០០ (ដប់ប្រាំលាន) ដុល្លារអាមេរិក ដល់ទុនវិនិយោគសមមូលទាបជាង ៣០ ០០០ ០០០ (សាមសិបលាន) ដុល្លារអាមេរិក	
៥៦	កម្មន្តសាលស្បែក ឬផលិតផលពាក់ព័ន្ធនឹងស្បែក ឬរោមសត្វ	
៥៧	កម្មន្តសាលស្បែកជើង	
៥៨	កម្មន្តសាលវ៉ាលីស កាបូបយួរដៃនិងផលិតផលស្រដៀងកែបសេះ ឬបង្ហូរសេះ ឬសម្ភារៈធ្វើដំណើរ	
៥៩	សកម្មភាពវិនិយោគលើគម្រោងកំពង់ផែជាតិ ឬគម្រោងកំពង់ផែសម្រាប់តែប្រភេទទំនិញជាក់លាក់ ដែលមានទុនវិនិយោគសមមូលចាប់ពី ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក	
៦០	សកម្មភាពវិនិយោគលើគម្រោងកំពង់ផែទេសចរណ៍ ម៉ារីណាទេសចរណ៍ ដែលមានទុនវិនិយោគសមមូលចាប់ពី ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក	
៦១	សកម្មភាពវិនិយោគលើការបង្កើតមន្ទីរពេទ្យ និងមន្ទីរពេទ្យបុព្វបុរាណជំងឺ ដែលមានទុនវិនិយោគសមមូលចាប់ពី ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក ដល់ទុនវិនិយោគសមមូលទាបជាង ២៥ ០០០ ០០០ (ម្ភៃប្រាំលាន) ដុល្លារអាមេរិក និងចំនួនគ្រូអ្នកជំងឺលើសពី៥០ (ហាសិប) ដល់ ៨០ (ប៉ែតសិប)	
៦២	សកម្មភាពវិនិយោគលើការបង្កើតមជ្ឈមណ្ឌលលាងឈាម	
៦៣	សកម្មភាពវិនិយោគលើការបង្កើតមជ្ឈមណ្ឌលរោគវិនិច្ឆ័យ	
៦៤	កម្មន្តសាលកែច្នៃក្រដាស	
៦៥	កម្មន្តសាល និង/ឬការផ្គុំ ឬដំឡើងឧបករណ៍បរិក្ខារពេទ្យផ្សេងទៀត លើកលែងតែឧបករណ៍បរិក្ខារ ពេទ្យផលិតពីក្រណាត់ ឬសរសៃអំបោះ ដែលមានទុនវិនិយោគសមមូលចាប់ពី ២ ០០០ ០០០ (ពីរលាន) ដុល្លារអាមេរិក	



ផ្នែកទី៣:-

ក្រុមសកម្មភាពវិនិយោគ ទី៣ (ក្រុម ៣)

ល.រ.	សកម្មភាពវិនិយោគ	លេខកូដ (ISIC Code)
១	កម្មន្តសាលាវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងកាបូប ឬផលិតផលពាក់ព័ន្ធនឹងវាយនភណ្ឌ	១៣
	១.១ កម្មន្តសាលារបស់តុបតែងពីវាយនភណ្ឌ លើកលែងសម្លៀកបំពាក់	១៣៩២
	១.២ កម្មន្តសាលាសម្លៀកបំពាក់	១៤
	១.៣ កម្មន្តសាលាគ្រឿងពាក់ព័ន្ធនឹងសម្លៀកបំពាក់ (ដូចជា ឡេវ រូត ឬស្លាក ជាដើម)	
២	កម្មន្តសាលាផលិតផលពីដើមឈើកសិកម្ម ដែលបានដាំដុះក្នុងស្រុក ឈើស្មៅ ចំបើង ឬវត្ថុធាតុក្រុង	១៦២០
៣	កម្មន្តសាលាសម្ភារៈធ្វើពីក្រដាស	
៤	ការបោះពុម្ពខ្នាតធំ ទៅលើក្រដាស, ក្រណាត់, ប្លាស្ទិក, កែវ, ឬកញ្ចក់ លើកលែងជ្រលក់ពណ៌	១៨
៥	កម្មន្តសាលាផ្សេងៗ ឬផលិតផលដែលចេញពីផលិតផលប្រេងកាតចម្រាញ់រួច	១៩
	៥.១ កម្មន្តសាលាផ្សេងៗដែលចេញពីប្រេងកាតចម្រាញ់រួច	
	៥.២ កម្មន្តសាលាផលិតផលដែលចេញពីផលិតផលប្រេងកាតចម្រាញ់រួច	
៦	កម្មន្តសាលាផុង អាង ឬកុងតឺន័រលោហធាតុ	២៥១២
៧	កម្មន្តសាលាគ្រឿងកាំបិត ឧបករណ៍ដៃ ឬគ្រឿងដែកប្រើប្រាស់ទូទៅ	២៥៩៣
៨	កម្មន្តសាលាឧបករណ៍ ឬសម្ភារៈការិយាល័យ លើកលែងតែកុំព្យូទ័រ និងគ្រឿងកុំព្យូទ័រ	២៨១៧
៩	កម្មន្តសាលាបរិក្ខារដឹកជញ្ជូនរុញដោយដៃ មានជាអាទិ៍ រទេះដឹកវ៉ាលីស រទេះអូសដៃ រទេះរំអិលលើទឹកកក ឬរទេះក្នុងហាងទំនិញ ។ល។	៣០៩៩
១០	កម្មន្តសាលាគ្រឿងសង្ហារឹម	៣១
១១	កម្មន្តសាលាធនឥណ្ឌូ គ្រឿងអលង្ការ ឬគ្រឿងអលង្ការពាក់ព័ន្ធ	៣២១០
១២	កម្មន្តសាលាឧបករណ៍តន្ត្រី	៣២២០
១៣	កម្មន្តសាលាសម្ភារៈកីឡា	៣២៣០
១៤	កម្មន្តសាលាហ្គេម ឬប្រដាប់ប្រដារក្មេងលេង	៣២៤០
១៥	សកម្មភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត	
	១៥.១ សកម្មភាពវិនិយោគលើគម្រោងកំពង់ផែនសាទ និងម៉ារីណាសាទ ដែលមានទុនវិនិយោគសមមូលចាប់ពី ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក	
	១៥.២ សកម្មភាពវិនិយោគលើការសាងសង់កន្លែងយោងទេសចរណ៍	
	១៥.៣ សកម្មភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមេ សម្រាប់បណ្តាញបញ្ជូន និងអនុស្សាវរីយ៍ ដែលមានទុនវិនិយោគសមមូលចាប់ពី ៧ ០០០ ០០០ (ប្រាំពីរលាន) ដុល្លារអាមេរិក	



		ដល់ទុនវិនិយោគសមមូលទាបជាង ១៥ ០០០ ០០០ (ដប់ប្រាំលាន) ដុល្លារអាមេរិក	
១៦	សកម្មភាពវិនិយោគលើការបង្កើតមន្ទីរពេទ្យ និងមន្ទីរពេទ្យបុរាណដ៏ធំ ដែលមានទុនវិនិយោគសមមូលចាប់ពី ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក ដល់ទុនវិនិយោគសមមូលទាបជាង ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក និងចំនួនគ្រួសារដ៏ធំចាប់ពី ៤០ (សែសិប) ដល់ ៥០ (ហាសិប)		
១៧	ការផ្គត់ផ្គង់ឡើងបន្ទះ ឬផ្ទាំង ឬផ្នែក ឬប្រព័ន្ធសូឡា		
១៨	ការបង្កើតវិញ្ញាបនបត្រហត្ថលេខាឌីជីថល (Digital signature)		
១៩	សកម្មភាពវិនិយោគលើការបង្កើតស្រូវ (Software)		
២០	ការផលិត ឬការកែច្នៃអំបិល		០៨៩៣
២១	សេវាកម្មដំឡើង បំពាក់ និងជួសជុលគ្រឿងម៉ាស៊ីនឧស្សាហកម្ម បម្រើឱ្យវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម		៣៣២០
២២	សកម្មភាពវិនិយោគលើចំណតយានយន្ត		
២៣	សកម្មភាពវិនិយោគលើសេវាកម្មស្នាក់នៅ (Accommodation)		៥៥
	២៣.១	សណ្ឋាគារ	៥៥១០
	២៣.២	រមណីយដ្ឋានដែលមានសេវាកម្មចម្រុះ (រួមមានជាអាទិ៍ សេវាកម្មដូចជា សណ្ឋាគារ សួនកម្សាន្ត កន្លែងហាត់កីឡា និងសួនសត្វ)	
	២៣.៣	សណ្ឋាគារវិសេស	
២៤	ការបង្កើតបណ្ណាល័យទំនើប		
២៥	សកម្មភាពវិនិយោគលើការបង្កើតផ្សារទំនើប/ផ្សារទំនើបចម្រុះ		
២៦	សកម្មភាពវិនិយោគលើការបង្កើតសាលាមហាស្រព		
២៧	សកម្មភាពវិនិយោគលើការបង្កើតសាលាសិល្បៈ		
២៨	សកម្មភាពវិនិយោគលើមជ្ឈមណ្ឌលសម្រាប់គោលដៅសុទ្ធសាធ តាំងពីព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឬសាលាសន្និសីទ		
២៩	សកម្មភាពផលិតកម្ម និងគាំទ្រផលិតកម្មរូបភាពជីវចល និងភាពយន្ត		
៣០	កម្មន្តសាលាស៊ីម៉ង់ត៍		២៣៩៤
៣១	ការបង្កើតមជ្ឈមណ្ឌលពិសោធន៍គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍		
៣២	កម្មន្តសាលា និង/ឬការផ្គត់ផ្គង់ឡើងឧបករណ៍បរិក្ខារពេទ្យដែលធ្វើពីក្រណាត់ ឬសរសៃអំបោះ (ឧទាហរណ៍៖ សម្លៀកបំពាក់ ឬក្រណាត់ មួក ម៉ាស់ បង់រុំ ឬសំឡី ដែលប្រើប្រាស់ក្នុងវិស័យសុខាភិបាល) ដែលមានទុនវិនិយោគសមមូលចាប់ពី ៥០០ ០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក		



កំណត់សម្គាល់៖

«ចំពោះក្រុមសកម្មភាពវិនិយោគដទៃទៀត ដែលមិនត្រូវបានចាត់ថ្នាក់នៅក្នុងក្រុម ១, ក្រុម ២ ឬ ក្រុម ៣ នៃ ក្រុមសកម្មភាពវិនិយោគខាងលើ នឹងត្រូវចាត់ទុកជាកម្មវត្ថុនៃការពិនិត្យ និង សម្រេចរបស់រាជរដ្ឋាភិបាល។»

«ការលើកទឹកចិត្តចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លើសកម្មភាព វិនិយោគស្ថាបនាបង្កើនអង្គភាព ជាកម្មវត្ថុនៃការពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែង ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាយោបល់ជូន រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។» *ef*





ឧបសម្ព័ន្ធទី ៣


នៃអនុក្រឹត្យលេខ ២៣ រ.ក. ចុះថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
បញ្ជីសកម្មភាពវិនិយោគ ឬ ក្រុមសកម្មភាពវិនិយោគដែលត្រូវបានទទួលការលើកតម្កល់ស្តីពីការសាងសង់
ដោយពាណិជ្ជកម្ម អាគារពិសេស និងការលើកតម្កល់ស្តីពីការលើកតម្កល់ស្តីពីការសាងសង់

ល.រ.	សកម្មភាពវិនិយោគ ឬ ក្រុមសកម្មភាពវិនិយោគ	លក្ខណៈវិនិច្ឆ័យ
១	សកម្មភាពវិនិយោគលើការសាងសង់ និង/ឬការពង្រីកប្រព័ន្ធស្ថានីយអគ្គិសនី ទូរស័ព្ទចល័ត	ទុនវិនិយោគសមមូលចាប់ពី ៦០ ០០០ ០០០ (ហុកសិបលាន) ដុល្លារអាមេរិក
២	សកម្មភាពវិនិយោគលើគម្រោងភ្នាក់ងារ (Bonded Warehouse)	ទុនវិនិយោគសមមូលចាប់ពី ៦ ០០០ ០០០ (ប្រាំមួយលាន) ដុល្លារអាមេរិក
៣	សកម្មភាពវិនិយោគលើគម្រោងផ្សព្វផ្សាយចែកចាយទំនិញ (Distribution Center)	ទុនវិនិយោគសមមូលចាប់ពី ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក
៤	សកម្មភាពវិនិយោគលើគម្រោងផែនដី	ទុនវិនិយោគសមមូលចាប់ពី ៦ ០០០ ០០០ (ប្រាំមួយលាន) ដុល្លារអាមេរិក
៥	ការសិក្សាស្រាវជ្រាវប្រេងកាត និងប្រែប្រួល	សម្រាប់រយៈពេលនៃសកម្មភាពសិក្សាស្រាវជ្រាវ
៦	អាជីវកម្មធនធាន ដែលរួមបញ្ចូលការកែច្នៃ ដើម្បីបង្កើតម្ហូបអាហារក្នុងស្រុក	ទុនវិនិយោគសមមូលចាប់ពី ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក
៧	ការបង្កើតមន្ទីរពិសោធន៍ ឬ ប្រេងកាត	ទុនវិនិយោគសមមូលចាប់ពី ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក

៨	ឧស្សាហកម្មអាជីវកម្មធនធានរ៉ែ និង ប្រេងកាត <table border="1"> <tr> <td data-bbox="223 168 829 1948"> ៨.១ ឧស្សាហកម្មអាជីវកម្មធនធានរ៉ែ </td><td data-bbox="829 168 1450 1948"> • អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានផ្តល់ឱ្យចំពោះតែសម្បទានិក ដែលមានអាជ្ញាបណ្ណស្វែងរករ៉ែកម្ពុជា ក្នុងគោលបំណងស្វែងរករ៉ែ និងដឹកយករ៉ែណាដែលមានជម្រករ៉ែមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយស្ថិតនៅក្នុងតំបន់ប្រាំដែលនៃអាជ្ញាបណ្ណស្វែងរករ៉ែ, និង • ការលើកទឹកចិត្តផ្នែកសារពើពន្ធដែលមានកំណត់នៅក្នុងសកម្មភាពនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែងក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាយោបល់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។ </td></tr> <tr> <td data-bbox="829 168 1316 1948"> ៨.២ ការអភិវឌ្ឍធនធានប្រេងកាត ផលិតកម្មប្រេងកាត និង ឧស្សាហកម្មប្រព្រឹត្តកម្មប្រេងកាត និងគីមីប្រេងកាត </td><td data-bbox="1316 168 1450 1948"> • កិច្ចព្រមព្រៀង/អាជ្ញាបណ្ណ/លិខិតអនុញ្ញាតការអភិវឌ្ឍធនធានប្រេងកាត ផលិតកម្មប្រេងកាត និងឧស្សាហកម្មប្រព្រឹត្តកម្មប្រេងកាតនិងគីមីប្រេងកាត, និង • ការលើកទឹកចិត្តផ្នែកសារពើពន្ធដែលមានកំណត់នៅក្នុងសកម្មភាពនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែងក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាយោបល់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។ </td></tr> </table>	៨.១ ឧស្សាហកម្មអាជីវកម្មធនធានរ៉ែ	• អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានផ្តល់ឱ្យចំពោះតែសម្បទានិក ដែលមានអាជ្ញាបណ្ណស្វែងរករ៉ែកម្ពុជា ក្នុងគោលបំណងស្វែងរករ៉ែ និងដឹកយករ៉ែណាដែលមានជម្រករ៉ែមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយស្ថិតនៅក្នុងតំបន់ប្រាំដែលនៃអាជ្ញាបណ្ណស្វែងរករ៉ែ, និង • ការលើកទឹកចិត្តផ្នែកសារពើពន្ធដែលមានកំណត់នៅក្នុងសកម្មភាពនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែងក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាយោបល់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។	៨.២ ការអភិវឌ្ឍធនធានប្រេងកាត ផលិតកម្មប្រេងកាត និង ឧស្សាហកម្មប្រព្រឹត្តកម្មប្រេងកាត និងគីមីប្រេងកាត	• កិច្ចព្រមព្រៀង/អាជ្ញាបណ្ណ/លិខិតអនុញ្ញាតការអភិវឌ្ឍធនធានប្រេងកាត ផលិតកម្មប្រេងកាត និងឧស្សាហកម្មប្រព្រឹត្តកម្មប្រេងកាតនិងគីមីប្រេងកាត, និង • ការលើកទឹកចិត្តផ្នែកសារពើពន្ធដែលមានកំណត់នៅក្នុងសកម្មភាពនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែងក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាយោបល់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។
៨.១ ឧស្សាហកម្មអាជីវកម្មធនធានរ៉ែ	• អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានផ្តល់ឱ្យចំពោះតែសម្បទានិក ដែលមានអាជ្ញាបណ្ណស្វែងរករ៉ែកម្ពុជា ក្នុងគោលបំណងស្វែងរករ៉ែ និងដឹកយករ៉ែណាដែលមានជម្រករ៉ែមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយស្ថិតនៅក្នុងតំបន់ប្រាំដែលនៃអាជ្ញាបណ្ណស្វែងរករ៉ែ, និង • ការលើកទឹកចិត្តផ្នែកសារពើពន្ធដែលមានកំណត់នៅក្នុងសកម្មភាពនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែងក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាយោបល់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។				
៨.២ ការអភិវឌ្ឍធនធានប្រេងកាត ផលិតកម្មប្រេងកាត និង ឧស្សាហកម្មប្រព្រឹត្តកម្មប្រេងកាត និងគីមីប្រេងកាត	• កិច្ចព្រមព្រៀង/អាជ្ញាបណ្ណ/លិខិតអនុញ្ញាតការអភិវឌ្ឍធនធានប្រេងកាត ផលិតកម្មប្រេងកាត និងឧស្សាហកម្មប្រព្រឹត្តកម្មប្រេងកាតនិងគីមីប្រេងកាត, និង • ការលើកទឹកចិត្តផ្នែកសារពើពន្ធដែលមានកំណត់នៅក្នុងសកម្មភាពនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ វាយតម្លៃ និងកែសម្រួលតាមតម្រូវការជាក់ស្តែងក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកជាយោបល់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។				
៩ សកម្មភាពវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសន្និធិប្រេងកាតនិងផលិតផលប្រេងកាត ឬហេដ្ឋារចនាសម្ព័ន្ធមេ សម្រាប់ផ្គត់ផ្គង់ និងចែកចាយប្រេងកាតផលិតផលប្រេងកាត	ទុនវិនិយោគសមមូលចាប់ពី ២០ ០០០ ០០០ (ម៉ឺនលាន) ដល់ ១០០ ០០០ (ម៉ឺនលាន) អាមេរិក				



១០	សកម្មភាពវិនិយោគលើការសាងសង់បំពង់បង្ហូរមេ សម្រាប់ផ្គត់ផ្គង់ និងចែកចាយឧស្ម័នធម្មជាតិ	ទុនវិនិយោគសមមូលចាប់ពី ១០ ០០០ ០០០ (ដប់លាន) ដុល្លារអាមេរិក និង វិសាលភាពនៃផ្គត់ផ្គង់ ចែកចាយត្រូវគ្របដណ្តប់ដល់កម្រិតខណ្ឌ ឬ សង្កាត់
១១	សកម្មភាពវិនិយោគលើការស្ថាបនាប្រព័ន្ធអាយប៊ីអេស (In-building solutions-IBS)	ទុនវិនិយោគសមមូលចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) ដុល្លារអាមេរិក
១២	មជ្ឈមណ្ឌលផ្គត់ផ្គង់ធាតុចូលផលិតកម្ម និងបរិក្ខារផលិតកម្ម	ទុនវិនិយោគសមមូលចាប់ពី ៥ ០០០ ០០០ (ប្រាំលាន) ដុល្លារអាមេរិក និង សម្រាប់តែផ្គត់ផ្គង់នៅ គ.ល.គ. ក្នុងវិស័យកម្មន្តសាល និងត្រូវស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឬតំបន់ស្មុំនុំឧស្សាហកម្ម ឬ តំបន់ប្រមូលផ្តុំកែច្នៃកសិ-ឧស្សាហកម្ម ឬ តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ឬ តំបន់ប្រមូលផ្តុំកម្មន្តសាល, តំបន់ប្រមូលផ្តុំផ្សេងទៀត




ឧបសម្ព័ន្ធទី ៤

នៃអនុក្រឹត្យលេខ ១៣៩ ចុះថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

បញ្ជីសកម្មភាពវិនិយោគ ឬក្រុមសកម្មភាពវិនិយោគដែលទទួលបានការលើកទឹកចិត្ត

លើធាតុចូលផលិតកម្ម សម្រាប់ គ.ល.គ. បម្រើទីផ្សារក្នុងស្រុក

សកម្មភាពវិនិយោគ ឬក្រុមសកម្មភាពវិនិយោគ	
១	ដំណាំសាករវប្បកម្ម និងដំណាំរួមផ្សំ (Horticulture and subsidiary crops)
២	ដំណាំឧស្សាហកម្ម (Industrial crop)
៣	ការបង្កាត់រុក្ខជាតិ (Plant breeding)
៤	ផលិតកម្មពីសត្វចិញ្ចឹមក្នុងស្រុក (Production of domestic animals)
៥	កម្មន្តសាលាចំណីសត្វ (Manufacture of animal feed)
៦	កម្មន្តសាលាជីកសិកម្ម និងថ្នាំកសិកម្ម
៧	កសិកម្មចម្រុះ (Integrated farming)
៨	សកម្មភាពគាំទ្រដល់កសិកម្ម និងសកម្មភាពក្រោយការប្រមូលផល (Support activities to agriculture and post-harvest crop activities)
៩	វារីវប្បកម្ម (Aquaculture)
១០	ការកែច្នៃកសិផលក្នុងស្រុក (Agro-processing)
១១	កម្មន្តសាលាផលិតផលពីឈើដាំដុះ ឈើស្មៅ ចំបើង និងវត្ថុធាតុក្រុងក្នុងស្រុក (Manufacture of wood, cork, straw and plaiting materials)
១២	កម្មន្តសាលាគ្រឿងសង្ហារឹមដែលប្រើប្រាស់ឈើដាំក្នុងស្រុកគ្រប់ប្រភេទ (Manufacture of furniture using soft wood)
១៣	កម្មន្តសាលាផលិតផលកៅស៊ូក្នុងស្រុក (Manufacture of rubber products)
១៤	កម្មន្តសាលាផលិតផលសម្ភារៈវេចខ្ចប់ និងសម្ភារៈផ្សេងៗទៀតដែលប្រើប្រាស់វត្ថុធាតុដើមពីសំណល់រឹងក្នុងស្រុក
១៥	កម្មន្តសាលាឱសថ (Manufacture of pharmaceutical products)
១៦	កម្មន្តសាលាបសុឱសថ (Manufacture of veterinary drug)
១៧	កម្មន្តសាលាឧបករណ៍បរិក្ខារពេទ្យ (Manufacture of medical devices)



១៨	កម្មន្តសាលគ្រឿងបង្កើតផ្គត់ផ្គង់ឱ្យ គ. ល. គ. ផ្គុំ និងតម្លើង រថយន្ត ទោចក្រក្រយានយន្ត ត្រីចក្រក្រយានយន្ត និងគ្រឿងអេឡិចត្រូនិក កម្មន្តសាលគ្រឿងបន្លាស់ និងគ្រឿងបង្កើតផ្គត់ផ្គង់ឱ្យគ្រឿងយន្តកសិកម្មដែលប្រើប្រាស់ក្នុងស្រុក .
១៩	កម្មន្តសាលម៉ាស៊ីនបង្កើតចំហាយទឹក និងសម្បត្តិ ២៥១៣ កម្មន្តសាលឡចំហាយ (Manufacture of boilers) ២៨២៥ កម្មន្តសាលម៉ាស៊ីនសម្បត្តិផលិតផលកសិកម្ម (Manufacture of agricultural dryers)
២០	កម្មន្តសាលសម្ភារៈ និងបរិក្ខារមាត្រាសាស្ត្រ ២៦៥១ កម្មន្តសាលបរិក្ខាររង្វាស់រង្វាល់ ធ្វើតេស្ត រកទិស និងត្រួតពិនិត្យ (Manufacture of measuring, testing, navigating and control equipment)
២១	កម្មន្តសាលគាំទ្រដល់អាជីវកម្មបរិយាប័ន្ន (Manufacture of supporting inclusive business)

(Handwritten signature)



ឧបសម្ព័ន្ធទី ៥

នៃអនុក្រឹត្យលេខ ១៣៩ ចុះថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
គណៈកម្មាធិការវិនិយោគកម្ពុជា

សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសង្ឃតិក្រប់គ្រាន់

I- របស់សម្ព័ន្ធក្រុមហ៊ុន

ក-ព័ត៌មានទូទៅ

- ឈ្មោះក្រុមហ៊ុន ÷ ជាភាសាខ្មែរ:.....

ជាអក្សរឡាតាំង:.....

- អាសយដ្ឋាន ÷ - ទីស្នាក់ការក្រុមហ៊ុន ÷

ទូរស័ព្ទ ÷ អ៊ីម៉ែល ÷

- ក្រុមហ៊ុនមេឈ្មោះ ÷

អាសយដ្ឋាន ÷

ទូរស័ព្ទ ÷ វេបសាយ ÷

អ៊ីម៉ែល ÷

- ទ្រង់ទ្រាយក្រុមហ៊ុន ÷ (សូមគូស ✓ ក្នុងប្រអប់ □)

□ ក្រុមហ៊ុនមូលធន

□ ក្រុមហ៊ុនសហកម្មសិទ្ធិ

□ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស

កំណត់សម្គាល់ ÷ ក្រុមហ៊ុនមូលធន រួមមាន ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុន
មហាជនទទួលខុសត្រូវមានកម្រិត និងសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

- ទុនចុះបញ្ជី ÷ USD បរទេស ÷% ក្នុងស្រុក ÷%

- ចំនួនភាគហ៊ុន ÷ តម្លៃក្នុង ០១ ភាគហ៊ុន ÷ ៤



ខ-សមាសភាពក្រុមហ៊ុន

- ម្ចាស់ភាគហ៊ុន÷

នាមត្រកូល និងនាមខ្លួន	សញ្ជាតិ	លេខ និងកាលបរិច្ឆេទ អត្តសញ្ញាណប័ណ្ណ ឬលិខិត ឆ្លងដែន	អាសយដ្ឋាន	អត្រា ភាគហ៊ុន%
១-.....				
២-.....				
៣-.....				

- សមាសភាពក្រុមប្រឹក្សាភិបាល (រួមទាំងឥតិយជន)÷

នាមត្រកូល និងនាមខ្លួន	សញ្ជាតិ	លេខ និងកាលបរិច្ឆេទ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន	អាសយដ្ឋាន	តួនាទីក្នុង ក្រុមហ៊ុន	អ្នកដែលមានសិទ្ធិ ចុះហត្ថលេខា សម្រាប់កិច្ចការ
១-.....					
២-.....					
៣-.....					

II- សំណើសុំចុះបញ្ជីគម្រោងវិនិយោគ

ក- ព័ត៌មានទូទៅ

- មុខសញ្ញាវិនិយោគ÷

(គួរបញ្ជាក់ពីប្រភេទ គ.ល.គ. ឧ.ឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុក)

- វិស័យវិនិយោគ÷ (សូមគូស ✓ ក្នុងប្រអប់)

☐ កសិកម្ម, កសិ-ឧស្សាហកម្ម ☐ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ☐ ឧស្សាហកម្ម ☐ ធនធាន

☐ ទេសចរណ៍ ☐ សេវាទូរគមនាគមន៍មូលដ្ឋាន ☐ ផ្សេងៗ

លេខកូដ:

ល.រ	មុខសញ្ញាវិនិយោគ	លេខ ISIC Code



- អ្នកដាក់ពាក្យសុំវិនិយោគ៖

• ឈ្មោះ៖..... សញ្ជាតិ៖..... អាសយដ្ឋាន៖

• តួនាទីក្នុងក្រុមហ៊ុន ៖ ទូរស័ព្ទ៖ អ៊ីម៉ែល៖

• លិខិតប្រគល់សិទ្ធិ (បើសិនមិនមានតួនាទីក្នុងក្រុមហ៊ុន) ៖ លេខ.....
ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....

- ទុនវិនិយោគសរុប៖ USD ក្នុងនោះទុនលើ៖

• រៀបចំការដ្ឋាន..... ម^២ តម្លៃ USD

• សំណង់អាគារ..... ម^២ តម្លៃ USD អាគារមានស្រាប់ ☐ អាគារថ្មី ☐

• សម្ភារៈបរិក្ខារផលិតកម្ម តម្លៃ.....USD (មានបញ្ជីជូនភ្ជាប់តាមទម្រង់ដូចមានចែងក្នុងឧបសម្ព័ន្ធ)

• ការិយាល័យតម្លៃ៖ USD

• ផ្សេងៗតម្លៃ៖ USD

- ទុនបង្វិល៖ USD

- ប្រភពទុនវិនិយោគ ៖ - ទុនផ្ទាល់៖..... - ឥណទានក្នុងស្រុក៖.....

- ឥណទានបរទេស៖.....

- ទីតាំងវិនិយោគ ៖ ដីទ្រូត៍លេខ..... ផ្លូវលេខ..... ភូមិ..... ឃុំ/សង្កាត់.....

ស្រុក/ខណ្ឌ/ក្រុង..... រាជធានី/ខេត្ត..... ទំហំ៖ ម^២

- កម្មវិធីអនុវត្តគម្រោង៖

• ចាប់ផ្តើមសាងសង់៖ ថ្ងៃ... ខែ... ឆ្នាំ... ព្យាករណ៍បញ្ចប់ការសាងសង់៖ ថ្ងៃ... ខែ... ឆ្នាំ...

• ពេលបំពាក់គ្រឿងម៉ាស៊ីន៖ ថ្ងៃ... ខែ... ឆ្នាំ... ចាប់ផ្តើមដំណើរការផលិតកម្ម៖ ថ្ងៃ... ខែ... ឆ្នាំ...

- ព័ត៌មានស្តីពីផលិតផល៖

ប្រភេទផលិតផល	HS Code	ឯកតា	សមត្ថភាពផលិតប្រចាំឆ្នាំ				ទីផ្សារ	
			ឆ្នាំដំបូង		ពេញផលិតកម្ម		ក្នុងស្រុក %	នាំចេញ %
			បរិមាណ	តម្លៃ (USD)	បរិមាណ	តម្លៃ (USD)		



- ទីផ្សារនាំចេញ÷

- តម្រូវការពលកម្ម÷

ប្រភេទពលកម្ម	ពេលចាប់ផ្តើម		ពេលពេញសមត្ថភាព	
	ក្នុងស្រុក	បរទេស	ក្នុងស្រុក	បរទេស
-អ្នកគ្រប់គ្រង				
-វិស្វករ				
-អ្នកបច្ចេកទេស				
-ទីប្រឹក្សា				
-បុគ្គលិកការិយាល័យ				
-បុគ្គលិកជំនាញ				
-បុគ្គលិកគ្មានជំនាញ				
សរុប				

- តម្រូវការធាតុចូលផលិតកម្ម (វត្ថុធាតុដើម) ប្រចាំឆ្នាំ÷ បំពេញតាមទម្រង់ដូចមានចែងក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ។

-តម្រូវការថាមពល និងទឹក ÷

- ផ្សេងៗ ឬអស់ប្រចាំឆ្នាំ÷.....ម^៣/ឆ្នាំ, ឧស្ម័ន÷.....តោន/ឆ្នាំ
- ប្រេងឥន្ធនៈ÷ តោន ឬលីត្រ/ឆ្នាំ
- អគ្គិសនី (អនុភាពតម្លើង)÷ MW តម្រូវការប្រចាំឆ្នាំ÷ KWH
- ប្រើប្រាស់ទឹក÷ម^៣/ឆ្នាំ

ខ- ការជ្រើសរើសរចា ÷ ☐ ការលើកលែងពន្ធលើប្រាក់ចំណេញ និងការធានាលើការវិនិយោគ
☐ រំលស់ពិសេស និងការធានាលើការវិនិយោគ

(ក្នុងចំណោមជម្រើសទាំងពីរខាងលើនេះ វិនិយោគិនមានសិទ្ធិជ្រើសរើសបានតែមួយប៉ុណ្ណោះ)

គ- ព័ត៌មានស្តីពីបរិស្ថាន

- រូបភាពនៃការដឹកជញ្ជូនវត្ថុធាតុដើម និងផលិតផលសម្រេចចេញ-ចូល ទីតាំងវិនិយោគ÷

☐ រថយន្ត ☐ រថភ្លើង ☐ ផ្សេងៗ÷.....

.....

.....

- ប៉ាន់ស្មានបរិមាណកាកសំណល់÷

+ សំណល់រាវ÷.....ម^៣/ខែ , សំណល់រឹង ÷.....ម^៣ ឬតោន/ខែ



- + ឧស្ម័នដែលត្រូវបញ្ចេញ ÷ /ថ្ងៃ
- តារាងប៉ាន់ស្មាននៃកំហាប់ក្នុង ÷
 - + ដំណើរការបញ្ចេញសំណល់រាវ/ទឹកក្នុង ÷
 - pH.....
 - សារធាតុរឹងអណ្តែតក្នុងទឹក (TSS).....
 - (BOD₅).....
 - (COD).....
 - នីត្រាត (NO₃).....
 - អាម៉ូញាក់ (NH₄).....
 - ប្រេង និងខ្លាញ់ (Oil and grease).....
 - អាសូតសរុប (TN).....
 - ផូស្វ័រសរុប (TP).....
 - លោហៈធ្ងន់ (Heavy Metal).....
 - + ការបំភាយឧស្ម័ន និងភាគល្អិតនៅក្នុងបរិយាកាស ÷
 - កាបូនម៉ូណូអុកស៊ីត (CO).....
 - អាសូតឌីអុកស៊ីត (NO₂).....
 - ស្ពាន់ឌីអុកស៊ីត (SO₂).....
 - អូសូន (O₃).....
 - សំណ (Pb).....
 - សារធាតុរឹងអណ្តែតក្នុងខ្យល់ (TSP).....
 - ភាគល្អិតនិចលដែលមានអង្កត់ផ្ចិតតូចជាង ១០មីក្រុង (PM₁₀).....
 - ភាគល្អិតនិចលដែលមានអង្កត់ផ្ចិតតូចជាង ២,៥មីក្រុង (PM_{2.5}).....
- ទីតាំងដែលប្រើសម្រាប់បោះបង់សំណល់រឹង បង្ហូរសំណល់រាវ និងការបញ្ចេញឧស្ម័ន ÷
 -
 -
 -



- ប្រភពដែលមានសម្លេង និងភាពរំញ័រខ្ពស់កើនឡើង÷

.....

.....

.....

- ទំហំផ្ទៃដីដែលនឹងគ្របដណ្តប់សម្រាប់ករណីចាក់ដីបំពេញ-ការឈូសឆាយ និងការរានជីថ្ល÷

.....

.....

.....

- ស្ថានភាពស្នាក់នៅរបស់បុគ្គលិកកម្មករ÷

- ផ្គត់ផ្គង់ទឹកស្អាត÷ ☐ បណ្តាញទឹកស្អាតសាធារណៈ ☐ បណ្តាញទឹកស្អាតក្នុងភូមិ ☐ ផ្សេងៗ

- សុខភាព-សុវត្ថិភាព÷

.....

- អនាម័យ÷

.....

- ការគ្រប់គ្រងសំណល់រឹង÷

.....

ឃ- ព័ត៌មានស្តីពីពន្ធដារ

បំពេញតាមទម្រង់បែបបទ (Form) ដូចមានឧបសម្ព័ន្ធជូនភ្ជាប់។

ង- ព័ត៌មានសម្រាប់ការស្នើសុំការលើកទឹកចិត្តបន្ថែម

- តើគម្រោងមានការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ដែរឬទេ?

មាន ☐ មិនមាន ☐

- តើគម្រោងវិនិយោគមានផែនការការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងជំនាញដល់កម្មករនិយោជិតខ្មែរ ដែរឬទេ?

មាន ☐ មិនមាន ☐

- តើគម្រោងវិនិយោគមានការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋាន ដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខុមាលភាពផ្សេងៗទៀតសម្រាប់កម្មករនិយោជិត ដែរឬទេ?

មាន ☐ មិនមាន ☐



- តើគម្រោងវិនិយោគមានការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម ដែរឬទេ?
មាន ☐ មិនមាន ☐

- តើគម្រោងវិនិយោគមានផ្តល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរ ដូចជា ÷

- ☐ ការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកបដោយសុវត្ថិភាពដល់កម្មករនិយោជិត
- ☐ កន្លែងស្នាក់នៅ
- ☐ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ
- ☐ ទារកដ្ឋាន
- ☐ សុខុបត្ថម្ភវត្ថុដទៃទៀត។

បញ្ជាក់÷ រាល់ចំណុចដែលបានជ្រើសរើសខាងលើ ត្រូវភ្ជាប់ឯកសារគាំទ្រមកជាមួយ។

III- **ការវាយតម្លៃ** ÷ ក្នុងនាមម្ចាស់គម្រោងសូមធានាអះអាងថា ព័ត៌មានខាងលើនេះ គឺពិតជាត្រឹមត្រូវ
ដោយមិនមានចេតនាក្លែងបន្លំឡើយ។

ធ្វើនៅថ្ងៃទី..... ខែ..... ឆ្នាំ.....

ហត្ថលេខា



ឧបសម្ព័ន្ធទី ៥.១

នៃអនុក្រឹត្យលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

តារាងតម្រូវការសម្ភារៈបរិក្ខារផលិតកម្ម

សម្រាប់គម្រោងវិនិយោគ.....

ល.រ	រាយមុខទំនិញ	ឯកតា	បរិមាណ	តម្លៃឯកតា (USD)	តម្លៃសរុប (USD)	ប្រភព	
						ក្នុងស្រុក	នាំចូល
	១	២	៣	៤	៥	៦	៧
១							
២							
៣							
៤							
៥							
៦							
៧							
៨							
៩							
១០							
១១							
១២							
១៣							
១៤							
១៥							




ឧបសម្ព័ន្ធទី ៥.២

នៃអនុក្រឹត្យលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

តារាងតម្រូវការធាតុចូលផលិតកម្ម

សម្រាប់គម្រោងវិនិយោគ.....

ល.រ	រាយមុខទំនិញ	ឯកតា	បរិមាណ	តម្លៃឯកតា (USD)	តម្លៃសរុប (USD)	ប្រភព	
						ក្នុងស្រុក	នាំចូល
	១	២	៣	៤	៥	៦	៧
១							
២							
៣							
៤							
៥							
៦							
៧							
៨							
៩							
១០							
១១							
១២							
១៣							
១៤							
១៥							




ឧបសម្ព័ន្ធទី ៥.៣

នៃអនុក្រឹត្យលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

គំនូសបង្ហាញខ្សែច្រវាក់ផលិតកម្ម

សម្រាប់ប្រភេទគម្រោងផលិតកម្មកម្មន្តសាលៈ

សូមបង្ហាញខ្សែច្រវាក់ផលិតកម្មដោយចាប់ផ្តើមពីធាតុចូលផលិតកម្ម រហូតដល់ផលិតផលសម្រេច៖



ឧបសម្ព័ន្ធទី ៥.៤

នៃអនុក្រឹត្យលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

តារាងបង្ហាញពីបទដ្ឋានប្រើប្រាស់ធាតុចូលផលិតកម្មសំខាន់ៗក្នុងខ្សែច្រវាក់ផលិតកម្ម

ឈ្មោះធាតុ ចូលផលិតកម្ម	ឈ្មោះផលិតផល និងតម្រូវការធាតុចូលផលិតកម្មសំខាន់ៗក្នុង១ឯកតាផលិតផល							
	ឯកតា	បរិមាណ	ឯកតា	បរិមាណ	ឯកតា	បរិមាណ	ឯកតា	បរិមាណ

(Signature)



នៃអនុក្រឹត្យលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

~~~~~\*~~~~~

- ១- សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ២- លក្ខន្តិកៈក្រុមហ៊ុន
- ៣- លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណថតចម្លងរបស់សមាជិកភាគហ៊ុន និងក្រុមប្រឹក្សាភិបាល
- ៤- លិខិតថ្កោលទោសសមាជិកភាគហ៊ុន និងក្រុមប្រឹក្សាភិបាលជាជនបរទេស
- ៥- រូបថតសមាជិកភាគហ៊ុន និងក្រុមប្រឹក្សាភិបាល
- ៦- ក្នុងករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គល ត្រូវភ្ជាប់៖
  - ក- វិញ្ញាបនបត្របញ្ជាក់ពីការចុះបញ្ជីពាណិជ្ជកម្មរបស់នីតិបុគ្គលនោះ
  - ខ- លិខិតតែងតាំងតំណាងនីតិបុគ្គល
  - គ- ប្រវត្តិក្រុមហ៊ុនមេ
- ៧- ឯកសារបញ្ជាក់ទីតាំង (ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កិច្ចសន្យាជួល កិច្ចសន្យាដីសម្បទាន)
- ៨- ប្លង់បង្ហាញទីតាំង ប្លង់អគារ រោងចក្រ ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គ្រឿងចក្រ គ្រឿងម៉ាស៊ីន។



**ឧបសម្ព័ន្ធទី ៦**

នៃអនុក្រឹត្យលេខ ១៣ ចុះថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**  
**គណៈកម្មាធិការវិនិយោគកម្ពុជា**

**សំណើសុំចុះបញ្ជីគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់**  
**(គ.ព.គ.ល.គ.)**

**១- ព័ត៌មានក្រុមហ៊ុន ៖**

**១.១- ព័ត៌មានទូទៅ ៖**

- ឈ្មោះក្រុមហ៊ុន: .....
- គម្រោងវិនិយោគ: .....
- ទីតាំងវិនិយោគ: .....

**១.២- សកម្មភាពជាក់ស្តែងរហូតដល់បច្ចុប្បន្ន ៖**

- ទុនវិនិយោគដែលបានអនុវត្តជាក់ស្តែង ៖ .....USD
  - រៀបចំការដ្ឋាន..... ម<sup>២</sup> តម្លៃ ..... USD
  - សំណង់អាគារ..... ម<sup>២</sup> តម្លៃ ..... USD អាគារមានស្រាប់ ☐ អាគារថ្មី ☐
  - សម្ភារៈបរិក្ខារផលិតកម្ម តម្លៃ.....USD (មានបញ្ជីជូនភ្ជាប់តាមទម្រង់ដូចមានចែងក្នុងឧបសម្ព័ន្ធ)
  - ការិយាល័យតម្លៃ ៖ .....USD
  - ផ្សេងៗតម្លៃ ៖ .....USD
- បុគ្គលិកកម្មករសរុប: .....



- ផលិតផល ៣ ឆ្នាំចុងក្រោយ: .....

| ឈ្មោះផលិតផល | ឆ្នាំ..... |           | ឆ្នាំ..... |           | ឆ្នាំ..... |           |
|-------------|------------|-----------|------------|-----------|------------|-----------|
|             | បរិមាណ     | ទឹកប្រាក់ | បរិមាណ     | ទឹកប្រាក់ | បរិមាណ     | ទឹកប្រាក់ |
|             |            |           |            |           |            |           |
|             |            |           |            |           |            |           |
|             |            |           |            |           |            |           |

**២- សំណុំពាក្យសុំបញ្ជីគម្រោងវិនិយោគជា គ.ព.គ.ល.គ. ÷**

**២.១- ឯកសារយោង ÷**

- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលឬម្ចាស់ភាគហ៊ុន÷.....
- វិញ្ញាបនបត្រចុះបញ្ជី គ.ល.គ. ÷ .....
- វិញ្ញាបនបត្របញ្ជាក់ពីការបំពេញកាតព្វកិច្ចជា គ.ល.គ. ÷ .....

**២.២- អ្នកដាក់ពាក្យសុំ÷**

- ឈ្មោះ÷ ..... សញ្ជាតិ÷..... អាសយដ្ឋាន÷ .....
- តួនាទីក្នុងក្រុមហ៊ុន ÷ ..... ទូរស័ព្ទ÷ ..... អ៊ីម៉ែល÷ .....
- លិខិតប្រគល់សិទ្ធិ (បើសិនមិនមានតួនាទីក្នុងក្រុមហ៊ុន) ÷ លេខ.....ចុះថ្ងៃទី.... ខែ.... ឆ្នាំ.....

**២.៣- កម្មវត្ថុ ÷ .....**

**២.៤- ទីតាំងពង្រីក.....**

**២.៥- ទុនពង្រីក÷**

- រៀបចំការដ្ឋាន..... ម<sup>២</sup> តម្លៃ ..... USD
- សំណង់អគារ..... ម<sup>២</sup> តម្លៃ ..... USD អគារមានស្រាប់ ☐ អគារថ្មី ☐
- សម្ភារៈបរិក្ខារផលិតកម្ម តម្លៃ.....USD (មានបញ្ជីជូនភ្ជាប់តាមទម្រង់ដូចមានចែងក្នុងឧបសម្ព័ន្ធ)
- ការិយាល័យតម្លៃ ÷ .....USD
- ផ្សេងៗតម្លៃ÷ .....USD



២.៦- ប្រភពទុន៖

- ប្រភពទុនវិនិយោគ ៖ - ទុនផ្ទាល់៖..... - ឥណទានក្នុងស្រុក៖.....  
- ឥណទានបរទេស៖.....

២.៧- កម្មវិធីអនុវត្ត៖

- កាលបរិច្ឆេទចាប់ផ្តើមការសាងសង់៖ ..... - កាលបរិច្ឆេទបញ្ចប់ការសាងសង់៖.....  
- កាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្ត៖.....

២.៨- បញ្ជីសម្ភារៈបរិក្ខារផលិតកម្មប្រើប្រាស់៖

| ល.រ | រាយមុខទំនិញ | ឯកតា | បរិមាណ | តម្លៃឯកតា<br>(USD) | តម្លៃសរុប<br>(USD) | ប្រភព      |        |
|-----|-------------|------|--------|--------------------|--------------------|------------|--------|
|     |             |      |        |                    |                    | ក្នុងស្រុក | នាំចូល |
|     | ១           | ២    | ៣      | ៤                  | ៥                  | ៦          | ៧      |
| ១   |             |      |        |                    |                    |            |        |
| ២   |             |      |        |                    |                    |            |        |
| ៣   |             |      |        |                    |                    |            |        |

(បញ្ជីទំនិញភ្ជាប់ជាឧបសម្ព័ន្ធ)

២.៩- តម្រូវការធាតុចូលផលិតកម្ម៖

| ឈ្មោះផលិតផល | ក្នុងស្រុក |             | ប្រភពបរទេស |             |
|-------------|------------|-------------|------------|-------------|
|             | បរិមាណ     | តម្លៃ (USD) | បរិមាណ     | តម្លៃ (USD) |
|             |            |             |            |             |
|             |            |             |            |             |
|             |            |             |            |             |

(បញ្ជីទំនិញភ្ជាប់ជាឧបសម្ព័ន្ធ)



២.១០- តម្រូវការកម្លាំងពលកម្ម÷

| ប្រភេទពលកម្ម       | ពេលចាប់ផ្តើម |       | ពេលពេញសមត្ថភាព |       |
|--------------------|--------------|-------|----------------|-------|
|                    | ក្នុងស្រុក   | បរទេស | ក្នុងស្រុក     | បរទេស |
| អ្នកគ្រប់គ្រង      |              |       |                |       |
| វិស្វករ            |              |       |                |       |
| អ្នកបច្ចេកទេស      |              |       |                |       |
| ទីប្រឹក្សា         |              |       |                |       |
| បុគ្គលិកការិយាល័យ  |              |       |                |       |
| បុគ្គលិកជំនាញ      |              |       |                |       |
| បុគ្គលិកគ្មានជំនាញ |              |       |                |       |
| សរុប               |              |       |                |       |

២.១១- ព័ត៌មានអំពីផលិតកម្ម÷

| ប្រភេទផលិតផល | HS Code | ឯកតា | សមត្ថភាពផលិតប្រចាំឆ្នាំ |             |
|--------------|---------|------|-------------------------|-------------|
|              |         |      | បរិមាណ                  | តម្លៃ (USD) |
|              |         |      |                         |             |
|              |         |      |                         |             |
|              |         |      |                         |             |

២.១២- ការប៉ាន់ស្មានសមត្ថភាពផលិតកម្ម បន្ទាប់ពីការពង្រីក គ.ព.គ.ល.គ. ÷

| ប្រភេទផលិតផល | HS Code | ឯកតា | ឆ្នាំទី១ |           | ឆ្នាំទី២ |           | ឆ្នាំទី៣ |           |
|--------------|---------|------|----------|-----------|----------|-----------|----------|-----------|
|              |         |      | បរិមាណ   | ទឹកប្រាក់ | បរិមាណ   | ទឹកប្រាក់ | បរិមាណ   | ទឹកប្រាក់ |
|              |         |      |          |           |          |           |          |           |
|              |         |      |          |           |          |           |          |           |



៣- ទីផ្សារ ÷

- ក្នុងស្រុក ÷ .....%
- បរទេស ÷ .....% (ប្រទេស.....)

៤- ការធានារ៉ាប់រង ÷

ព័ត៌មានដែលបានបញ្ជាក់ខាងលើនេះ ពិតជាត្រឹមត្រូវប្រាកដមែន។ 

កាលបរិច្ឆេទ.....

**ប្រធានក្រុមហ៊ុន**  
**ហត្ថលេខា និងត្រា**



**ឧបសម្ព័ន្ធទី ៦.១**

នៃអនុក្រឹត្យលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

**តារាងផ្តល់ព័ត៌មានបំពេញបែបបទសម្រាប់**

**គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.)**

២០២០\*២០២០

- ១- សំណើសុំចុះបញ្ជី គ. ព. គ. ល. គ.
- ២- វិញ្ញាបនបត្របញ្ជាក់ពីការបំពេញកាតព្វកិច្ចជា គ. ល. គ.
- ៣- កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាភិបាល
- ៤- ឯកសារបញ្ជាក់ទីតាំង (ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កិច្ចសន្យាជួល កិច្ចសន្យាដីសម្បទាន)
- ៥- ប្លង់បង្ហាញទីតាំង ប្លង់អគារ រោងចក្រ ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គ្រឿងចក្រ គ្រឿងម៉ាស៊ីន។



**ឧបសម្ព័ន្ធទី ៧**

នៃអនុក្រឹត្យលេខ ១៣៩ ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

**ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  
គណៈកម្មាធិការវិនិយោគកម្ពុជា**

**សំណើសុំចុះបញ្ជីគម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ**

**( គ.ជ.វ. )**

**ក-ព័ត៌មានទូទៅរបស់វិនិយោគិន**

១)- ព័ត៌មានសម្រាប់វិនិយោគិនជាបុគ្គល

- គោត្តនាមនិងនាម៖ ជាភាសាខ្មែរ:.....  
ជាអក្សរឡាតាំង:.....  
ភេទ:..... ជនជាតិ:..... សញ្ជាតិ:.....
- លេខអត្តសញ្ញាណប័ណ្ណ/ លិខិតឆ្លងដែន:..... កាលបរិច្ឆេទផុតកំណត់:.....
- អាសយដ្ឋានបច្ចុប្បន្ន:.....
- លេខទូរស័ព្ទទំនាក់ទំនង:..... អ៊ីម៉ែល:.....

២)- ព័ត៌មានសម្រាប់វិនិយោគិនជានីតិបុគ្គល

- ឈ្មោះក្រុមហ៊ុន៖ ជាភាសាខ្មែរ:.....  
ជាអក្សរឡាតាំង:.....
- ទ្រង់ទ្រាយក្រុមហ៊ុន ÷ ( សូមគូស ✓ ក្នុងប្រអប់ □ )  
□ ក្រុមហ៊ុនមូលធន   □ ក្រុមហ៊ុនសហកម្មសិទ្ធិ   □ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស  
សម្គាល់៖ ក្រុមហ៊ុនមូលធន រួមមាន ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត, ក្រុមហ៊ុនមហាជន  
ទទួលខុសត្រូវមានកម្រិត និងសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត
- វិញ្ញាបនបត្រចុះបញ្ជី៖ លេខ:.....
- អាសយដ្ឋាន៖ - ទីស្នាក់ការក្រុមហ៊ុន: .....  
ទូរស័ព្ទ :..... អ៊ីម៉ែល :.....  
- ក្រុមហ៊ុនមេឈ្មោះ : .....  
អាសយដ្ឋាន : .....  
ទូរស័ព្ទ:..... គេហទំព័រ:.....  
អ៊ីម៉ែល :.....
- សមាសភាពម្ចាស់ភាគហ៊ុន និងចំណែកភាគហ៊ុន 



• ម្ចាស់ភាគហ៊ុន÷

| គោត្តនាមនិងនាម | សញ្ជាតិ | លេខនិងកាលបរិច្ឆេទ<br>អត្តសញ្ញាណប័ណ្ណ<br>ឬលិខិតឆ្លងដែន | អាសយដ្ឋាន | អត្រា<br>ភាគហ៊ុន% |
|----------------|---------|-------------------------------------------------------|-----------|-------------------|
| ១-.....        |         |                                                       |           |                   |
| ២-.....        |         |                                                       |           |                   |
| ៣-.....        |         |                                                       |           |                   |

• សមាសភាពក្រុមប្រឹក្សាភិបាល (រួមទាំងតតិយជន)÷

| គោត្តនាមនិងនាម | សញ្ជាតិ | លេខនិងកាលបរិច្ឆេទ<br>អត្តសញ្ញាណប័ណ្ណ<br>ឬលិខិតឆ្លងដែន | អាសយដ្ឋាន | តួនាទីក្នុង<br>ក្រុមហ៊ុន | អ្នកដែលមានសិទ្ធិ<br>ចុះហត្ថលេខា<br>សម្រាប់កិច្ចការ |
|----------------|---------|-------------------------------------------------------|-----------|--------------------------|----------------------------------------------------|
| ១-.....        |         |                                                       |           |                          |                                                    |
| ២-.....        |         |                                                       |           |                          |                                                    |
| ៣-.....        |         |                                                       |           |                          |                                                    |

ខ-ព័ត៌មានពិស្តាររបស់គម្រោងវិនិយោគ

- មុខសញ្ញាវិនិយោគ ÷ .....
- ទីតាំងវិនិយោគ ÷ ផ្ទះលេខ.....ផ្លូវលេខ.....ភូមិ.....ឃុំ/សង្កាត់.....  
ស្រុក/ខណ្ឌ/ក្រុង.....រាជធានី/ខេត្ត.....
- ទុនចុះបញ្ជី ÷ ..... USD បរទេស÷ .....% ក្នុងស្រុក÷ .....%
- ចំនួនភាគហ៊ុន÷..... តម្លៃក្នុង០១ភាគហ៊ុន ÷ .....
- ទុនវិនិយោគ÷ វិនិយោគរួចហើយ<sup>១</sup>.....USD គ្រោងនឹងវិនិយោគ<sup>២</sup>.....USD
- ទុនបង្វិល ÷ ..... USD
- ប្រភពទុនវិនិយោគ ÷ ទុនផ្ទាល់:.....USD ឥណទានក្នុងស្រុក:.....USD  
ឥណទានបរទេស:.....USD

គ-ការលះបង់សិទ្ធិ

ចំពោះវិនិយោគិនខ្មែរ “យើង/ខ្ញុំ សូមធ្វើស្វ័យប្រកាសថាការស្នើសុំចុះបញ្ជីនេះគឺដើម្បីទទួលបានការទទួលស្គាល់ភាពស្របច្បាប់នៃគម្រោងពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាន”

<sup>១</sup> ត្រូវផ្តល់របាយការណ៍ហិរញ្ញវត្ថុជាក់ស្តែងដែលមានការបញ្ជាក់ដោយភ្នាក់ងារផ្លូវការ

<sup>២</sup> ត្រូវផ្តល់ផែនការវិនិយោគ/អាជីវកម្ម ដែលចុះហត្ថលេខាដោយអភិបាលដែលមានសិទ្ធិ



ការការពារ ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិជាតិស្តីពីវិនិយោគជាធរមាន ក៏ប៉ុន្តែមិនមែនដើម្បីជា  
មធ្យោបាយប្តឹង ឬបើកផ្លូវឱ្យវិនិយោគិនបរទេសប្តឹងរាជរដ្ឋាភិបាលទៅមជ្ឈត្តការអន្តរជាតិមានសមត្ថកិច្ចលើការ  
វិនិយោគ ដោយផ្អែកលើសន្ធិសញ្ញាអន្តរជាតិ ដែលប្រទេសកម្ពុជាជាហត្ថលេខីឡើយ ឯកភាពចំពោះសិទ្ធិពិនិត្យ  
ឡើងវិញដោយឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានូវលក្ខខណ្ឌចាំបាច់សម្រាប់បន្តឬចេញវិញ្ញាបនបត្រ  
ចុះបញ្ជីថ្មីចំពោះគម្រោងដែលបានស្នើសុំចុះបញ្ជីនេះ”

**ចំពោះវិនិយោគិនបរទេស** “យើង/ខ្ញុំសូមធ្វើស្វ័យប្រកាសថាការស្នើសុំចុះបញ្ជីនេះគឺដើម្បីទទួលបានការ  
ទទួលស្គាល់ភាពស្របច្បាប់នៃគម្រោងពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួល  
បានការការពារ ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិជាតិស្តីពីវិនិយោគជាធរមាន និងសន្ធិសញ្ញាអន្តរជាតិ  
ស្តីពីវិនិយោគ ដែលប្រទេសកម្ពុជាជាហត្ថលេខី ក៏ប៉ុន្តែក៏ទទួលស្គាល់ផងដែរនូវកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជា  
វិនិយោគិនដែលមានការទទួលខុសត្រូវ និងកាតព្វកិច្ចដែលមានចែងក្នុងច្បាប់និងប្រព័ន្ធលក្ខខណ្ឌនានាសម្រាប់  
ទទួលបានវិញ្ញាបនបត្រចុះបញ្ជីនេះ។ យើង/ខ្ញុំ ទទួលស្គាល់នូវការរក្សាសិទ្ធិនានារបស់ប្រទេសកម្ពុជានៅក្នុង  
សន្ធិសញ្ញាអន្តរជាតិស្តីពីវិនិយោគ និងឯកភាពចំពោះសិទ្ធិពិនិត្យឡើងវិញដោយឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សា  
អភិវឌ្ឍន៍កម្ពុជានូវលក្ខខណ្ឌចាំបាច់សម្រាប់បន្តឬចេញវិញ្ញាបនបត្រចុះបញ្ជីថ្មីចំពោះគម្រោងដែលបានស្នើសុំចុះ  
បញ្ជីនេះ”។

ធ្វើនៅថ្ងៃទី..... ខែ..... ឆ្នាំ២០.....

**ហត្ថលេខាវិនិយោគិន**  
**ឬ អ្នកតំណាងដោយអាណត្តិ<sup>3</sup>**

3 ករណីនេះត្រូវប្រគល់លិខិតដែលមានកំណត់សិទ្ធិតំណាង។



**ឧបសម្ព័ន្ធ ៧.១**

នៃអនុក្រឹត្យលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

**បញ្ជីឯកសារតម្រូវ**

សំណើសុំចុះបញ្ជីគម្រោងវិនិយោគជា គ.ធ.វ. ត្រូវ៖

- ១- លក្ខន្តិកៈក្រុមហ៊ុន
- ២- លិខិតឆ្លងដែនថតចម្លងរបស់សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកភាគហ៊ុន (សម្រាប់ជនបរទេស) ដែលមានការបញ្ជាក់ដោយស្ថាប័ន/ភ្នាក់ងារមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
- ៣- អត្តសញ្ញាណប័ណ្ណថតចម្លងរបស់សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកភាគហ៊ុន (សម្រាប់ជនជាតិខ្មែរ) ដែលមានការបញ្ជាក់ដោយស្ថាប័ន ឬសារការី ឬមេធាវី មានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
- ៤- លិខិតថ្កោលទោសសមាជិកភាគហ៊ុន និងក្រុមប្រឹក្សាភិបាលជាជនបរទេស
- ៥- រូបថត (សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកភាគហ៊ុន)
- ៦- លិខិតបញ្ជាក់អំពីការណ៍បានតម្កល់ដើមទុនយ៉ាងតិច ២៥ (ម្ភៃប្រាំ) ភាគរយ នៃដើមទុនចុះបញ្ជីចេញដោយធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា
- ៧- ក្នុងករណីម្ចាស់ភាគហ៊ុនជានីតិបុគ្គល ត្រូវភ្ជាប់ ៖
  - ក- វិញ្ញាបនបត្រដើម ឬសេចក្តីចម្លងដែលមានការបញ្ជាក់ ដែលផ្តល់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្មរបស់នីតិបុគ្គលនោះ
  - ខ- ឯកសារបញ្ជាក់អំពីការតែងតាំងអ្នកតំណាងនីតិបុគ្គលនិងអំពីសិទ្ធិតំណាង
  - គ- ប្រវត្តិសង្ខេបរបស់ ម្ចាស់ភាគហ៊ុនជានីតិបុគ្គលនោះ (ក្នុងទម្រង់ជាស្វ័យប្រកាស ឬឯកសារចេញដោយស្ថាប័ន/ភ្នាក់ងារមានសមត្ថកិច្ច) ដែលបង្ហាញអំពីកិត្តិនាមរបស់ក្រុមហ៊ុន
- ៨- ឯកសារបញ្ជាក់ទីតាំង (បណ្ណកម្មសិទ្ធិ កិច្ចសន្យាជួល ឬកិច្ចសន្យាដីសម្បទាន)
- ៩- ផែនទីបង្ហាញទីតាំងវិនិយោគ ប្លង់អគារផលិតកម្ម អគាររដ្ឋបាល និងប្លង់ទីតាំងបរិក្ខារផ្សេងៗទៀត
- ១០- លិខិតស្វ័យអះអាងអំពីភាពត្រឹមត្រូវនៃព័ត៌មានដែលផ្តល់ខាងលើ។



ឧបសម្ព័ន្ធទី ៨

នៃអនុក្រឹត្យលេខ ១១៣ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា



ពលរដ្ឋាភិបាលកម្ពុជា  
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  
Council for the Development of Cambodia  
២០ \* ០៩



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
២០ \* ០៩

.....  
ថ្ងៃទី.....ខែ.....ឆ្នាំ.....

លេខ:.....

វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចាប់ពីថ្ងៃចុះហត្ថលេខា .....ដែលមានទីតាំងស្ថិតនៅ .....

នេះតទៅ តាមខ្លឹមសារ ដូចខាងក្រោម៖

- នាមករណ៍ក្រុមហ៊ុនអនុវត្តគម្រោង ÷.....
- លេខចុះបញ្ជី ÷ .....
- លក្ខខណ្ឌសំខាន់ៗ និងការលើកទឹកចិត្ត ÷ មានខ្លឹមសារដូចក្នុងលិខិតជូនភ្ជាប់ (ឧបសម្ព័ន្ធទី៩) ។



ហត្ថលេខា និងត្រា

**ឧបសម្ព័ន្ធទី ៩**

នៃអនុក្រឹត្យលេខ ២៣៩ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

**ជម្រាបជូន**

**លោក/លោកស្រី** .....

**ប្រធានក្រុមហ៊ុន** .....

**កម្មវត្ថុ៖** ករណីសំណើសុំចុះបញ្ជីគម្រោង..... ។

- យោង ៖**
- ពាក្យសុំចុះបញ្ជីគម្រោង ដែលបានទទួលនៅថ្ងៃទី..... ខែ..... ឆ្នាំ.....
  - ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....
  - អនុក្រឹត្យលេខ.... អនក្រ.បក ចុះថ្ងៃទី... ខែ..... ឆ្នាំ.... ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃ ព្រះរាជាណាចក្រកម្ពុជា
  - យោងស្មារតីនៃកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ”

តបតាមន័យដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោក/លោកស្រី ជ្រាបថា៖  
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “គណៈកម្មាធិការវិនិយោគកម្ពុជា” បានសម្រេចចុះបញ្ជីគម្រោង.....  
ដែលមានទីតាំងស្ថិតនៅ .....ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.)  
(ស្នើសុំបញ្ជាក់ប្រភេទ គ.ល.គ.) តាមខ្លឹមសារ និងលក្ខខណ្ឌ ដូចខាងក្រោម ៖

១- តម្កល់លក្ខន្តិកៈរបស់ក្រុមហ៊ុន ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....ដែលមានសមាសភាពភាគហ៊ុន ដូចខាងក្រោម ៖

- លោក/លោកស្រី .....

២- កត់ត្រាទុនវិនិយោគនៃ គ.ល.គ. ចំនួន ..... USD (..... ដុល្លារអាមេរិក) នៅ ក្នុងប្រព័ន្ធទិន្នន័យរបស់ ក.អ.ក.។

៣- ផ្តល់ការលើកទឹកចិត្តដល់ គ.ល.គ. ដូចខាងក្រោម ៖

- ការលើកលែងពន្ធលើប្រាក់ចំណូលចំនួន.....ឆ្នាំ គិតចាប់ពី .....។ បន្ទាប់ពី ផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គ.ល.គ. មានសិទ្ធិទទួលបានការលើកទឹកចិត្ត.....



ឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអាត្រាកំណើនតាមពេលវេលាទៅនឹងទឹកប្រាក់ពន្ធត្រូវបង់សរុប ដូចខាងក្រោម៖

- ២៥ (ម្ភៃប្រាំ)ភាគរយ សម្រាប់២ (ពីរ)ឆ្នាំដំបូង
- ៥០ (ហាសិប)ភាគរយ សម្រាប់២ (ពីរ)ឆ្នាំបន្ទាប់ និង
- ៧៥ (ចិតសិបប្រាំ)ភាគរយ សម្រាប់២ (ពីរ)ឆ្នាំចុងក្រោយ។
- ចំពោះ គ.ល.គ. បម្រើឱ្យការនាំចេញ និង គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រ
  - ការនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ចំពោះការនាំចូលសម្ភារសាងសង់ បរិក្ខារសំណង់ សម្ភារបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម
- ចំពោះ គ.ល.គ. បម្រើទីផ្សារក្នុងស្រុក
  - ការនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ចំពោះការនាំចូលសម្ភារសាងសង់ បរិក្ខារសំណង់ និងសម្ភារបរិក្ខារផលិតកម្ម។ ដោយឡែក ចំពោះធាតុចូលផលិតកម្ម ត្រូវបំពេញកាតព្វកិច្ចពន្ធនិងអាករតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន
- ការលើកទឹកចិត្តដទៃទៀត ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៤- ក្រុមហ៊ុនលោក/លោកស្រី មានកាតព្វកិច្ចបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវមានលិខិតអនុញ្ញាតសាងសង់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច
- ត្រូវមានកិច្ចសន្យាការពារបរិស្ថាន ឬរបាយការណ៍ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន “EIA” ដោយមានការឯកភាពពីក្រសួងបរិស្ថាន
- .....
- .....។

អាស្រ័យហេតុនេះ សូមលោក/លោកស្រីអនុវត្តតាមការណែនាំខាងលើ។


សូមលោក/លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។

**ហត្ថលេខា និងត្រា**



ចម្លងជូន:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស  
អនុប្រធាន “ក.អ.ក.”
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធាន “ក.អ.ក.”
- សាលាខេត្ត.....
- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- អគ្គនាយកដ្ឋានពន្ធដារ
- ឯកសារ-កាលប្បវត្តិ ✓



**ឧបសម្ព័ន្ធទី ១០**

នៃអនុក្រឹត្យលេខ ១៣៩ ចុះថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**  
**គណៈកម្មាធិការវិនិយោគកម្ពុជា**

**ទម្រង់ស្នើសុំសេវាថែទាំវិនិយោគ**

ក. ព័ត៌មានទូទៅ៖

- នាមករណ៍ក្រុមហ៊ុន៖ .....
- អាសយដ្ឋានទីស្នាក់ការក្រុមហ៊ុន៖ .....  
.....
- ទូរស័ព្ទ៖ .....
- អ៊ីម៉ែល៖ ..... គេហទំព័រ៖ .....
- ទីតាំងវិនិយោគ៖ .....  
.....  
.....
- ឈ្មោះអ្នកតំណាងទទួលបន្ទុកការស្នើសុំរបស់ក្រុមហ៊ុន៖.....  
.....

ខ. ព័ត៌មានអំពីការសុំប្រើសេវាថែទាំវិនិយោគ៖

- ការពិគ្រោះយោបល់លើបញ្ហានានាពាក់ព័ន្ធនឹងគម្រោងវិនិយោគ
- បញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគ
- បញ្ហាប្រឈមពាក់ព័ន្ធនឹងនីតិវិធីអនុវត្តគម្រោងវិនិយោគ៖
  - ☐ នីតិវិធីរដ្ឋបាល
  - ☐ បញ្ហាដទៃទៀត.....



គ. បរិយាយហេតុ៖

.....

.....

.....

.....

.....

.....

ឃ. ការធានា៖

ខ្ញុំបាទ/នាងខ្ញុំ សូមធានាអះអាងថាព័ត៌មានខាងលើនេះ គឺពិតជាត្រឹមត្រូវ ដោយមិនមានចេតនា  
ក្លែងបន្លំឡើយ។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មេត្តាពិនិត្យនិងសម្រេចតាមការគួរ  
និងសូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំ។

ថ្ងៃទី ..... ខែ ..... ឆ្នាំ២០២...

**ប្រធានក្រុមហ៊ុន**

**ហត្ថលេខា**



**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា**

អាសយដ្ឋាន៖ វិមានរដ្ឋាភិបាល ពីរវិថីព្រះសីហនុ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
គេហទំព័រ ÷ [www.cdc.gov.kh](http://www.cdc.gov.kh)

**គណៈកម្មាធិការវិនិយោគកម្ពុជា (CIB)**

ទូរស័ព្ទ ÷ ០៩៩ ៧៩៩ ៥៧៩ / ០៩៨ ៧៩៩ ៥៧៩ (Hotline)  
អ៊ីម៉ែល ÷ [helpdesk@cdc.gov.kh](mailto:helpdesk@cdc.gov.kh)  
[info@cdc.gov.kh](mailto:info@cdc.gov.kh)  
គេហទំព័រ ÷ [www.cdc.gov.kh](http://www.cdc.gov.kh)

ចិន អ៊ីម៉ែល ÷ [chinadesk@cdc.gov.kh](mailto:chinadesk@cdc.gov.kh)  
អឺរ៉ុប អ៊ីម៉ែល ÷ [eudesk@cdc.gov.kh](mailto:eudesk@cdc.gov.kh) និង CC to [info@eurocham-cambodia.org](mailto:info@eurocham-cambodia.org)  
ជប៉ុន អ៊ីម៉ែល ÷ [japandesk@cdc.gov.kh](mailto:japandesk@cdc.gov.kh)  
កូរ៉េ អ៊ីម៉ែល ÷ [koreadesk@cdc.gov.kh](mailto:koreadesk@cdc.gov.kh)

**ម៉ោងធ្វើការ**

ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ សុក្រ  
ពេលព្រឹក ៧:៣០ - ១១:៣០  
ពេលរសៀល ២:០០ - ៥:៣០



Facebook  
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  
Council for the Development of Cambodia



Telegram & WhatsApp  
+855 99 799 579



+855 98 799 579